



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Université Royale de Droit et des Sciences Economiques

Royal University of Law and Economics



សារណាបញ្ចប់ការសិក្សា

ការបញ្ចប់ការសិក្សា ក្រុមហ៊ុន សុវណ្ណភូមិន្ទយុវជន

ស្រាវជ្រាវពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩

ស្រាវជ្រាវដោយ

និស្សិតឈ្មោះ: កញ្ញា ស៊ុយ ដាណា

លោក ប្រុង សុយុន

សាស្ត្រាចារ្យណែនាំ

លោក ភីក វុធី

ថ្នាក់បរិញ្ញាបត្រ នីតិសាស្ត្រ

ជំនាន់ទី ១៩

ឆ្នាំចូលសិក្សា

ឆ្នាំសរសេរសារណា

២០១៩

២០១៩

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំទាំងពីរឈ្មោះ ស៊ុយ ដាណា និងច្រុងសុបុរស ជានិស្សិតបង់ថ្លៃ ឆ្នាំទី៤ ផ្នែកនីតិសាស្ត្រ ជំនាន់ទី ១៩ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩។ ការសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រមួយនេះនឹងមិនអាចធ្វើឡើង បានឡើយប្រសិនបើមានតែពួកខ្ញុំទាំងពីរនាក់។ដូចនេះ ជាបឋម យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មាតាបិតារបស់យើងខ្ញុំដែលបានខិតខំ ប្រឹងប្រែង យ៉ាងមោះមុត ដោយមិនខ្វាយខ្វល់ពីភាពឆ្លើយហត់គ្រប់បែប យ៉ាង ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់យើងខ្ញុំ អោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ។ ជា ពិសេសគឺ ភាពអត់ធ្មត់ និងការប្រឹងប្រែងរបស់លោកទាំងអស់នេះដែលអាចធ្វើអោយពួកយើងមានកម្លាំងចិត្តក្នុង ការខិតខំ រៀនសូត្រដោយមិនចាំបាច់ត្រូវខ្វល់ពីរឿងដទៃទៀតក្រៅពីផ្ដោតលើការសិក្សា។

ជាបន្ទាប់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងដល់ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ក៏ដូចជាសាកលវិទ្យាធិការដែលបានផ្តល់ឱកាសដ៏មានតម្លៃដល់យើងខ្ញុំទាំងពីរដើម្បីបានការពារសារ ណាបញ្ចប់ការសិក្សានេះ។ លើសពីនេះទៅទៀត យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ **ញឹក ធីរី** ដែលជាសាស្ត្រាចារ្យណែនាំ។ ដោយសារតែភាពស្ទាត់ជំនាញ បទពិសោធន៍ជាច្រើនឆ្នាំ និងការយកចិត្តទុកដាក់ យ៉ាងម៉ត់ចត់ក្នុងការពន្យល់ និងជួយណែនាំរបស់លោក បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់ដែលសារណា មួយនេះមិនអាចសម្រេចបានឡើយដោយគ្មានការណែនាំពីរូបលោក។ គុណបំណងមួយនេះពិតជាពុំអាចកាត់ ថ្លៃបានសម្រាប់ពួកខ្ញុំទាំងពីរ។

ចុងបញ្ចប់យើងខ្ញុំសូមអរគុណដល់លោកគ្រូ អ្នកគ្រូ ទាំងអស់នៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួម បង្រៀនដល់និស្សិតទាំងឡាយ ដោយមិនគិតពីភាពលំបាកផ្ទាល់ខ្លួន។ ក្រៅពីភាពម៉ាយ៉ាញិក លោកមិនត្រឹមតែបង្រៀនអំពី ទ្រឹស្តីទាក់ទងនឹង ជំនាញតែប៉ុណ្ណោះទេ លោកថែមទាំងបានណែនាំទាក់ទងនឹងតម្លៃផ្ទាល់ខ្លួន ជាពិសេសគឺការរស់នៅក្នុងសង្គម និងឥរិយាបថប្រចាំថ្ងៃផងដែរ។ ជាកិច្ចបន្ទាប់ យើងខ្ញុំសូមអរគុណដល់មិត្តភក្តិទាំងអស់ដែលបានចូលរួមក្នុងការ បង្កើតបរិយាកាសសិក្សាក្នុងថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រនេះអោយកាន់តែមិនអាចបំភ្លេចបាន។ ភាពតានតឹង កើតទុក្ខ និងការសើចសប្បាយដែលកើតមានឡើងក្នុងកំឡុងពេល ៤ឆ្នាំ មកនេះគឺសុទ្ធតែកើតមានឡើង ដោយសារវត្តមានរបស់អ្នកទាំងអស់គ្នា។

អារម្ភកថា

ដើម្បីសម្របតាមការវិវត្តន៍របស់សង្គមកម្ពុជាសព្វថ្ងៃ ក្នុងបរិបទមួយដែលតម្រូវអោយប្រជាជនរស់នៅ ក្នុងភាពជឿនលឿន និងមានភាពងាយស្រួល យើងខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកប្រធានបទមួយមកធ្វើការ បកស្រាយទាក់ទងនឹង “ ការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន សុវណ្ណភូមិឡាយហ្ន៎ ”។ អ្នកទាំងអស់គ្នា ប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាប្រធានបទនេះទាក់ទងនឹងភាពជឿនលឿន និងជីវភាពរបស់ពលរដ្ឋក្នុងប្រទេស កម្ពុជា។ ជាការពិតណាស់ ប្រសិនបើយើងសង្កេតមើលពីសកម្មភាពរបស់បុគ្គលម្នាក់ៗសព្វថ្ងៃ យើងនឹងឃើញ ថា គ្រប់គ្នាសុទ្ធតែខិតខំ ប្រឹងប្រែង ព្យាយាមពុះពារគ្រប់បែបយ៉ាងដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ។ បើនិយាយពីក្តី ស្រមៃ ឬ បំណងប្រាថ្នារបស់បុគ្គលនីមួយៗវិញ គឺមានភាពខុសគ្នា។ ប៉ុន្តែយើងអាចនិយាយបានថា ពួកគេមាន ក្តីស្រមៃរួមមួយ ក្នុងជីវិតគឺ៖ មានលំនៅដ្ឋានផ្ទាល់ខ្លួន និងរស់នៅដោយមានសុភមង្គលក្នុងក្រុមគ្រួសារ។ ផ្ទុយ ទៅវិញ ក្តីស្រមៃទាំងនោះនឹងមិនអាចក្លាយជាការពិតឡើយ ប្រសិនបើពួកគេបានជួបហេតុការណ៍អកុសលណា មួយដែលអាចធ្វើ ពួកគេបាត់បង់សមត្ថភាពក្នុងការប្រកបរបរចិញ្ចឹមជីវិត ឬទទួលបានមរណភាព។

ដូចនេះហើយការយល់ដឹងពី ការធានារ៉ាប់រងអាយុជីវិត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ មនុស្សគ្រប់គ្នាក្នុងសង្គម។ ជាពិសេសគឺ ប្រជាជនកម្ពុជាដែលការយល់ដឹងអំពី ការធានារ៉ាប់រងនៅមានកំរិតនៅ ឡើយ។ កិច្ចការស្រាវជ្រាវមួយនេះនឹង បង្ហាញអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រង និង លក្ខខណ្ឌផ្សេងៗជាច្រើនទៀតទាក់ទងនឹងប្រធានបទមួយនេះ ក្នុងក្របខណ្ឌ ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្ន៎។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សារណានេះនឹងអាចក្លាយជាប្រភពនៃការធ្វើកិច្ចការស្រាវជ្រាវរបស់ សិស្សនិស្សិត និងអ្នកអានទាំងឡាយដែលចង់ដឹងអំពី ការធានារ៉ាប់រងអាយុជីវិត នាពេលអនាគត។

ជាចុងបញ្ចប់ យើងខ្ញុំរង់ចាំទទួលការរិះគន់ពីសំណាក់មិត្តអ្នកអាន អ្នកស្រាវជ្រាវ លោកគ្រូ សាស្ត្រាចារ្យ មិត្តរួមជំនាន់ និងប្អូនៗជំនាន់ក្រោយ រាល់កំហុសឆ្គងដែរកើតឡើងដោយអចេតនា នូវពាក្យពេចន៍ វគ្គ ឃ្លា វេយ្យាករណ៍ អក្ខរក្រម ដើម្បីជួយកែលំអរអោយសៀវភៅនេះកាន់តែល្អ និងមានភាពសុក្រិត។ យើងខ្ញុំសូមជូនពរ ដល់ មិត្តអ្នកអាន អ្នកស្រាវជ្រាវ លោកគ្រូ សាស្ត្រាចារ្យ និងមិត្តនិស្សិតទាំងអស់ ទទួលបាននូវពរទាំងឡាយបួន សម្បត្តិបី អរិយទ្រព្យប្រាំពីរ និងមានសេក្តីសុខ សំណាងល្អគ្រប់ពេលវេលា ជោគជ័យក្នុងការសិក្សា និងជោគជ័យ នូវគោលបំណងដែលបង់គ្រប់ៗគ្នាកុំបីខានឡើយ។

មាតិកា

ទំព័រ

សេចក្តីផ្តើម	១
ជំពូកទី១៖ សញ្ញាណទូទៅនៃការធានារ៉ាប់រងអាយុជីវិត	៣
ផ្នែកទី១ ៖ និយមន័យ	៣
១.១ តាមអក្សរសាស្ត្រខ្មែរ.....	៣
១.២ តាមច្បាប់ធានារ៉ាប់រង.....	៣
១.៣ តាមក្រុមហ៊ុនសុវណ្ណភូមិ	៤
១.៤ តាមលក្ខណៈទូទៅ	៤
ផ្នែកទី ២៖ ប្រភេទនៃការធានារ៉ាប់រងអាយុជីវិត	៤
២.១ ការធានារ៉ាប់រងអាយុជីវិតមានកាលកំណត់	៤
២.២ ការធានារ៉ាប់រងអាយុជីវិតមួយអាយុកាល	៥
២.៣ ការធានារ៉ាប់រងទាយាជ្ជទាន	៥
២.៤ ការធានារ៉ាប់រងធនលាភ	៥
ផ្នែកទី៣៖ អត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត	៦
៣.១ សម្រាប់រូបវន្តបុគ្គល ឬ ក្រុមគ្រួសារ	៦
៣.២ សម្រាប់សង្គមជាតិ	៧
ជំពូកទី២៖ ការបង្កើតកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត	១០
ផ្នែកទី១៖ លក្ខខណ្ឌនៃការបង្កើតកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត	១១
១. លក្ខខណ្ឌគ្រឹះ	១១
១.១ ការព្រមព្រៀង	១១
១.២ កម្មវត្ថុនៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត	១២

១.៣. ការព្រមព្រៀងដោយគ្មានវិការ:	១៣
១.៤. សមត្ថភាព.....	១៧
២. លក្ខខណ្ឌទម្រង់នៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត	១៨
២.១.កំណត់សំអាង.....	១៩
២.២. វិញ្ញាបនត្រធានារ៉ាប់រងអាយុជីវិត	១៩
២.៣. បញ្ញសន្យាធានារ៉ាប់រងអាយុជីវិត.....	២០
ផ្នែកទី២៖ អនុសាសន៍នៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត	២១
១. សិទ្ធិ និង កាតព្វកិច្ចអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត	២១
១. ១. សិទ្ធិអ្នកត្រូវបានធានារ៉ាប់រង.....	២១
១. ២. កាតព្វកិច្ចអ្នកដែលត្រូវបានធានារ៉ាប់រង	២២
២. សិទ្ធិ និង កាតព្វកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រង	២៣
២.១. សិទ្ធិទទួលបានប្រាក់បុព្វលាភ	២៥
២.២. កាតព្វកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រង	២៥
ផ្នែកទី៣៖ ការបញ្ចប់នៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត	២៥
៣. ១.ការព្រមព្រៀងក្នុងកិច្ចសន្យា.....	២៦
៣. ២.ការបញ្ចប់កំណត់ដោយក្រុមហ៊ុន.....	២៦
ជំពូកទី៣៖នីតិវិធីនៃការទូទាត់សំណង	២៨
ផ្នែកទី១៖ នីតិវិធីនៃការទាមទារសំណង	២៨
១. ១.ការជូនដំណឹងពីការទាមទារសំណង.....	២៩
១. ២. ឯកសារតម្រូវចំពោះការទាមទារសំណង	៣១
២. ដំណាក់កាលត្រួតពិនិត្យលើការទាមទារសំណង	៣៣

២.១ ការត្រួតពិនិត្យលើការទាមទារសំណង.....	៣៣
២.២ ការឆ្លើយតបនឹងការទាមទារសំណង.....	៣៤
២.៣ ការស៊ើបអង្កេតលើការទាមទារសំណង.....	៣៤
២.៤ សេចក្តីសម្រេចនៃការទាមទារសំណង.....	៣៤
ផ្នែកទី២៖ នីតិវិធីនៃការសងសំណង	៣៥
១. លក្ខខណ្ឌទូទាត់សំណង.....	៣៥
១. ១ ការសងសំណងលើករណីមរណភាព.....	៣៥
១. ២ ការសងសំណងលើករណីពិការភាពជាអចិន្ត្រៃយ៍	៣៦
២. ករណីលើកលែងក្នុងការមិនទូទាត់សំណង	៣៦
២.១.ករណីលើកលែងសម្រាប់ប្រាក់សំណងករណីមរណភាព	៣៦
២.២. ការលើកលែងសម្រាប់អត្ថប្រយោជន៍បន្ថែមករណីមរណភាពដោយសារគ្រោះថ្នាក់ដោយចៃដន្យ....	៣៧
សេចក្តីសន្និដ្ឋាន	៣៩
ឯកសារយោង	
ឧបសម្ព័ន្ធ	

សេចក្តីផ្តើម

អាជីវកម្មធានារ៉ាប់រង គឺជាឧស្សាហកម្មមួយប្រភេទដែលបានចូលរួមចំណែកអភិវឌ្ឍន៍យ៉ាងស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមយ៉ាងសកម្មដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាយើងសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀតវិស័យនេះអាចជំរុញប្រជាពលរដ្ឋកម្ពុជាឲ្យមានគំនិតប្រាជ្ញាចេះប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពដើម្បីការពារគ្រោះអកុសលដែលអាចកើតឡើងទៅលើសមាជិកក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។ វិស័យនេះអាចឲ្យបុគ្គលម្នាក់ៗមានគម្រោងថវិកាច្បាស់លាស់ ក្នុងការប្រឈមនឹងហានិភ័យដែលអាចកើតឡើងនាពេលអនាគតដែលមនុស្សមិនអាចដឹង។

យ៉ាងណាមិញ ពាក្យឧស្សាហកម្មនេះយើងចង់សំដៅដល់ពាក្យឧស្សាហកម្មហិរញ្ញវត្ថុដែលមានដូចជាទីផ្សារមូលបត្រ ប្រាតិភោគទាក់ទងនឹងការបញ្ចាំ ប្រាតិភោគដោយអនុប្បទាន ព្រមទាំងវិស័យធានារ៉ាប់រងផងដែរ។ នៅក្នុងប្រទេសកម្ពុជា វិស័យធានារ៉ាប់រងនេះមានការវិវត្តន៍បីដំណាក់កាលសំខាន់ៗចាប់ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៥ អាជីវកម្មធានារ៉ាប់រងគ្រប់ប្រភេទ ត្រូវធ្វើផ្តាច់មុខដោយរដ្ឋ។ ចាប់ពីពេលនោះក្រុមហ៊ុនធានារ៉ាប់រងជាតិមួយឈ្មោះថា ក្រុមហ៊ុនធានារ៉ាប់រង(SNA) ត្រូវបានបង្កើតឡើង ដើម្បីបម្រើសេវាកម្មធានារ៉ាប់រងនៅក្នុងទីផ្សារកម្ពុជា។ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ពលពត) ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងអស់សកម្មភាពដោះដូរទំនិញត្រូវបានលុបបំបាត់ទាំងស្រុង ហើយសកម្មភាពធានារ៉ាប់រងត្រូវលុបបំបាត់ផងដែរ។ ចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៩ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការធ្វើអាជីវកម្មធានារ៉ាប់រង ហើយវិស័យធានារ៉ាប់រងនេះត្រូវបានគ្រប់គ្រង និងចាត់ចែងដោយរដ្ឋ។ បន្ទាប់មកទៀតរាជរដ្ឋាភិបាលបានបង្កើតលិខិតបទដ្ឋានគតិយុត្តមួយចំនួនដូចជា ច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ២០០០ បន្ទាប់មក ច្បាប់ស្តីពីការធានារ៉ាប់រងនេះដែលបានបន្ថែមច្រើនចំណុចទៀតនៅឆ្នាំ២០១៤។ លើសពីនេះរដ្ឋាភិបាល បានបង្កើតអនុក្រឹត្យធានារ៉ាប់រងឆ្នាំ២០០១ និងប្រកាសជាច្រើនទៀត។ ក្រុមហ៊ុនធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានពីរប្រភេទគឺក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៣ ក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការធានារ៉ាប់រង។ ចំណែកឯក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតវិញមានចំនួន ៩ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មលើអាយុជីវិតនៅពេញព្រះរាជាណាចក្រកម្ពុជា។

តើការធានារ៉ាប់រងលើអាយុជីវិតមានមានលក្ខណៈយ៉ាងដូចម្តេច? ហើយរបបគតិយុត្តអនុវត្តទៅយ៉ាងដូចម្តេចនៅក្នុងសេវាកម្មធានារ៉ាប់រងអាយុជីវិត?

¹ ក្រសួងសេដ្ឋកិច្ច, អគ្គនាយកដ្ឋានហិរញ្ញវត្ថុ, នាយកដ្ឋានធានារ៉ាប់រងនិង សោធន,របាយការណ៍ឆ្នាំ២០១៣,ទំព័រ ២០ និង ២១

នៅក្នុងការស្រាវជ្រាវនេះយើងខ្ញុំនឹងលើកយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វីដឡីបកស្រាយអំពីការធានារ៉ាប់រងអាយុជីវិត។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វីដឡី គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ាអ៊ិនវេសមេនហ្វលឌីងភីអិលស៊ី(Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វី ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វីបានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មធានារ៉ាប់រងអាយុជីវិតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្តើមប្រតិបត្តិការអាជីវកម្មពេញលេញនៅឆ្នាំ២០១៦។ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីម្ចាស់ភាគហ៊ុនទាំងពីរដោយផ្តោតលើ “អតិថិជនជាចំបង” ដើម្បីស្វែងយល់ពីអតិថិជនកម្ពុជា។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វីនឹងអាចបង្កើតនូវផលិតផល និងសេវាកម្មដ៏សាកសម ដើម្បីបំពេញតម្រូវការជាក់លាក់របស់អតិថិជនកម្ពុជា ²។

ការស្រាវជ្រាវនេះ បានធ្វើឡើងដោយផ្អែកសំខាន់លើលិខិតបទដ្ឋានគតិយុត្តផ្សេងដែលកំពុងអនុវត្តនៅក្នុងវិស័យនេះ។ ហើយឯកសារដែលប្រមូលបានភាគច្រើនតាមបណ្តាលវិស័យច្បាប់ តុលាការសៀវភៅ និងគេហទំព័ររបស់ក្រុមហ៊ុនដែលបានផ្សព្វផ្សាយផលិតផលមកធ្វើជាមូលដ្ឋានក្នុងការប្រមូលផ្តុំគំនិតរៀបរាប់អំពីការធានារ៉ាប់រងអាយុជីវិតនេះ។ ដោយឡែកយើង បានដាក់ពាក្យចុះកម្មសិក្សានៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វី ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបរាល់ការស្នើសុំឯកសារពីសំណាក់យើងខ្ញុំឡើយ។ ទោះជាយ៉ាងនេះក្តីយើងបានប្រមូលឯកសារដែលពាក់ព័ន្ធមកពីអតិថិជនម្នាក់ដែលបាន ទិញសេវាធានារ៉ាប់រងអាយុជីវិតនេះជាពិសេសគឺ បណ្ណសន្យាធានារ៉ាប់រង។ សារណានេះបានបែងចែកជាបីជំពូកដូចខាងក្រោម៖

ជំពូកទី ១៖ សញ្ញាណទូទៅនៃការធានារ៉ាប់រងអាយុជីវិត

ជំពូកទី២៖ ការបង្កើតកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត

ជំពូកទី៣៖ នីតិវិធីនៃការទូទាត់សំណងលើការធានារ៉ាប់រងអាយុជីវិត

² ដកស្រង់ចេញពី អំពីក្រុមហ៊ុន សុវណ្ណភូមិឡាយហ្វី ឆ្នាំ២០១៨ “<https://sovannaphumlifec.com/about-us-kh>”

ជំពូកទី ១

សញ្ញាណទូទៅនៃការធានារ៉ាប់រងអាយុជីវិត

ការធានារ៉ាប់រងអាយុជីវិត ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបម្រើឱ្យមានការធានាប្រាក់ចំណូល និងសម្រាប់ជនដែលទទួលបានប្រយោជន៍របស់អ្នកដែលបាន ទិញធានារ៉ាប់រងដូចជា៖ សហព័ទ្ធ កូន ឪពុកម្តាយ ឬ ជនណាម្នាក់ផ្សេងទៀត។ ការធ្វើបែបនេះ គឺដើម្បីជាប្រយោជន៍ក្នុងករណីដែលម្ចាស់បញ្ញត្តិធានារ៉ាប់រងបានស្លាប់ ដោយប្រការណាមួយ ឬ មានឧបត្តវហេតុផ្សេងៗកើតឡើងចំពោះខ្លួនគាត់ផ្ទាល់។ ដោយសារតែមានការធ្វើការ ធានារ៉ាប់រងអាយុជីវិតនេះឡើងយើងប្រាកដជាចង់ដឹងថា តើការធានារ៉ាប់រងប្រភេទនេះមានអត្ថន័យយ៉ាងដូចម្តេច? ហើយមានប៉ុន្មានប្រភេទដែរ? ខាងក្រោមនេះ យើងខ្ញុំនឹងធ្វើការបកស្រាយអំពីសំណួរដែលបានចោទសួរ ខាងលើ។

ផ្នែកទី១ ៖ និយមន័យ

នៅត្រង់ចំណុចនេះ យើងនឹងព្យាយាមឲ្យនិយមន័យនៃពាក្យការធានារ៉ាប់រងអាយុជីវិតទៅតាមបរិបទ ដែលយើងបានស្រាវជ្រាវបានដូចខាងក្រោមនេះ។

១.១ តាមអក្សរសាស្ត្រខ្មែរ

ដោយយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត “ការធានា” គឺសំដៅទៅលើដំណើរ ទទួលអះអាង ឬ ការទទួលរ៉ាប់រងលើខ្លួន។ ឧទាហរណ៍៖ អ្នកណាជាអ្នកធានាឱ្យគាត់? រីឯ “រ៉ាប់រង” គឺជាការ ទទួលរងគឺទទួលការទទួលបន្ទុកលើខ្លួន ឬទទួលអះអាង។ ឧទាហរណ៍៖ រ៉ាប់រងកិច្ចការគ្រប់យ៉ាង។ “អាយុជីវិត” គឺសំដៅទៅលើដំណើរមានអាយុរស់នៅ^៣។ ដូចនេះយើងអាចទាញបានថា “ការធានារ៉ាប់រងអាយុជីវិត” គឺជាការ ទទួលអះអាងរ៉ាប់រងទៅលើអ្នកដែលមានជីវិតរស់នៅពីព្រោះថាមនុស្សស្លាប់មិនអាចធ្វើការធានារ៉ាប់រងលើអាយុ ជីវិតបានទេ។ ប៉ុន្តែពួកគេអាចទទួលបានលើសិនពួកគេបានទិញសេវាធានារ៉ាប់រងនៅពេលដែលពួកគេនៅ រស់។ ហើយផលដែលទទួលបាននោះ គឺអាស្រ័យទៅលើប្រភេទសេវាកម្មដែលគេបានទិញ។

១.២ តាមប្លង់ធានារ៉ាប់រង

ប្រការ១ នៃប្រកាសស្តីពី អាជីវកម្មធានារ៉ាប់រងអាយុជីវិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យ និយមន័យ “ការធានារ៉ាប់រងអាយុជីវិត” ថាជាកិច្ចសន្យាពាណិជ្ជកម្មដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់បុព្វ លាភធានារ៉ាប់រងទៅឱ្យ ក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើសំណងព្យួរសនកម្មនៅពេល ដែលអ្នកត្រូវបានធានារ៉ាប់រង ឬបុគ្គលដែលជាកម្មវត្ថុនៃការធានារ៉ាប់រងនៅពេលដែលបុគ្គលនោះ ស្លាប់ រឬស

^៣ វចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត

ពិការ ឬ មានជំងឺផ្សេងៗទៀត ឬ ក៏នៅពេលដែលកិច្ចសន្យាធានារ៉ាប់រងនោះបានឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាដូចដែល បានបញ្ជាក់នៅក្នុងកិច្ចសន្យាធានារ៉ាប់រង^៤។

១.៣ តាមក្រុមហ៊ុនសុវណ្ណភូមិ

ការធានារ៉ាប់រងអាយុជីវិត គឺជាការការពារហានិភ័យជីវិត។ ការការពារហានិភ័យសំដៅទៅលើការការពាររឿង ឬ ហេតុការណ៍អាក្រក់ដែលកើតមានឡើងដោយមិនបានដឹងទុកជាមុនដូចជា ជំងឺ គ្រោះថ្នាក់ រលូស ពិការភាព ឬ អាចឈានទៅដល់ការទទួលមរណភាពជាដើម។ សរុបមក ការធានារ៉ាប់រងលើអាយុជីវិត គឺជាការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អ្នកជាទីស្រឡាញ់ ឬ ក្រុមគ្រួសាររបស់យើងប្រសិនបើមាន ហានិភ័យកើតឡើងចំពោះយើង រហូតដល់មរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នោះក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើងនៅតែមានថវិកា ដើម្បីបន្តជីវភាពទៅមុខទៀត។

១.៤ តាមលក្ខណៈទូទៅ

យោងទៅតាមមាត្រា ២៣ នៃច្បាប់ធានារ៉ាប់រង បានឱ្យនិយមន័យការធានារ៉ាប់រងទូទៅថាជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងដែលក្នុងនោះការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាហានិភ័យលើទ្រព្យសម្បត្តិ ភារៈទទួលខុសត្រូវ និងសុខភាព។ ប្រភេទផលិតផលធានារ៉ាប់រងទូទៅរួមមានការធានាទ្រព្យសម្បត្តិ ការធានាភារៈទទួលខុសត្រូវ និងការធានារ៉ាប់រងសុខភាព^៥។

ផ្នែកទី ២៖ ប្រភេទនៃការធានារ៉ាប់រងអាយុជីវិត

ដូចគ្នាទៅនឹងការធានារ៉ាប់រងទូទៅដែល មាន៣ប្រភេទគឺ ការធានារ៉ាប់រងទ្រព្យសម្បត្តិ ការធានារ៉ាប់រងភារៈទទួលខុសត្រូវ និងការធានារ៉ាប់រងសុខភាព។ ការធានារ៉ាប់រងប្រភេទនេះមានសុទ្ធតែមានការធានា និងគោលការណ៍សងសំណងខុសគ្នា។ ដោយឡែកនៅក្នុងផ្នែកនេះ យើងនឹងធ្វើការបកស្រាយតែទៅលើប្រភេទនៃការធានារ៉ាប់រងលើអាយុជីវិតដែលមាន ៤ប្រភេទគឺ៖ ការធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ការធានារ៉ាប់រងអាយុជីវិតមួយអាយុកាល ការធានារ៉ាប់រងទាយាជ្ជទាន និងការធានារ៉ាប់រងធនលាភ។

២.១ ការធានារ៉ាប់រងអាយុជីវិតមានកាលកំណត់

ការធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ជាការធានារ៉ាប់រងអាយុជីវិតនៅពេលអ្នកដែលត្រូវបានធានា

^៤ ប្រការ ១ នៃប្រកាស ស្តីពី អាជីវកម្មធានារ៉ាប់រងអាយុជីវិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦០៨ ប្រកាសឱ្យប្រើ ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០០៨

^៥ ដំណើរការនៃការទាមទារ និងករណីលើកលែងរបស់ ក្រុមហ៊ុន សុវណ្ណភូមិ

^៦ មាត្រា ២៣ នៃច្បាប់ធានារ៉ាប់រង ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០០០

រ៉ាប់រង បានស្លាប់នៅក្នុងរយៈពេលដែលបានកំណត់ជាក់លាក់ណាមួយ ដូចជា ៥ឆ្នាំ ឬ ១០ ឆ្នាំ ឬ ស្លាប់នៅមុន អាយុដែលបានកំណត់ទុក ដោយផ្តល់ផលប្រយោជន៍ទៅដល់អ្នកទទួលផលដូចបាន កំណត់នៅក្នុងកិច្ចសន្យា នោះ។ ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រងនៅមានជីវិតបន្ទាប់ពីរយៈពេលដែលបានកំណត់ក្នុងកិច្ចសន្យា នោះ អ្នកទទួលផលពុំអាចទទួលបានឡើយពីការធានារ៉ាប់រងនេះឡើយ^៧។ ជាក់ស្តែងនៅក្នុងក្រុមហ៊ុនសុវណ្ណភូមិមានផលិតផល(SMILE FLEXI)សន្សំគឺជា ផលិតផលសន្សំ និង ការពារពីក្រុមហ៊ុនដែលមានកំណត់ នៃបណ្ណសន្យាធានារ៉ាប់រងដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់សេវានេះ។ ផលិតផលមានគោល បំណងទទួលបានការការពារ និងការសន្សំដើម្បីបំពេញតម្រូវការ ឬ គម្រោងហិរញ្ញវត្ថុនៅពេលអនាគត។

២.២ ការធានារ៉ាប់រងអាយុជីវិតមួយអាយុកាល

ការធានារ៉ាប់រងអាយុជីវិតមួយអាយុកាល គឺជាកិច្ចសន្យាធានារ៉ាប់រងដែលធានាលើការស្លាប់របស់អ្នក ដែលត្រូវបានធានារ៉ាប់រង ហើយបុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់សម្រាប់រយៈពេលច្បាស់លាស់ ឬ មួយជីវិត។ ការធានារ៉ាប់រងមួយអាយុកាល គេអាចកំណត់ចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបានបង់ក្នុងចំនួនស្មើជារៀងរាល់ឆ្នាំ ក្នុងកំឡុងពេលដែលអ្នកត្រូវ បានធានារ៉ាប់រងនៅមានជីវិត។ ក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់ផលប្រយោជន៍ទៅឲ្យ ក្រុមគ្រួសាររបស់អ្នកស្លាប់ ឬ ទៅឱ្យអ្នកទទួលផលណាម្នាក់ដែលមាន សិទ្ធិទទួលនៅពេលដែលអ្នកត្រូវបាន ធានារ៉ាប់រង ទទួលមរណៈភាព^៨។

២.៣ ការធានារ៉ាប់រងទាយាជ្ជទាន

ការធានារ៉ាប់រងទាយាជ្ជទាន គឺជាការធានារ៉ាប់រងដែលផលប្រយោជន៍បានមកពីការធានារ៉ាប់រងអាច ត្រូវផ្តល់ទៅឱ្យអ្នកដែលត្រូវបានធានារ៉ាប់រង ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនោះនៅរស់មានជីវិតក្នុងអំឡុង ពេលដែលត្រូវបានធានាដូចបានកំណត់ក្នុងកិច្ចសន្យា។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងស្លាប់មុនកាលបរិច្ឆេទ ដែលបានកំណត់ក្នុងកិច្ចសន្យានោះផលប្រយោជន៍ត្រូវផ្តល់ឱ្យអ្នកទទួលផលវិញ^៩។

២.៤ ការធានារ៉ាប់រងធនលាភ

ការធានារ៉ាប់រងធនលាភ គឺជាកិច្ចសន្យាធានារ៉ាប់រងដែលផ្តល់ប្រាក់ចំណូលដល់អ្នកដែលត្រូវបានធានា សម្រាប់អាយុកាលចូលនិវត្តន៍^{១០}។ ការធានារ៉ាប់រងនេះ តម្រូវឱ្យអ្នកដែលត្រូវបានធានារ៉ាប់រងប្រាក់បុព្វលាភទៅឲ្យ ក្រុមហ៊ុនធានារ៉ាប់រង រហូតដល់អាយុចូលនិវត្តន៍។ ជាទូទៅអាយុកាលសម្រាប់របស់បុគ្គលម្នាក់ៗគឺនៅអាយុ ៦៥ ឆ្នាំ។ ដូច្នេះហើយអ្នកដែលត្រូវបានធានារ៉ាប់រងបងប្រាក់បុព្វលាភរហូតដល់អាយុ៦៥ឆ្នាំតែម្តង។

^៧ មាត្រា២៦ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០០១

^៨ មាត្រា២៦ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០១៤

^៩ មាត្រា២៦ នៃ ច្បាប់ស្តីពី ការធានារ៉ាប់រង ឆ្នាំ២០១៤

^{១០} មាត្រា ២៦ នៃច្បាប់ស្តីពីការធានារ៉ាប់រង

ផ្នែកទី៣៖ អត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត

ជាទូទៅការចុះកិច្ចសន្យាធានារ៉ាប់រង គឺប្រៀបដូចជាការចុះកិច្ចសន្យាដទៃទៀតត្រង់ថាទាល់តែមានផលប្រយោជន៍អ្វីមួយដល់ភាគីទាំងសងខាង។ ជាក់ស្តែងការទិញធានារ៉ាប់រងអាយុជីវិតជាមិនខុសពីការទិញធានារ៉ាប់រងលើចលនវត្ថុ និងអចលនវត្ថុឡើយ។ ឧទាហរណ៍៖ ប្រសិនបើយើងទិញការធានារ៉ាប់រងលើយានយន្តនោះក្រុមហ៊ុនធានារ៉ាប់រង នឹងចេញមុខដោះស្រាយរាល់បញ្ហាដែលកើតមានឡើងលើយានយន្តរបស់យើង។ សរុបមកវិញ ការទិញធានារ៉ាប់រងអាយុជីវិត មិនត្រឹមតែមានផលប្រយោជន៍ដល់ម្ចាស់បុគ្គលតែម្នាក់នោះទេ។ វាថែមទាំងមានអត្ថប្រយោជន៍ដល់ក្រុមហ៊ុនផ្ទាល់ និងសង្គមជាតិទៀតផង។ យើងនឹងធ្វើការបកស្រាយ លំអិតអំពីអត្ថប្រយោជន៍នីមួយៗនៅចំណុចខាងក្រោមនេះ។

៣.១ សម្រាប់រូបវន្តបុគ្គល ឬ ក្រុមគ្រួសារ

រូបវន្តបុគ្គលនៅក្នុងនេះ គឺចង់សំដៅដល់បុគ្គលដែលបានទិញបុគ្គលធានារ៉ាប់រងអាយុជីវិត។ ប៉ុន្តែអត្ថប្រយោជន៍ដែលរូបវន្តបុគ្គលអាចនឹងទទួលបាន គឺអាស្រ័យទៅតាមគម្រោងធានារ៉ាប់រងរបស់ក្រុមហ៊ុនផ្សេងៗគ្នា។ នៅក្នុងសារណាមួយនេះ យើងនឹងលើកយកតែអត្ថប្រយោជន៍ដែលរូបវន្តបុគ្គលទទួលបានពីក្រុមហ៊ុនសុវណ្ណភូមិ ឡាយហ្វីតែប៉ុណ្ណោះ។ យោងទៅតាមអត្ថប្រយោជន៍ដែលបានចែងក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតនោះ។

៣.១.១ អត្ថប្រយោជន៍ការការពារគ្រួសារ

នៅក្នុងករណីដែលអ្នកដែលត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារជំងឺ ឬ គ្រោះថ្នាក់ដោយចៃដន្យនៅក្នុងកំឡុងពេលបុគ្គលធានារ៉ាប់រងមានសុពលភាព និងមុនកាលបរិច្ឆេទដល់កំណត់នៃបុគ្គលធានារ៉ាប់រងនេះក្រុមហ៊ុននឹងបង់អត្ថប្រយោជន៍ជូនអ្នកវិញ ឬ អ្នកទទួលប្រយោជន៍ពីកិច្ចសន្យានោះតែម្តង។ នៅពេលដែលសមាជិកដែលត្រូវបានធានារ៉ាប់រងបាត់បង់ជីវិត មិនថាដោយសារមូលហេតុជំងឺ ឬ ដោយសារគ្រោះថ្នាក់ដោយចៃដន្យនោះទេ។ អ្នកទទួលផលប្រយោជន៍ គ្រាន់តែជូនដំណឹងទៅដល់ក្រុមហ៊ុន នឹងភ្ជាប់មកជាមួយភស្តុតាងគ្រប់គ្រាន់ពីការទទួលមរណភាពរបស់អ្នកដែលត្រូវបានធានារ៉ាប់រងតាមរយៈកំណត់ដែលចេញដោយមន្ត្រីអាជ្ញាធរសាធារណៈដែលមានសមត្ថកិច្ច និងគោរពតាមទម្រង់ពាក្យស្នើសុំដែលបានកំណត់ដោយក្រុមហ៊ុននោះក្រុមហ៊ុននឹងធ្វើការបង់អត្ថប្រយោជន៍ដល់ទៅឱ្យអ្នកទទួលផលប្រយោជន៍ម្នាក់ ឬ ច្រើននាក់ដូចមានចែងក្នុងតារាងអត្ថប្រយោជន៍ធានារ៉ាប់រង។

៣.១.២ អត្ថប្រយោជន៍នៃចំណាយលើថ្នាំថ្នល់

ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រង បានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយក្រោយពេលកិច្ចសន្យាមានសុពលភាពនោះ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វីតនឹងបង់ប្រាក់អត្ថប្រយោជន៍

សម្រាប់ព្យាបាល ដើម្បីជួយសម្របសម្រួលលើការចំណាយរបស់អ្នកទៅលើផ្នែកវេជ្ជសាស្ត្រនោះ។ នៅក្នុងក្រុម ហ៊ុនសុវណ្ណភូមិឡាយហ្វីមានគំរោងមួយឈ្មោះថា ដំណោះស្រាយជីវិត (Smile)។ គំរោងនេះធានារ៉ាប់រងអាយុ ជីវិតបង្កើតឡើងជាពិសេសដើម្បីលោកអ្នកអស់កង្វល់ពីបញ្ហាហិរញ្ញវត្ថុនៅពេលមានគ្រោះថ្នាក់អកុសលណាមួយ កើតឡើង។ ការចំណាយទៅលើការព្យាបាលជំងឺធ្ងន់ធ្ងរនេះ ក្រុមហ៊ុនធានាទទួលបានទឹកប្រាក់ដែលត្រូវបាន ធានា១០០ភាគរយ។

៣.១.៣ អត្ថប្រយោជន៍ចំណាយលើស្ថានីតិសម្បទា

នៅក្នុងករណីដែលអ្នកត្រូវបានធានាពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារជម្ងឺ គ្រោះថ្នាក់ ដោយអកុសលណាមួយ ក្រុមហ៊ុននឹងបង់អត្ថប្រយោជន៍ទៅអ្នកដែលត្រូវបានធានារ៉ាប់រងទទួលបានអត្ថប្រយោជន៍ ១០០ភាគរយ នៃការការពារគ្រោះថ្នាក់លើបុគ្គលដែលអាចជាការពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬ បាត់បង់អវយវៈក្រុមហ៊ុននឹងសម្រួលដល់បន្ទុកលើការចំណាយអ្នកដែលបានរំពឹងជាមុនពេលចុះកិច្ចសន្យានោះ។ នៅក្នុងគំរោងការបាត់បង់នីតិសម្បទាមានដូចជា ៖

- អលទ្ធភាពមើលទាំងពី ឬ ដោយមួយចំហៀង
- អវយវៈពីរ ឬ ច្រើនត្រូវកាត់ផ្តាច់ត្រង់ កដៃ ឬ កជើង។

៣.១.៤ អត្ថប្រយោជន៍នៃការរស់រានមានជីវិត

ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រងមានជីវិតនៅរហូតដល់កាលកំណត់កាលបរិច្ឆេទនៃបណ្ណសន្យា រ៉ាប់រងឆ្នាំទី ៥, ១០ និង១៥បានកកន្លងផុតទៅនោះ។ បណ្ណសន្យាធានារ៉ាប់រងនឹងអស់សុពលភាព ក្រុមហ៊ុនត្រូវបង់ អត្ថប្រយោជន៍ទៅអ្នកដែលត្រូវបានធានាដូចមានចែងក្នុងតារាងធានារ៉ាប់រង។ អត្ថប្រយោជន៍នៅពេលផុតកំណត់ បណ្ណសន្យាធានារ៉ាប់រង នៅក្នុងករណីអ្នកដែលត្រូវបានធានារ៉ាប់រងមានជីវិតដល់ថ្ងៃផុតកំណត់បណ្ណសន្យាធានា រ៉ាប់រង ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទៅអ្នកដែលត្រូវបានធានាដូចមានចែងនៅក្នុងតារាងអត្ថប្រយោជន៍ធានា រ៉ាប់រង¹¹។

៣.២ សម្រាប់សង្គមជាតិ

ការទិញធានារ៉ាប់រងអាយុជីវិតមិនត្រឹមតែមានផលប្រយោជន៍ដល់បុគ្គលតែមួយមុខនោះទេ។ វាក៏ មានផលប្រយោជន៍ជាច្រើនដល់សង្គមជាតិផងដែរ។ អត្ថប្រយោជន៍ទាំងនោះរួមមានដូចខាងក្រោមនេះ។

៣.២.១ ការការព្រួយសម្បត្តិសង្គម

ដោយសារតែមាន ការធានារ៉ាប់រងលើអាយុជីវិតច្រើនប្រភេទ ដូចនេះ ក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការ

¹¹ យោងតាម “បណ្ណសន្យារ៉ាប់រង” របស់ក្រុមហ៊ុន សុវណ្ណភូមិឡាយហ្វី

ការការពារជាច្រើនដូចជា៖ ការការពារទៅលើការបាត់បង់ទ្រព្យសម្បត្តិរបស់អ្នកដែលបានទិញប័ណ្ណធានារ៉ាប់រងតាមរយៈហេតុការណ៍មួយចំនួនដូចជា ការបណ្តាលមកពីអំពើចោរកម្ម អគ្គិភ័យ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ដោយចៃដន្យ។ល។

៣.២.២ ការការពារស្តង់ដារជីវិតតាមរយៈរបស់ប្រជាជនក្នុងសង្គម

ការធានារ៉ាប់រងបានជួយមនុស្សជាច្រើនក្នុងសង្គមជាពិសេស គឺអ្នកដែលមានជីវភាពខ្វះខាតតាមរយៈការសងសំណងក្នុងតម្លៃខ្ពស់។ វារួមចំណែកក្នុងការកាត់បន្ថយភាពវេទនា និងភាពក្រីក្រក្នុងសង្គម។ ការធានារ៉ាប់រងបានក្លាយជាមុខជំនួញមួយ នៅក្នុងសង្គមសព្វថ្ងៃ អ្នកជំនួញរាប់រយនាក់ និងនិយោជិករាប់ពាន់នាក់សុទ្ធតែប្រើប្រាស់នៅក្នុងវិស័យនេះ។ លើសពីនេះទៅទៀត តាមរយៈការអភិវឌ្ឍក្រុមហ៊ុនធានារ៉ាប់រង ឱកាសការងារជាច្រើនក៏កើតមានឡើងនៅក្នុងសង្គមដូចគ្នា។

៣.២.៣ ការការពារសន្តិសុខសង្គម

ការធានារ៉ាប់រងដើរតួយ៉ាងសំខាន់ក្នុងការបំពេញបម្រែបម្រួលរបស់សង្គមដែលត្រូវផ្តល់ឱ្យប្រជាពលរដ្ឋ។ ការផ្តល់ឱ្យទាំងនោះរួមមាន៖ ការផ្គត់ផ្គង់ក្នុងជរាភាព, ពេលមានជម្ងឺ និងពិការភាព។ អ្នកដែលមានធានារ៉ាប់រងនឹងមិនក្លាយជាសម្ពាធរបស់សង្គម និងគ្រួសារឡើយ។ ក្នុងករណីមានអគ្គិភ័យ ឬ គ្រោះមហន្តរាយផ្សេងៗកើតឡើងដែលអាចធ្វើឱ្យគ្រួសារ មានជីវភាពតានតឹងនោះអ្នកទាំងអស់នោះអាចនឹងមានភាពធូស្រាលចំពោះការចំណាយទៅលើការព្យាបាល ឬ ការចំណាយនានា ប្រសិនបើពួកគេមានការធានារ៉ាប់រង ជាងអ្នកដែលមិនបានទិញការធានារ៉ាប់រង¹²។

៣.២.៤ ការជួយអភិវឌ្ឍសេដ្ឋកិច្ច

ក្រុមហ៊ុនធានារ៉ាប់រងប្រមូលបុព្វលាភពី អតិថិជនតាមរយៈគម្រោងរបស់ ក្រុមហ៊ុនហើយវិនិយោគទៅលើការអភិវឌ្ឍជាច្រើនវិស័យនានាដូចជា៖ វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។ ការវិនិយោគទាំងនោះជួយលើកកម្ពស់វិស័យ ពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងប្រទេសដែលជាផ្នែកមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាពិសេសការកាត់បន្ថយអតិផរណាក្នុងសង្គម អតិផរណាមានន័យថា ការកើនឡើងនៃតម្លៃទំនិញ និងសេវាកម្ម។ វាបង្កឱ្យមានផលលំបាកជាច្រើនដល់ប្រជាជន ហើយរដ្ឋាភិបាលត្រូវតែគ្រប់គ្រងឱ្យល្អ ដើម្បីកុំឱ្យមានស្ថានភាពបែបនោះកើតមានឡើង។ ដើម្បីគ្រប់គ្រងអតិផរណា កំរិតហិរញ្ញវត្ថុត្រូវតែកាត់បន្ថយ។ ក្រុមហ៊ុនធានារ៉ាប់រង យកបុព្វលាភពីអតិថិជនដែលអាចធ្វើឱ្យកំរិតហិរញ្ញវត្ថុថយចុះ។ វាជួយគ្រប់គ្រងកំរិតអតិផរណាក្នុងសង្គម។

¹²ដកស្រង់ចេញពី៖ MoneyMatters “សារៈសំខាន់នៃការធានារ៉ាប់រងចំពោះសង្គមជាតិ” <https://accountlearning.com/importance-advantages-insurance-society/>, ឆ្នាំ ២០១៦

៣.២.៥ បង្កើនការវិនិយោគពីបរទេស

ក្រុមហ៊ុនធានារ៉ាប់រងបានជួយសម្រួលដល់បន្ទុកដែលកើតចេញពី ហានិភ័យជាច្រើនពីការលូតលាស់ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិដែលជានហេតុធ្វើអោយមានកំនើនវិនិយោគពីបរទេស។ ឧទាហរណ៍៖ ហានិភ័យ កើតឡើងបណ្តាលមកពីការលិចកប៉ាល់ដឹកទំនិញនៅសមុទ្រ ឬ អគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតទំនិញ របស់អ្នកជំនួញ។ល។ ដូចនេះអ្នកវិនិយោគបរទេសនឹងមានការចាប់អារម្មណ៍ទៅលើការបង្កើនមុខជំនួយហើយ ធ្វើឱ្យការនាំចេញមានការកើនឡើង¹³។

¹³ ដកស្រង់ចេញពី៖ Kullabs “គុណសម្បត្តិ និងគុណវិបត្តិនៃការធានារ៉ាប់រង”

<https://www.kullabs.com/classes/subjects/units/lessons/notes/note-detail/1298>

ជំពូកទី២

ការបង្កើតកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត

ដើម្បីជាសញ្ញាណក្នុងការបកស្រាយ អំពីកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតកាន់តែក្បោះក្បាយ និងមានខ្លឹមសារស៊ីជម្រៅនោះ យើងគម្បីស្វែងយល់និងពិភាក្សាអំពីខ្លឹមសារនៃអត្ថន័យពាក្យកិច្ចសន្យា និងការធានារ៉ាប់រងជាមុនសិនទើបយើងអាចកំណត់ខ្លឹមសារកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតបាន។ កិច្ចសន្យា គឺជាកិរិយារបស់បុគ្គលពីរនាក់ ឬ ច្រើននាក់ដែលមានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ និង រលត់កាតព្វកិច្ច¹⁴ ។ ដោយឡែកពាក្យការធានារ៉ាប់រង សំដៅដល់កិច្ចសន្យាធានារ៉ាប់រងដែលក្នុងនោះអ្នកដែលត្រូវធានារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឲ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើសំណងដល់ការខូចខាត ឬ ការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬ ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ រងរបួស ពិការភាព មានជំងឺ ឬ ពេល ដែលបុគ្គលនោះឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរព្រមព្រៀងគ្នា ដូចមានចែងក្នុង កិច្ចសន្យាធានារ៉ាប់រង¹⁵។

ការធានារ៉ាប់រងអាយុជីវិត ជាកិច្ចសន្យាធានារ៉ាប់រង ដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដែលក្នុងនោះ ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាទៅលើការស្លាប់ ឬ ការរស់រានមានជីវិតដោយអាចរួមបញ្ចូលការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ជំងឺ ធ្ងន់ធ្ងរ ឬជំងឺទូទៅ។ ដោយយើងនិយាយម្យ៉ាងទៀតថា កិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ជាទម្រង់ កិច្ចសន្យាទ្វេភាគី(ដែលភាគីនៃកិច្ចសន្យាមានករណីកិច្ចធ្វើបដិការឲ្យគ្នាទៅវិញទៅមក)¹⁶។ លើសពីទៅទៀត កិច្ចសន្យានេះ គឺជាកិច្ចសន្យាដែលផ្អែកលើការ ជឿជាក់របស់ក្រុមហ៊ុន និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកដែលត្រូវបានធានា ក្នុងពាក្យស្នើសុំធានារ៉ាប់រង ការប្រកាសអំពីសុខភាព និង ប្រកាសបន្ថែមនានាផ្សេងៗទៀត ដែលចុះហត្ថលេខាដោយអ្នកដែលបានធានា និងបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់¹⁷។

ជាគោលការណ៍គ្រប់កិច្ចសន្យាទាំងអស់រួមទាំងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតត្រូវតែគោរពលក្ខខណ្ឌនៃការបង្កើតកិច្ចសន្យា (ផ្នែកទី១) បន្ទាប់មកអាណត្តិនៃកិច្ចសន្យានេះ (ផ្នែកទី២) និងការរលត់ទៅវិញនៃកិច្ចសន្យានេះផងដែរ (ផ្នែកទី៣) ។

¹⁴មាត្រា៣១១ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧, ព្រះរាជាណាចក្រកម្ពុជា

¹⁵មាត្រា៤ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការធានារ៉ាប់រង, ចុះថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៤

¹⁶ជំពូកទី៣ ផ្នែកទី២ នៃសេចក្តីពន្យល់ក្រមរដ្ឋប្បវេណី, បោះពុម្ពលើកទី១ ឆ្នាំ២០១៣

¹⁷ប្រការ១ នៃគោលការណ៍ណែនាំរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ ២០១២

ផ្នែកទី១៖ លក្ខខណ្ឌនៃការបង្កើតកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត

ដើម្បីឲ្យកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតមានសុពលភាព និងអានុភាពអនុវត្តទៅបានភាគីនៃកិច្ចសន្យា ត្រូវតែគោរពជាដាច់ខាតនូវលក្ខខណ្ឌមូលដ្ឋានពីរសំខាន់ៗ គឺលក្ខខណ្ឌគ្រឹះ(១) និងលក្ខខណ្ឌទម្រង់នៃកិច្ចសន្យា នេះ (២) ។

១. លក្ខខណ្ឌគ្រឹះ

ជាគោលការណ៍កិច្ចសន្យាមួយអាចកើតឡើងបានលុះត្រាតែសំណើ និងស្វ័យការត្រូវគ្នា ឬ មានការព្រមព្រៀងពីសំណាក់គូភាគី តាមរយៈជំនួបនៃឆន្ទៈរបស់ភាគីដោយផ្អែកទៅលើកម្មវត្ថុមួយច្បាស់លាស់ហើយអាច អនុវត្តបាន និងមិនផ្ទុយនឹងបទបញ្ញត្តិច្បាប់ដែលនៅធរមាន។ ម្យ៉ាងទៀត គោលការណ៍នៃការបង្កើតកិច្ចសន្យា គឺជាគោលការណ៍សេរីភាពរបស់បុគ្គលក្នុងការព្រមព្រៀងធ្វើអ្វីមួយព្រមទាំងការបង្ហាញឆន្ទៈគ្មានវិការជាដើម ។

១.១ ការព្រមព្រៀង

ការព្រមព្រៀងក្នុងកិច្ចសន្យាគឺជាឆន្ទៈរបស់ភាគីនីមួយៗក្នុងការចុះកិច្ចសន្យា។ ហើយការព្រមព្រៀងនៅ ក្នុងកិច្ចសន្យាត្រូវតែមានជំនួបឆន្ទៈ ឬ ការចរចារបស់ភាគីដែលមានភាពស៊ីសង្វាក់គ្នា។ ការលំបាកកើតមាន ត្រង់ថាតើគេត្រូវយកឆន្ទៈខាងក្រៅ ឬ ខាងក្នុង ដើម្បីបង្កើតអានុភាពនៃឆន្ទៈនេះ ពោលគឺឆន្ទៈដែលសំដែងមក ខាងក្រៅដែលមានតម្លៃគតិយុត្ត ពីព្រោះថាមានតែឆន្ទៈទេដែលគេអាចដឹងបាន។ ម្យ៉ាងទៀតការព្រមព្រៀងនេះ ជាការបង្ហាញឆន្ទៈភាគីដែលសំដៅការបង្ហាញឆន្ទៈរបស់ភាគីដែលមានបំណងបង្កើតអានុភាពគតិយុត្ត។ ហើយ ការបង្ហាញឆន្ទៈនេះ ត្រូវមានអានុភាពនៅពេលដែលការជូនដំណឹងអំពីការបង្ហាញឆន្ទៈនោះ បានទៅដល់ភាគី ម្ខាងទៀត¹⁸ ។ ការព្រមព្រៀងត្រូវធ្វើឡើងដោយពិតប្រាកដ និងដោយសេរីបាននេះសំដៅដល់ពេលដែលមាន សំណើច្បាស់លាស់ និងជួបជាមួយស្វ័យការពេញលេញមួយ។

១.១.១ និយមន័យ សំណើ និង ស្វ័យការ

ដើម្បីយល់កាន់តែច្បាស់អំពីការព្រមព្រៀងរបស់ភាគីនៅក្នុងកិច្ចសន្យានោះ យើងផ្តល់និយមន័យពាក្យ សំណើ និងស្វ័យការ តាមបទដ្ឋានគតិយុត្តដែលកំពុងធរមានដូចតទៅ៖

ក. សំណើ

សំណើ គឺជាការសុំបង្កើតកិច្ចសន្យាដែលធ្វើឡើងដោយមានឆន្ទៈភ្ជាប់ខ្លួនជាមួយនឹងចំណងគតិយុត្ត។ សំណើនឹងចាប់ផ្តើមមានអានុភាពនៅពេលសំណើនោះបានទៅដល់ភាគីម្ខាងទៀត។ សំណើផ្តើមមានអានុភាព មានន័យថាសំណើនោះអាចបង្កើតកិច្ចសន្យាបាននៅពេលដែលមាន ស្វ័យការចំពោះសំណើនោះ¹⁹។ ផ្ទុយទៅវិញ

¹⁸ មាត្រា ៣១០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

¹⁹ មាត្រា៣៣៧ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី

ប្រសិនបើសំណើមិនបានបង្កើតអានុភាព នោះកិច្ចសន្យានឹងមិនមានអានុភាពឡើយ ទោះបីជាមានស្វ័យការក៏ដោយ។ ប្រសិនបើដំណឹងអំពីការដកសំណើវិញ ដល់ភាគីម្ខាងទៀតនៅពេលព្រមគ្នាពេលសំណើដល់ ឬ មុនពេលសំណើដល់ នោះអានុភាពនៃសំណើមិនកើតឡើយ²⁰។ អ្នកដែលត្រូវបានធានាត្រូវដាក់ការស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនតាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។

ខ. ស្វ័យការ

ស្វ័យការ គឺជាការបង្ហាញឆន្ទៈដែលអ្នកទទួលសំណើយល់ព្រមចំពោះសំណើនោះ។ ស្វ័យការ អាចមានអានុភាពនៅពេលស្វ័យការនោះបានដល់អ្នកស្នើ។ ប៉ុន្តែដំណឹងអំពីការដកស្វ័យការវិញដល់អ្នកស្នើនៅពេលព្រមគ្នានឹងពេលស្វ័យការដល់ ឬ មុនពេលស្វ័យការដល់ នោះអានុភាពនៃស្វ័យការមិនបានកើតឡើយ²¹។ ជាក់ស្តែងមនុស្សម្នាក់ៗធ្វើសំណើសុំការធានារ៉ាប់រងអាយុជីវិត ហើយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានសិទ្ធិទទួលយល់ ព្រម ឬ បដិសេដនៃសំណើនោះបាន ²² ។ មុនពេលឈានដល់ការចុះកិច្ចសន្យានេះការពិចារណាយល់ព្រមលើសំណើដែលបានស្នើសុំប្រើប្រាស់សេវាកម្មធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនមានសិទ្ធិជាអត្ថិភាពក្នុងការត្រួតពិនិត្យសុំឯកសារ និងព័ត៌មានទាំងឡាយដែល ទាក់ទងនឹងសុខភាពរបស់អ្នកស្នើសុំធានាអាយុជីវិតនោះ និងព័ត៌មានផ្សេងៗបន្ថែមទៀតតាមរយៈកម្រសំនួរដែលបានភ្ជាប់ជាមួយនឹងពាក្យស្នើសុំតែម្តង²³។

១.២ កម្មវត្ថុនៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត

ជាគោលការណ៍គ្រប់កិច្ចសន្យាទាំងឡាយ ត្រូវបានបង្កើតឡើងសុទ្ធតែមានកម្មវត្ថុដែលជាចំណងហេតុនាំឲ្យមានការព្រមព្រៀង ឬ ការត្រូវឆន្ទៈគ្នាព្រមបង្កើតនូវកិច្ចព្រមព្រៀងនោះឡើង ។ កម្មវត្ថុនៃកិច្ចសន្យា គឺអាចជាសិទ្ធិ ឬ វត្ថុដែលអាស្រ័យទៅលើចេតនារបស់ភាគីដែលមានបំណងចង់បង្កើត នូវកិច្ចសន្យានោះ ឬ អាចនិយាយម្យ៉ាងទៀតថាកម្មវត្ថុនៃកិច្ចសន្យា គឺជាលក្ខខណ្ឌមួយដ៏សំខាន់ ដែលជាកម្លាំងចលករនាំឲ្យឆន្ទៈភាគីត្រូវគ្នា។ ដូចគ្នានេះដែរ កម្មវត្ថុចំបងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត។ ដោយឡែកលក្ខខណ្ឌគឺជាព្រឹត្តិការណ៍ដែលកើតឡើងនាពេលអនាគតហើយដែលមិនទៀតទាត់ ²⁴ ។ ហើយលក្ខខណ្ឌអាចនេះអាចដាក់បានលុះត្រាតែមិនប៉ះពាល់ប្រយោជន៍របស់ភាគីម្ខាងទៀតនៃកិច្ចសន្យានោះប៉ុណ្ណោះ។

²⁰ មាត្រា៣៣៧ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី

²¹ មាត្រា៣៣៧ ក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

²² មាត្រា១១ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ២០១៤

²³ គោលការណ៍ និង លក្ខខណ្ឌរបស់ក្រុមហ៊ុនសុណ្ណាភូមិឡាយហ៊្វ ឆ្នាំ២០១២

²⁴ មាត្រា២៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧

១. ២.១ សម្រាប់អ្នកត្រូវបានធានារ៉ាប់រង

ចំពោះកម្មវត្ថុនៃការធានារ៉ាប់រងអាយុជីវិត គឺសំដៅដល់ការធានារ៉ាប់រងលើសុខភាព គ្រោះថ្នាក់ផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាល់ដល់រូបរាងកាយរបស់អ្នកត្រូវបានធានារ៉ាប់រង។ ហើយកម្មវត្ថុនៃការធានារ៉ាប់រងអាយុជីវិតមានទៅលើការស្លាប់ ឬ រស់រានមានជីវិតដោយរួមបញ្ចូលការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ជំងឺធ្ងន់ធ្ងរ ឬ ជំងឺទូទៅ និងអ្នកទទួលបានផលក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលបានមរណៈភាព។ កម្មវត្ថុនៃការធានារ៉ាប់រងអាយុជីវិតត្រូវបានកំណត់ថេរវេលាច្បាស់លាស់ ដូចជា៥ឆ្នាំ ឬ ១០ ឆ្នាំ^{២៥}។

១.២.២ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង

ក្រៅពីកម្មវត្ថុដូចដែលបានបកស្រាយខាងលើនេះ មានកម្មវត្ថុមួយទៀតដែលមានសារៈសំខាន់នៅក្នុងកិច្ចសន្យានេះផងដែរ គឺកម្មវត្ថុបុព្វលាភធានារ៉ាប់រងអាយុជីវិត។ បុព្វលាភធានារ៉ាប់រងអាយុជីវិត សំដៅដល់ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបានបង់ឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតាមការកំណត់របស់ក្រុមហ៊ុននៅក្នុងបណ្ណសន្យាធានារ៉ាប់រង។ បុព្វលាភធានារ៉ាប់រងអាយុជីវិតជាផលប្រយោជន៍របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទទួលបានពីការបង់ប្រាក់បុព្វលាភរបស់អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត ដែលជាផ្លូវក្នុងការធានារ៉ាប់រងអាយុជីវិតលើហានិភ័យ ដែលអាចកើតនាពេលអនាគតតាមខសន្យាដែលបានបញ្ញត្តិទុកក្នុងបណ្ណសន្យាធានារ៉ាប់រង ហើយអ្វីដែលជាកំណត់សំគាល់នៅបណ្ណសន្យាធានារ៉ាប់រងនោះឃើញថាក្រុមហ៊ុនធានារ៉ាប់រងមានករណីកិច្ចធ្វើសំណងទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត តែចំពោះហានិភ័យដែលបានព្រមព្រៀងនៅក្នុងបណ្ណសន្យាធានារ៉ាប់រងដូចដែលបានចែងទុកប៉ុណ្ណោះ។ ចំពោះរបៀបនៃការបង់បុព្វលាភធានារ៉ាប់រងគឺធ្វើឡើងតាមការព្រមព្រៀងរបស់គូភាគី អ្នកទិញធានារ៉ាប់រងអាចជ្រើសរើសរបៀបបង់បុព្វលាភធានារ៉ាប់រងអាយុជីវិតបង់ប្រចាំខែក៏បាន ឬ ប្រចាំឆ្នាំក៏បាន ។

១.៣. ការព្រមព្រៀងដោយគ្នាឆ្លើយតប៖

ការបង្ហាញឆន្ទៈដែលមានសុពលភាព គឺជាលក្ខខណ្ឌដើម្បីឲ្យកិច្ចសន្យាមានអានុភាពចងកាត់នៃកិច្ចសន្យា។ ហើយមូលហេតុដែលកំណត់ស្ថានភាពបែបនេះដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់ចំពោះករណីដែលបង្ហាញឆន្ទៈរបស់ភាគីនីមួយៗមានវិការ៖ ពីព្រោះការបង្ហាញឆន្ទៈបែបនេះមិនត្រូវបានទទួលស្គាល់នោះទេ។ នៅក្នុងដំណោះស្រាយចំពោះបញ្ហានេះ គឺការលុបចោលកិច្ចសន្យា និង ការមោឃភាពកិច្ចសន្យា។ ការព្រមព្រៀងដោយគ្នាឆ្លើយតប៖ មានន័យថាជាការព្រមព្រៀងទាំងឡាយណាដែលពុំមានវិការ៖ ឬ នាំឲ្យប៉ះពាល់ដល់ការព្រមព្រៀងរបស់គូភាគី។ នៅក្រុមរដ្ឋប្បវេណីចាត់ទុកករណីមួយចំនួនថាការបង្ហាញឆន្ទៈ ដែលយើងនឹងយកមកបក

²⁵ មាត្រា១១ ច្បាប់ ស្តីពីការធានារ៉ាប់រង ឆ្នាំ ២០១៤

ស្រាយតែករណីមួយចំនួនប៉ុណ្ណោះដែលមានដូចជា៖ ករណីដែលច្បាប់កំណត់ប៉ះដល់ប្រយោជន៍គូភាគី និងប្រយោជន៍សាធារណៈ។

១.៣.១. ការបង្ហាញឆន្ទៈប៉ះពាល់ដល់ប្រយោជន៍គូភាគី

ការបង្ហាញឆន្ទៈដែលប៉ះពាល់ដល់ផលប្រយោជន៍គូភាគី គឺមានតែផលអវិជ្ជមានតែនឹងកើតឡើងប៉ុណ្ណោះ ។ មាត្រា៣៤៥ នៃក្រមរដ្ឋប្បវេណី អាចចាត់ទុកថាជាការបង្ហាញឆន្ទៈដែលមានផលប៉ះពាល់ដល់ផលប្រយោជន៍គូភាគីនៃកិច្ចសន្យាដែលពួកគេបានបង្កើតឡើង ។

ក. ភាវូបនីយកម្ម

ជាស្ថានភាពដែលអ្នកបង្ហាញឆន្ទៈបានធ្វើការបង្ហាញឆន្ទៈមានលក្ខណៈខុសគ្នានឹងឆន្ទៈពិតប្រាកដរបស់ខ្លួនហើយអ្នកបង្ហាញឆន្ទៈនោះក៏មិនបានដឹងផងដែរ។ ហើយការភាន់ច្រឡំ អាចបដិសេធអានុភាពនៃការបង្ហាញឆន្ទៈបាន។ កិច្ចសន្យាដែលបង្កើតឡើងដោយមានការភាន់ច្រឡំមានដូចជា ការភាន់ច្រឡំអំពីចំណុចសំខាន់ៗនៃកិច្ចសន្យា ឬ ការភាន់ច្រឡំអំពីចំណុចនៃកិច្ចសន្យាដែលភាគីយល់ឃើញថាសំខាន់ដែលនាំឲ្យបង្កើតកិច្ចសន្យា និងការភាន់ច្រឡំរបស់ភាគីទាំងសងខាង²⁶។

ខ. ការបោះឆ្នោត

ការបង្ហាញឆន្ទៈដោយការបោះឆ្នោត មានន័យថាបុគ្គលណាម្នាក់ ឬ តតិយជនបាន ធ្វើឲ្យអ្នកបង្ហាញឆន្ទៈមានការភាន់ច្រឡំដោយមធ្យោបាយបោះឆ្នោត ហើយអ្នកបង្ហាញឆន្ទៈបាន បង្ហាញឆន្ទៈរបស់ខ្លួនដោយខុសពីឆន្ទៈពិតប្រាកដរបស់ខ្លួន ហើយគាត់មិនបានដឹងពីភាពខុសនោះទេនៅពេលគាត់ធ្វើការបង្ហាញឆន្ទៈ²⁷។

គ. ការគម្រាមកំហែង

ការបង្ហាញឆន្ទៈដោយមានការគម្រាមកំហែងសំដៅលើករណីអ្នកបង្ហាញឆន្ទៈបានបង្ហាញឆន្ទៈរបស់ខ្លួនដែលផ្ទុយនឹងគោលបំណងរបស់ខ្លួន ដោយសារមានការ ភ័យខ្លាចភាគីម្ខាងទៀត ឬ តតិយជន ²⁸។

ឃ. ព័ត៌មានមិនពិត

ព័ត៌មានមិនពិត គឺសំដៅទៅលើមូលហេតុដែលត្រូវលើកឡើងដោយភាគីសម្រាប់ជាមូលដ្ឋាននៅក្នុងការបង្កើតកិច្ចសន្យាខុសពីការពិត។ ទីមួយនេះប្រសិនបើអ្នកបង្ហាញឆន្ទៈបានដឹងថាហេតុដូចនេះជាការមិនពិតនោះខ្លួនមិនបានបង្ហាញឆន្ទៈទេ²⁹។

²⁶ មាត្រា៣៤៦ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

²⁷ មាត្រា៣៤៧ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

²⁸ មាត្រា៣៥០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

²⁹ មាត្រា៣៤៨ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

ខ. ការរំលោភបំពានលើស្ថានភាព

ការរំលោភបំពានលើស្ថានភាព គឺសំដៅទៅលើករណីដែលភាគីម្ខាងបានបង្កើតកិច្ចសន្យា ដោយឆ្លៀតឱកាសដែលភាគីម្ខាងទៀតកំពុងជួបប្រទះការលំបាកខាងផ្នែកសេដ្ឋកិច្ច ឬ សង្គម ឬ បានប្រើដោយមិនត្រឹមត្រូវនូវស្ថានភាពផ្សេងទៀត ដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតបតបានទេ។ នៅករណីនេះ ភាគីដែលបានរំលោភបំពានលើស្ថានភាពមិនត្រូវបានចាត់ទុកថាបានធ្វើការគម្រាមកំហែងឡើយព្រោះគាត់មិនបានប្រើវិធានការបង្ខំ។ ក៏ប៉ុន្តែដើម្បីកំណត់បានថាជារំលោភបំពាន លើស្ថានភាពវាមានភាពចាំបាច់ដែលភាគីម្ខាងទៀតឆ្លៀតឱកាសនៃស្ថានភាពទន់ខ្សោយរបស់អ្នក បង្ហាញឆន្ទៈ³⁰។

គ. អំពើកែចំណេញហួសហេតុ

អំពើកែចំណេញហួសហេតុ គឺជាស្ថានភាពដែលភាគីបានបង្កើតកិច្ចសន្យា ដោយឆ្លៀតឱកាសខណៈពេលភាគីម្ខាងកំពុងជួបប្រទះការលំបាកផ្នែកសេដ្ឋកិច្ច ឬ ខ្វះបទពិសោធន៍។ដើម្បីអាចអះអាងអំពីការកេងចំណេញហួសហេតុ ត្រូវបំពេញលក្ខខណ្ឌ អ្នកបង្ហាញឆន្ទៈស្ថិតក្នុងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច ឬ ខ្វះបទពិសោធន៍ ភាគីម្ខាងតទៀតបានធ្វើកិច្ចសន្យាដោយឆ្លៀតឱកាសភាគីម្ខាងទៀតកំពុងជួបការលំបាក និងភាគីម្ខាងទៀតបានកេងចំណេញយ៉ាងសន្ធឹបសន្ធាប់³¹។

១.៣.២. ការបង្ហាញឆន្ទៈម៉េះពាល់ដល់ប្រយោជន៍សាធារណៈ

ខ្លឹមសារនៃកិច្ចសន្យាសំដៅលើអត្ថន័យ ឬ លក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យាដែលបានបង្កើតឡើងនោះ។ កិច្ចសន្យាមួយនឹងរងនូវមោឃភាព ប្រសិនបើអត្ថន័យនៃកិច្ចសន្យានោះផ្ទុយនឹងបញ្ញត្តិអនុវត្តដោយបង្ខំ ឬ ភាពផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ។

ក. កិច្ចសន្យាផ្ទុយនឹងបញ្ញត្តិអនុវត្តដោយបង្ខំ

ប្រសិនបើខ្លឹមសារនៃកិច្ចសន្យាផ្ទុយនឹងបញ្ញត្តិអនុវត្តដោយបង្ខំ កិច្ចសន្យានោះនឹងទទួលរង នូវមោឃភាព។ បញ្ញត្តិអនុវត្តដោយបង្ខំ សំដៅលើបទបញ្ញត្តិច្បាប់ដែលនៅធរមានទាំងឡាយណា ដែលត្រូវបង្ខំឲ្យត្រូវតែអនុវត្តតាម បើមិនបោះទេ ច្បាប់មិនទទួលស្គាល់អានុភាពគតិយុត្តនៃកិច្ចសន្យានោះទេ។ មានបញ្ញត្តិមួយចំនួនចែងច្បាស់ថា ជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ ដូចជា កថាខណ្ឌទី៣ នៃមាត្រា៥៨៥ នៃក្រមរដ្ឋប្បវេណី ស្តីពីកម្រិតការប្រាក់ជាដើម ប៉ុន្តែក៏មានបញ្ញត្តិមួយចំនួនមិនបានចែងច្បាស់ថាជា បញ្ញត្តិដែលអនុវត្តដោយបង្ខំផងដែរ។ ហេតុនេះចាំបាច់ត្រូវមានការបកស្រាយដោយពិចារណាអំពីគោលគំនិតនៃមាត្រានោះថា ជាបញ្ញត្តិអនុវត្ត

³⁰ មាត្រា៣៤៩ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

³¹ មាត្រា៣៥១ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

ដោយបង្ខំមិនមែន។ ជាធម្មតាបញ្ញត្តិអនុវត្តដោយបង្ខំជាបញ្ញត្តិទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈ ហើយបញ្ញត្តិដែលមិនទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈហៅថាជាបញ្ញត្តិដែលអនុវត្តតាមការស្ម័គ្រចិត្ត។
ឧទាហរណ៍៖ការហាមបញ្ជាផ្តាច់ (មាត្រា៨២៧ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧) ³²។

ខ. សណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់

បើទោះបីជា កិច្ចសន្យានោះមិនផ្ទុយនឹងបញ្ញត្តិច្បាប់ណាមួយក៏ដោយក៏អាចរងនូវមោឃភាពបានដែរ។ ប្រសិនបើខ្លឹមសារនៃកិច្ចសន្យាផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ក្នុងសង្គម។ ប្រសិនបើច្បាប់ទទួលស្គាល់អនុភាពនៃកិច្ចសន្យាដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អនោះវាហាក់បីដូចជាគាំទ្រឲ្យមានការប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដែលអាចបង្កឲ្យមានភាពល្អកកក និងអសន្តិសុខក្នុងសង្គមមួយផងដែរ³³ ។

គ. ការបង្ហាញនូវមិនពិត

កិច្ចសន្យាដែលបង្កើតដោយផ្អែក លើការបង្ហាញនូវមិនពិតដែលភាគីធ្វើឡើងដោយមានការ យុបយិតជាមួយភាគីម្ខាងទៀតត្រូវចាត់ទុកជាមោឃៈ ³⁴។ ការបង្ហាញនូវមិនពិត គឺជាស្ថានភាពនៃការយុបយិតជាមួយភាគីម្ខាងទៀតក្នុងការបង្កើតកិច្ចសន្យាដោយបំពេញលក្ខខណ្ឌដូចជាអ្នកបង្ហាញនូវមិនពិតអ្នកបង្ហាញនូវមិនពិត និងភាគីម្ខាងទៀតយុបយិតគ្នាដើម្បីបង្កើតកិច្ចសន្យា។ជាគោលការណ៍មោឃភាពនៃកិច្ចសន្យាមិនអាចអះអាងចំពោះតតិយជនសុចរិត និងគ្មានកំហុស។

ឃ. អលទ្ធភាពតាំងពីដំបូង

អលទ្ធភាពតាំងពីដំបូង គឺ មានន័យថានៅពេលកិច្ចសន្យាត្រូវបានបង្កើតឡើងមានភាពច្បាស់លាស់ជាស្ថាពរ និងការអនុវត្តកិច្ចសន្យានោះមិនអាចធ្វើបាន។ ក្រមរដ្ឋប្បវេណីអាឡឺម៉ង់បានរំសោធនកម្មឆ្នាំ២០០២ ក្នុងករណីអលទ្ធភាពតាំងពីដំបូង កិច្ចសន្យានោះត្រូវចាត់ទុកជាមោឃៈ ប៉ុន្តែបញ្ញត្តិត្រូវបានលុបចោល។ ការលុបចោលនេះអាចនិយាយបានថា ដោយសារតែការប្រែប្រួលរបស់សង្គម ដែលមានការវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃដែលនាំឲ្យមានការលុបចោលបញ្ញត្តិ នេះ ដើម្បីស្របតាមស្ថានភាពសង្គមសព្វថ្ងៃ។ សព្វថ្ងៃប្រទេសកម្ពុជាយើងក៏ដូចប្រទេសដទៃទៀតដែរ មាននិន្នាការមិនយកអលទ្ធភាពតាំងពីដំបូងធ្វើជាមូលហេតុនៃការមោឃភាពនៃកិច្ចសន្យាទេ។ ហេតុដូច្នេះនៅក្នុងចំណុចនេះ យើងមិនមានមូលដ្ឋានអ្វីមកបកស្រាយនោះទេ គឺយើងគ្រាន់តែចង់បញ្ជាក់ថា អលទ្ធភាពតាំងពីដំបូងធ្លាប់ជាមូលហេតុនៃមោឃភាព ប៉ុន្តែសព្វថ្ងៃទោះបីជាអត្ថន័យនៃកិច្ចសន្យាមិន

³²មាត្រា៣៥៤ កថាខណ្ឌទី១ នៃសេចក្តីកំណត់នៃមាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី
³³មាត្រា៣៥៤ កថាខណ្ឌទី២ នៃសេចក្តីកំណត់នៃមាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី
³⁴មាត្រា៣៥៣ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧

អាចសម្រេចតាំងពីពេលបង្កើតកិច្ចសន្យាក៏ដោយ ក៏កិច្ចសន្យានោះមិនត្រូវបាត់ទុក ជាមោឃៈដោយយកមូលហេតុអវលោកៈតាំងពីដំបូងដែរ។ ហេតុអវលោកៈតាំងពីដំបូងដែរ។ ប៉ុន្តែបញ្ញត្តិនេះក៏មិនរារាំងភាគីក្នុងការលុបចោលនូវកិច្ចសន្យាដោយយកមូលហេតុនៃការកាន់ច្រឡំឡើយ ក្នុងករណីដែលលក្ខខណ្ឌនៃ ការកាន់ច្រឡំត្រូវបានបំពេញ^{៣៥}។

១.៤. សមត្ថភាព

ដើម្បីឲ្យកិច្ចសន្យាមួយមានសុពលភាពទាមទារឲ្យភាគីនីមួយៗនៃកិច្ចសន្យាមានសមត្ថភាពគតិយុត្ត។ សមត្ថភាពគតិយុត្ត គឺជាសម្បទាដែលរូបវន្តបុគ្គល ឬ នីតិបុគ្គលអាចក្លាយជាប្រធាននៃសិទ្ធិ និង កាតព្វកិច្ច^{៣៦}។ ម្យ៉ាងទៀតយើងអាចហៅថា ជាលក្ខណៈសម្បត្តិរបស់បុគ្គលដែលតម្រូវដោយច្បាប់ រួមមាន៖ លក្ខណៈសម្បត្តិដែលអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច (សមត្ថភាពទទួលសិទ្ធិ) លក្ខណៈសម្បត្តិដែលអាចយល់ដឹង និង វិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន (សមត្ថភាពខាងឆន្ទៈ) និង លក្ខណៈសម្បត្តិដែលអាចធ្វើឲ្យសកម្មភាពរបស់ខ្លួនមានអានុភាពតាមផ្លូវច្បាប់ (សមត្ថភាពខាងសកម្មភាព)។ សមត្ថភាពគតិយុត្តរបស់ភាគីនៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតមានសមត្ថភាពរបស់អ្នកទិញធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រង។

១.៤.១.សមត្ថភាពរបស់អ្នកទិញធានារ៉ាប់រង

អ្នកទិញផលិតផលធានារ៉ាប់រងអាចជាបុគ្គល ឬ នីតិបុគ្គលទាំងឡាយណាដែលមានលក្ខណៈសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច។ ជាទូទៅអ្នកទិញធានារ៉ាប់រង គឺជានីតិជនដែលមានសមត្ថភាពចុះកិច្ចសន្យា ពោលគឺជាជនដែលមានការយល់ដឹង និងអាចវិនិច្ឆ័យបានអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនបាន^{៣៧}។ លើសពីនេះអ្នកទិញធានារ៉ាប់រងត្រូវតែជាបុគ្គលដែលអាចបង្ហាញឆន្ទៈប្រកបដោយប្រសិទ្ធភាពជាស្ថាពរ និង ឯករាជ្យ។ ក្រុមរដ្ឋប្បវេណីបានធ្វើចំណាត់ថ្នាក់បុគ្គលដែលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការដោយឯករាជ្យនិងបានបង្កើតឲ្យមានអ្នកអាណាព្យាបាលសម្រាប់ពួកគាត់។ ជនដែលត្រូវបានធ្វើចំណាត់ថ្នាក់ទាំងនោះមានបីប្រភេទដូចជា អនីតិជន ជនក្រោមអាណាព្យាបាលទូទៅ និងជននៅក្រោមហិក្ខុបត្តិដើម្បីរក្សាតុល្យភាពរវាងការការពារជនដែលកម្រិតសមត្ថភាព និងថែរក្សានូវស្ថេរភាពនៅក្នុងការប្រកបកិច្ចការជំនួញ។ ចំពោះអនីតិជនអាចក្លាយជាអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត។ ដោយឡែកបុគ្គលដែលមានវិបត្តិផ្នែកបញ្ញាស្មារតីបុគ្គលកំពុងព្យាបាលជំងឺរីកលចរិតមិនអាចក្លាយជាកម្មវត្ថុនៃការស្នើសុំធានារ៉ាប់រងបានទេ^{៣៨}។

^{៣៥}មាត្រា៣៥៥ នៃសេចក្តីកំណត់មាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី

^{៣៦}មាត្រា៦ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

^{៣៧} មាត្រា ១៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

^{៣៨} មាត្រា២៨ ច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ២០១៤

១.៤.២. សមត្ថភាពរបស់ក្រុមហ៊ុនធានារ៉ាប់រង

គ្រឹះស្ថានធានារ៉ាប់រងមានដូចជា ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ក្រុមហ៊ុនធានារ៉ាប់រងបន្ត ជើងសារធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង និង ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ។ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ដែលផ្តល់សេវាធានារ៉ាប់រង ទោះបីដូច្នេះក៏ជាប់រដ្ឋបាលឯកជនក្តី ឬ ជាក្រុមហ៊ុនចម្រុះក្តីអាចត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា តែក្នុងទ្រង់ទ្រាយជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតតែប៉ុណ្ណោះ^{៣៩}។ ជាដំបូងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ដើម្បីក្លាយខ្លួនជាប្រធានសិទ្ធិ និងកាតព្វកិច្ច។ បន្ទាប់មកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើអាជីវកម្មធានារ៉ាប់រង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានសិទ្ធិសម្រេច ឬ បដិសេធសំណើរសុំអាជ្ញាបណ្ណធានារ៉ាប់រងក្នុងរយៈពេល ៩០ ថ្ងៃ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំដែលមានសំណុំលិខិតគ្រប់គ្រាន់ ។^{៤០} ប្រតិបត្តិ ការធានារ៉ាប់រងអាយុជីវិតអាចធ្វើអាជីវកម្មលើវិស័យធានារ៉ាប់រងអាយុជីវិតនៅព្រះរាជាណាចក្រកម្ពុជាបានលុះត្រាតែ៖ មានអាជ្ញាបណ្ណ និងបានចុះបញ្ជីត្រឹមត្រូវតាមផ្លូវច្បាប់សម្រាប់ប្រភេទធានារ៉ាប់រងណាមួយដែលខ្លួនបានស្នើសុំ និងបានផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬ ឯកសារដែល បញ្ជាក់អះអាងថាបានដាក់ប្រាក់តម្កល់ចំនួនស្មើនឹង១០ភាគរយនៃដើមទុនចុះបញ្ជីនៅធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បានផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវលិខិត ឬ ឯកសារដែលបញ្ជាក់អះអាងបានរក្សាទុកទឹកប្រាក់ជាកម្រិតសោធនភាពមិនតិចជាង៥០ភាគរយនៃដើមទុនចុះបញ្ជីនៅ ធនាគារពាណិជ្ជកម្មណាមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។

២. លក្ខខណ្ឌទម្រង់នៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត

ទម្រង់នៃកិច្ចសន្យាមានពីរប្រភេទ គឺទម្រង់សរសេរ និងទម្រង់មិនសរសេរ។ ប៉ុន្តែក្នុង ករណីដែលច្បាប់តម្រូវឱ្យ សរសេរជាលាយលក្ខណ៍អក្សរគូភាគីចាំបាច់ត្រូវតែ សរសេរជាលាយលក្ខណ៍អក្សរ បើមិនដូច្នោះទេ កិច្ចសន្យានោះត្រូវចាត់ទុកជាមោឃៈ។ ជាក់ស្តែងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរនឹងយកភាសាខ្មែរជាគោលក្នុងការកាត់តែងកិច្ចសន្យានេះ ក្រៅពីទម្រង់សរសេរដែលច្បាប់ទាមទារសម្រាប់សុពលភាពការសរសេរជាលាយលក្ខណ៍អក្សរក៏ជាទម្រង់ភស្តុតាងផងដែរ។ ចំណែកឯកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតច្បាប់តម្រូវឱ្យ សរសេរជាលាយលក្ខណ៍អក្សរ ចុះហត្ថលេខាដោយភាគីទាំងពីរ ហើយត្រូវកំណត់រយៈពេល និង

^{៣៩}មាត្រា៤១នៃច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០១៤

^{៤០}មាត្រា ៤៧ នៃច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០១៤

លក្ខខណ្ឌផ្សេងៗទាក់ទងនឹងការធានារ៉ាប់រងអាយុជីវិត។ ច្បាប់តម្រូវឲ្យ សរសេរជាលាយលក្ខណ៍អក្សរ ចុះហត្ថលេខាដោយភាគីទាំងពីរ ហើយត្រូវកំណត់រយៈពេល និងលក្ខខណ្ឌផ្សេងៗទាក់ទង នឹងការធានារ៉ាប់រងអាយុជីវិត។

កិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ត្រូវចែងឲ្យបានច្បាស់លាស់អំពីទំនាក់ទំនងរវាងសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។ កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតត្រូវរៀបចំដោយយកភាសាខ្មែរជាគោល និងត្រូវមានចុះហត្ថលេខា និង/ ឬ ផ្ដិតមេដៃរបស់ភាគីទាំងសងខាង។ កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតមានលក្ខណៈស្មុគស្មាញដោយសារតែវាទាមទារឲ្យមានលិខិតឯកសារបញ្ជាក់ជាច្រើនទៀតដើម្បីធ្វើឲ្យមានភាពច្បាស់លាស់អំពី ព័ត៌មានរបស់អ្នកដែលត្រូវបានធានារ៉ាប់រងត្រូវផ្តល់ជូនក្រុមហ៊ុនធានារ៉ាប់រង។ ហើយភាពច្បាស់លាស់អំពីប្រភេទនៃការធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងទៀតដែលក្រុមហ៊ុនត្រូវផ្តល់ជូនអ្នកដែលត្រូវបានធានារ៉ាប់រងនៅពេលមានហានិភ័យកើតឡើង។

ក្រោយពេលដែលភាគីទាំងពីរបានព្រមព្រៀងគ្នា និងបានចុះកិច្ចសន្យាចមកក្រុមហ៊ុនធានារ៉ាប់រងត្រូវចេញបណ្ណសន្យារ៉ាប់រងដែលភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រធានារ៉ាប់រងឬចេញ កំណត់សំអាង និង/ឬ ឯកសារពាក់ព័ន្ធផ្សេងទៀតទៅឲ្យអ្នកស្នើសុំធានារ៉ាប់រង។ បណ្ណសន្យាធានារ៉ាប់រងដែលភ្ជាប់មកជាមួយវិញ្ញាបនបត្រធានារ៉ាប់រង និង/ឬ ឯកសារពាក់ព័ន្ធផ្សេងទៀតត្រូវមានចែង និងកំណត់ខ្លឹមសារសំខាន់ជាទូទៅដែលបានព្រមព្រៀងជាមុនរវាងភាគីទាំងពីរ ។

២.១. កំណត់សំអាង

កំណត់សំអាង គឺសំដៅដល់ឯកសារបណ្តោះអាសន្នដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចេញតែករណីចាំបាច់ និងបន្ទាន់ដែលមិនអាចធ្វើកិច្ចសន្យា និងចេញបណ្ណសន្យាធានារ៉ាប់រងនោះការធានារ៉ាប់រងអាចប្រព្រឹត្តទៅបាន ដោយប្រើ(កំណត់សំអាង)ជំនួសជាបណ្តោះអាសន្ន។ កំណត់សំអាង គឺជាឯកសារដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រង ឬ ភ្នាក់ងារធានារ៉ាប់រង។ ឯកសារនេះជំនួសបណ្ណសន្យារ៉ាប់រង ឬ ជាកិច្ចសន្យាបន្ថែមក្នុងពេលរង់ចាំការចេញបណ្ណសន្យារ៉ាប់រងជាស្ថាពរ។ នៅពេលចេញកំណត់សំអាងភាគីទាំងសងខាងត្រូវចុះហត្ថលេខាហើយអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់បុព្វលាភរ៉ាប់រង តាមការព្រមព្រៀងគ្នាដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រងនោះស្រាប់។

២.២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត

វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត សំដៅដល់ឯកសារ ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដើម្បីបញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតបានទិញការធានារ៉ាប់រងពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតពិត

ប្រាកដមែន⁴¹។ វិញ្ញាបនបត្រធានារ៉ាប់រងត្រូវបញ្ជាក់អំពី៖ គោត្តនាម នាម និង អាសយដ្ឋានរបស់គូភាគីនៃកិច្ចសន្យា។ បុគ្គលដែលត្រូវធានារ៉ាប់រង ឬ ប្រភេទហានិភ័យដែលត្រូវបានធានារ៉ាប់រង។ ពេលវេលាចាប់ផ្តើម និងទីកន្លែងនៃហានិភ័យដែលត្រូវបានធានារ៉ាប់រងស្របនឹងចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង។ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ និងរបៀបបង់បុព្វលាភធានារ៉ាប់រង។ របៀប និងលក្ខខណ្ឌមួយចំនួននៃសេចក្តីប្រកាសគ្រោះថ្នាក់។ រយៈពេលនៃកិច្ចសន្យា និងរយៈពេលនៃការធានានៃការធានារ៉ាប់រង។ លក្ខខណ្ឌទាំងឡាយដែលកំណត់មោឃភាពនិងការបាត់បង់សិទ្ធិព្រមទាំងលក្ខខណ្ឌដែលអនុញ្ញាតឲ្យគូភាគីនីមួយៗបញ្ឈប់កិច្ចសន្យាបានមុនកាលកំណត់ក្រៅពីចំណុចដែលមានកំណត់ខាងលើគូភាគីអាចដាក់បន្ថែមចំណុចផ្សេងៗទៀតបានដោយមានការព្រមព្រៀងគ្នាជាមុន។

២.៣. បណ្ណសន្យាធានារ៉ាប់រងអាយុជីវិត

បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតគឺជាឯកសារឆ្លុះបញ្ចាំងពីទម្រង់នៃកិច្ចសន្យាធានារ៉ាប់រងលើអាយុជីវិតបុគ្គលណាម្នាក់យ៉ាងជាក់លាក់មួយ និងជាភស្តុតាងនៃកិច្ចសន្យានោះ។ ឯកសារនេះត្រូវចុះហត្ថលេខាដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។ នៅពេលចុះកិច្ចសន្យាធានារ៉ាប់រងលើអាយុជីវិត អ្នកត្រូវបានធានារ៉ាប់រងអាចពិភាក្សាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដើម្បីជ្រើសរើសយករយៈពេលខ្លី ឬ រយៈពេលវែងបានតាមការព្រមព្រៀងគ្នា។ អាចហៅបានម្យ៉ាងទៀត បណ្ណសន្យាធានារ៉ាប់រងលើអាយុជីវិត សំដៅដល់ឯកសារចងកាតព្វកិច្ចតាមផ្លូវច្បាប់ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដោយកំណត់អំពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត។ បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតត្រូវជាប់ជាមួយវិញ្ញាបនបត្រធានារ៉ាប់រង ឬ ឯកសារពាក់ព័ន្ធផ្សេងៗទៀត។

បណ្ណសន្យាធានារ៉ាប់រង គឺជាតឹងតាំងនៃកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងជា លាយលក្ខណ៍អក្សរដោយមានការចុះបំពេញគោលបំណងរបស់អ្នកត្រូវបានធានារ៉ាប់រងក្រោមការឯកភាពគ្នារវាងភាគីទាំងសងខាងនៃកិច្ចសន្យា។ លក្ខខណ្ឌនៃបណ្ណសន្យាធានារ៉ាប់រងអាយុជីវិត ត្រូវបែងចែកជាពីរផ្នែកចម្បងៗ គឺលក្ខខណ្ឌទូទៅ និងលក្ខខណ្ឌដោយឡែក។ លក្ខខណ្ឌទូទៅ គឺជាឯកសារដែលមាន កំណត់គោលការណ៍សំខាន់ៗពីរស្តីអំពី៖ ប្រភេទហានិភ័យដែលត្រូវបានទទួលធានារ៉ាប់រងនិងប្រភេទហានិភ័យដែលមិនត្រូវបានទទួលធានារ៉ាប់រងឲ្យ។ លក្ខខណ្ឌដោយឡែកហៅថា(វិញ្ញាបនបត្រ) គឺជាឯកសារដែលមានការចុះបំពេញនូវសំណូមពរដោយឡែករបស់អ្នកត្រូវបានធានារ៉ាប់រង តាមការប្រកាសនៅក្នុងពាក្យស្នើសុំធានារ៉ាប់រងរបស់ខ្លួនដែលត្រូវមានហត្ថលេខាពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។

⁴¹ មាត្រា១ នៃច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០១៤

ផ្នែកទី២៖ អានុភាពនៃកិច្ចសន្យាធានារ៉ាប់រងអោយជីវិត

កិច្ចសន្យា នឹងមានអានុភាពនៅពេលដែលកិច្ចសន្យានោះមានសុពលភាពរួចទៅហើយ។ អានុភាពនៃកិច្ចសន្យាបង្កឱ្យមានផលវិបាកគតិយុត្តដែលកើតចេញពីកិច្ចសន្យានោះដូចជាបង្កើតឱ្យមានសិទ្ធិ និងកាតព្វកិច្ចជាដើម។ ឆ្ពោះហើយកិច្ចសន្យាធានារ៉ាប់រងអោយជីវិត នឹងមានអានុភាពនៅពេលដែលអ្នកដែលត្រូវបានធានារ៉ាប់រងចុះកិច្ចសន្យានិងបង្កើតបានជាសិទ្ធិ នឹង កាតព្វកិច្ចចំពោះគូភាគីនៃកិច្ចសន្យាធានារ៉ាប់រងអោយជីវិត។ ដោយស្របតាមតាមគោលការណ៍ស្មោះត្រង់ដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធានាបាននូវភាពជឿជាក់ និងទំនុកចិត្តទៅលើគ្នាជៀសវាងការកើតឡើងនូវវិវាទផ្សេងៗនាពេលអនាគត។

១. សិទ្ធិ និង កាតព្វកិច្ចអ្នកត្រូវបានធានារ៉ាប់រងលើអោយជីវិត

បន្ទាប់ពីបុគ្គលដែលបានស្នើសុំទិញផលិតផល និងបានចុះកិច្ចសន្យាធានារ៉ាប់រងលើអោយជីវិតរួចកិច្ចសន្យានោះ នឹងចាប់ផ្តើមមានអានុភាពចងគូភាគីចាប់ពីពេលចុះហត្ថលេខាលើកិច្ចសន្យានោះ ហើយនឹងនាំឱ្យមានសិទ្ធិរបស់អ្នកត្រូវបានធានារ៉ាប់រង(១.១) និងកាតព្វកិច្ចរបស់អ្នកត្រូវបានធានារ៉ាប់រងចំពោះក្រុមហ៊ុនធានារ៉ាប់រងនោះ(១.២) ។

១. ១. សិទ្ធិអ្នកត្រូវបានធានារ៉ាប់រង

សិទ្ធិរបស់អ្នកដែលត្រូវបានធានារ៉ាប់រង មានសិទ្ធិត្រឹមតែទំហំដែលបានចែងកំណត់ទុកក្នុងបណ្ណសន្យាធានារ៉ាប់រងដែលបានទទួលស្គាល់ និងយល់ព្រមពីក្រុមហ៊ុនប៉ុណ្ណោះ។ ហើយសិទ្ធិអ្នកដែលត្រូវបានធានារ៉ាប់រងមានដូចតទៅ៖

១. ១. ១. សិទ្ធិទទួលបានប្រាក់សំណងធានារ៉ាប់រងអោយជីវិត

នៅពេលមានហានិភ័យ ឬ គ្រោះថ្នាក់កើតឡើងដូចដែលបានកំណត់នៅក្នុងបណ្ណសន្យាធានារ៉ាប់រងលើអោយជីវិតអ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិទាមទារសំណងធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងអោយជីវិត។ សិទ្ធិទទួលបានប្រាក់សំណងនេះ ជាសិទ្ធិដែលសំខាន់ជាងគេដែលនាំភាគីបង្កើតកិច្ចសន្យានេះឡើងមកដែលជាថ្នូរពីការបង់ប្រាក់បុព្វលាភទៅក្រុមហ៊ុននោះ។ ហើយហានិភ័យអកុសលទាំងនោះត្រូវមានភស្តុតាងបញ្ជាក់ទើបក្រុមហ៊ុនទូទាត់សំណងធានារ៉ាប់រងអោយជីវិតដល់អ្នកត្រូវបានធានារ៉ាប់រងតាមអ្វីដែលបានព្រមព្រៀង។ សំណងគឺសំដៅដល់សាច់ប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងអោយជីវិតត្រូវសង ឬ ទូទាត់ជាប្រាក់ទៅឱ្យអ្នកត្រូវបានធានារ៉ាប់រងលើអោយជីវិតនៅពេលមានហានិភ័យ ឬ គ្រោះថ្នាក់ដែលបានកើតឡើង⁴²។

⁴² មាត្រា ២៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ២០១៤

១. ១.២. សិទ្ធិជ្រើសរើសអ្នកទទួលបាន

អ្នកទទួលបានផល គឺសំដៅដល់គតិយជននៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតដែលត្រូវបានកំណត់ថាមានសិទ្ធិដោយស្របច្បាប់ក្នុងការទទួលបានអត្ថប្រយោជន៍ពីកិច្ចសន្យាធានារ៉ាប់រងជីវិតនេះ^{៤៣}។ អ្នកទទួលបានផលអាចជ្រើសរើសក្នុងចំណោមបច្ចាញាតិ ឬ បុព្វបុត្ររបស់អ្នកត្រូវបានធានា ឬសហព័ទ្ធ អ្នកដែលត្រូវបានធានារ៉ាប់រងដោយអាស្រ័យលើឆន្ទៈផ្ទាល់របស់គាត់តែម្តង។ ការជ្រើសរើសអ្នកទទួលបានផលជាសិទ្ធិផ្តាច់មុខរបស់អ្នកត្រូវបានធានារ៉ាប់រងដោយសារនៅពេលសម្រេចចិត្តចុះ កិច្ចសន្យាធានារ៉ាប់រងជីវិត ត្រូវកំណត់ជាមុនចំពោះអ្នកទទួលបានផល។ ប៉ុន្តែក្នុងករណីអ្នកទទួលបានផលមានច្រើននាក់ហើយអ្នកដែលត្រូវបានធានារ៉ាប់រងមិនបានកំណត់ជាមុននូវលំដាប់អ្នកទទួលបានផលប្រយោជន៍នោះទេអ្នកទទួលបានផលនឹងមានសិទ្ធិស្មើគ្នាៗលើប្រាក់សំណងនោះ។^{៤៤}

១.១. ៣. សិទ្ធិលុបចោលកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត

អ្នកដែលត្រូវបានធានារ៉ាប់រងអាយុលើជីវិត មានសិទ្ធិលុបចោលកិច្ចសន្យាធានាជាឯកតោភាគីបានក្នុងករណីដែលអ្នកផ្តល់សេវាធានាលើអាយុជីវិតមានចេតនាផ្តល់ព័ត៌មានមិនពិត ដើម្បីធានាលើកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត^{៤៥}។ នៅក្នុងករណីបែបនេះជាការបញ្ញត្តិជាទុកជាមុនរបស់ច្បាប់ដើម្បីធានា និងការពារផលប្រយោជន៍របស់បុគ្គលណាដែលមិនបានទទួលព័ត៌មានលំអិតអំពីការធ្វើអាជីវកម្មធានារ៉ាប់រងអាយុជីវិត។

១. ២. កាតព្វកិច្ចអ្នកដែលត្រូវបានធានារ៉ាប់រង

កាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែលចង់បុគ្គលពីរនាក់ ដោយបុគ្គលម្នាក់ដែលបានកំណត់មានករណីកិច្ចមួយចំនួនចំពោះបុគ្គលមួយដែលបានកំណត់ម្នាក់ទៀត។ ហើយនៅក្នុងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតអ្នកដែលត្រូវបានធានារ៉ាប់រងមានករណីកិច្ចមួយចំនួនតាមការព្រមព្រៀងគ្នាជាមុននៅក្នុងកិច្ចសន្យាដែលបានកំណត់នៅក្នុងបណ្ណសន្យាធានារ៉ាប់រង។ ហើយកាតព្វកិច្ចនៅក្នុងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតត្រូវឱ្យអ្នកដែលត្រូវបានធានាត្រូវតែអនុវត្តន៍ជាថ្នូរនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុន នៅពេលមានហានិភ័យអកុសលកើតឡើងចំពោះអ្នកដែលត្រូវបានធានារ៉ាប់រង។

១. ២.១. ការបង់បុព្វលាភរ៉ាប់រង

ការបង់បុព្វលាភធានារ៉ាប់រងចំពោះហានិភ័យមរណភាព ឬ គ្រោះថ្នាក់ផ្សេងៗគឺជាកាតព្វកិច្ចទីមួយរបស់អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត។ បុព្វលាភធានារ៉ាប់រងត្រូវបង់ត្រឹមត្រូវតាមរយៈពេលធានារ៉ាប់រង និងចំនួនទឹកប្រាក់ធានារ៉ាប់រងសរុបដោយគិតផ្អែកលើមូលដ្ឋាននៃតារាងបុព្វលាភរបស់ក្រុមហ៊ុននីមួយៗ។

^{៤៣}មាត្រា ៤ នៃច្បាប់ស្តីពីការធានារ៉ាប់រងអាយុជីវិត ឆ្នាំ២០១៤

^{៤៤} មាត្រា ២៩ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង ឆ្នាំ២០០១

^{៤៥}ប្រការ ៥ នៃសេចក្តីប្រកាសស្តីពីអាជីវកម្មធានារ៉ាប់រងអាយុជីវិត លេខ ៦០៨ សហវ.ប្រក ឆ្នាំ២០០៨

បន្ទាប់ពីបានចុះកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតរួចរាល់ហើយ អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតត្រូវបង់បុព្វលាភធានារ៉ាប់រងដែលបានព្រមព្រៀងក្នុងកិច្ចសន្យា^{៤៦}។ ក្នុងការបង់ប្រាក់បុព្វលាភធានារ៉ាប់រងអ្នកដែលត្រូវបានធានារ៉ាប់រងអាចពិភាក្សាជាមួយក្រុមហ៊ុនក្នុងការបង់អាចធ្វើការបង់ ជាប្រចាំខែ ឬ ប្រចាំឆ្នាំតាមការព្រមព្រៀងរបស់ភាគី និងតាមលទ្ធភាពសេដ្ឋកិច្ចរបស់អ្នកដែលត្រូវបានធានារ៉ាប់រងដែរ។

១. ២.២. កាតព្វកិច្ចជូនដំណឹង

កាតព្វកិច្ចនៃការជូនដំណឹងមានលក្ខណៈច្រើនរូបភាពនៅក្នុង កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតដូចជា៖ ការជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ ការជូនដំណឹងអំពីការកែប្រែប័ណ្ណសន្យាធានារ៉ាប់រង និងកាតព្វជូនដំណឹងអំពីការទាមទារសំណង។ លើសពីនេះអ្នកដែលត្រូវបានធានារ៉ាប់រងមានកាតព្វកិច្ចត្រូវជូនដំណឹងដល់ក្រុមហ៊ុនធានារ៉ាប់រងឲ្យបានឆាប់រហ័សបំផុត ក្នុងករណីមានគ្រោះថ្នាក់ ឬ ហានិភ័យកើតឡើងចំពោះបុគ្គលដែលត្រូវបានធានារ៉ាប់រងដើម្បីទទួលបានសំណងពីក្រុមហ៊ុននោះ។ សំណើសុំកែប្រែនូវកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតដែលបានព្យួរទុកត្រូវបានចាត់ទុកថាយល់ព្រម ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមិនបានបដិសេធសំណើនោះក្នុងរយៈពេល១៥ថ្ងៃ^{៤៧} ។ ហើយរាល់ការបន្ថែម និងកែប្រែលើប័ណ្ណសន្យាធានារ៉ាប់រងអាយុជីវិតដើម ត្រូវធ្វើឡើងដោយកិច្ចសន្យាបន្ថែម និងត្រូវមានចុះហត្ថលេខារបស់ភាគីសងខាង។ ក្នុងករណីមួយចំនួនទៀតដូចជាករណីអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត មានបំណងចង់ប្តូរវិធីសាស្ត្រនៃការបង់ប្រាក់បុព្វលាភបន្ទាប់ពីបានបង់ប្រាក់បុព្វលាភអស់មួយរយៈពេលហើយនោះអ្នកដែលត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតាមរយៈការដាក់ពាក្យស្នើសុំទៅក្រុមហ៊ុនដោយអនុលោមតាមលក្ខខណ្ឌអប្បបរមានៃបុព្វលាភរបស់ក្រុមហ៊ុនជាមុនឲ្យបាន១៥ ថ្ងៃ ដើម្បីក្រុមហ៊ុនធ្វើការសម្រេចចិត្តលើការស្នើសុំនេះ។

១. ២.៣. កាតព្វកិច្ចសហការ

អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតត្រូវសហការផ្តល់ព័ត៌មានលំអិត និងឯកសារដែលពាក់ព័ន្ធហានិភ័យតាមសំណូមពររបស់ក្រុមហ៊ុន។ ឯកសារដែលលំអិត និងចាំបាច់នៅពេលមានហានិភ័យកើតឡើងនោះមានដូចជា៖ វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត អត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត របាយការណ៍វេជ្ជសាស្ត្រ និងលិខិតមរណភាពក្នុងករណីមរណភាព ។

២. សិទ្ធិ និង កាតព្វកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រង

បន្ទាប់ពីអ្នកដែលត្រូវបានធានារ៉ាប់រងអាយុជីវិត មានការយល់ព្រមលើលក្ខខណ្ឌក្នុងប័ណ្ណសន្យាធានារ៉ាប់រងអាយុជីវិត និងបានចុះហត្ថលេខាលើកិច្ចសន្យានោះរួចមកការធានារ៉ាប់រងអាយុជីវិតចាប់ផ្តើមមានប្រសិទ្ធិ

^{៤៦} មាត្រា១៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ២០១៤

^{៤៧}មាត្រា១២ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ២០១៤

ភាព ពីកាលបរិច្ឆេទដែលអ្នកត្រូវបានធានារ៉ាប់រងអោយជីវិតបានបង់បុព្វលាភធានារ៉ាប់រងតាមកាលកំណត់ក្នុងកិច្ចសន្យា ហើយកិច្ចសន្យានោះបានបង្កើតជាសិទ្ធិ និងកាតព្វកិច្ចដល់ក្រុមហ៊ុនធានារ៉ាប់រងអោយជីវិតមួយចំនួន។

២.១. សិទ្ធិរបស់ក្រុមហ៊ុនធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រងអោយជីវិតមានសិទ្ធិមួយចំនួនដែលខ្លួនអាចអនុវត្តសិទ្ធិបានដោយបំពេញលេញគ្មានបុគ្គលណាម្នាក់មករារាំង ឬ ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ក្រុមហ៊ុនបានឡើយ។

២.១. ១.សិទ្ធិទទួលបានប្រាក់បុព្វលាភរ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រងអោយជីវិតមានសិទ្ធិទទួលបានប្រាក់បុព្វលាភពីអ្នកដែលត្រូវបានធានារ៉ាប់រងអោយជីវិត ឬ ម្ចាស់បណ្ណសន្យាធានារ៉ាប់រងអោយជីវិតតាមកាលវិភាគនៃការបង់ប្រាក់បុព្វលាភធានារ៉ាប់រងអោយជីវិតដែលជាខសន្យាបានចែងនៅក្នុងបណ្ណសន្យាធានារ៉ាប់រង។ ផលប្រយោជន៍ដែលជាប្រាក់បុព្វលាភដែលក្រុមហ៊ុនទទួលបានពីការបង់របស់អ្នកត្រូវបានធានារ៉ាប់រងអោយជីវិតនោះ ក្រុមហ៊ុនមានសិទ្ធិពេញលេញក្នុងការចាត់ចែងប្រើប្រាស់ និងអាស្រ័យផលពីប្រាក់បុព្វលាភនោះ។

២.១. ២.សិទ្ធិលុបចោលកិច្ចសន្យាធានារ៉ាប់រង

ជាគោលការណ៍អ្នកដែលត្រូវបានធានារ៉ាប់រងអោយជីវិត មានកាតព្វកិច្ចបង់ប្រាក់បុព្វលាភទៅក្រុមហ៊ុនធានារ៉ាប់រងអោយជីវិតតាមការកំណត់នៅក្នុងកាលវិភាគដែលបានព្រមព្រៀងរបស់គូភាគីនៅពេលចុះកិច្ចសន្យា។ ប្រសិនបើអ្នកត្រូវបានការពារនោះមិនបានបង់ប្រាក់បុព្វលាភតាមការព្រមព្រៀងគ្នាតាមខសន្យាដែលចែងក្នុងកិច្ចសន្យានោះទេ ក្រុមហ៊ុនមានសិទ្ធិលុបចោលកិច្ចសន្យានោះជាឯកតោភាគី ប៉ុន្តែមុននឹងក្រុមហ៊ុននោះសម្រេចចិត្តលុបចោលកិច្ចសន្យានោះត្រូវជូនដំណឹងនឹងមិនអាចព្យួរទុកកិច្ចសន្យានោះហួសរយៈពេល៣០ថ្ងៃឡើយ។ ២០ថ្ងៃក្រោយពីការចុះកិច្ចសន្យាធានារ៉ាប់រងអោយជីវិត ក្រុមហ៊ុនធានារ៉ាប់រងអោយជីវិត ត្រូវជូនដំណឹងដោយលិខិតដាស់តឿនមួយ ឬ ដោយលិខិតដែលមានបញ្ជាក់ការទទួលច្បាស់លាស់ដល់អ្នកត្រូវបានធានារ៉ាប់រងអោយជីវិតឲ្យប្រាក់បុព្វលាភដែលបានព្រមព្រៀងគ្នាមុននោះ^{៤៨} ។ ក្នុងករណីជូនដំណឹងហើយម្ចាស់បណ្ណសន្យាធានារ៉ាប់រងនៅតែមិនយកប្រាក់បុព្វលាភមកបង់ក្នុងរយៈពេល ១០ថ្ងៃ មានសិទ្ធិលុបចោល។ ដោយឡែកចំពោះករណីអ្នកដែលត្រូវបានធានារ៉ាប់រងបានប្រកាសពីអាយុមិនត្រឹមត្រូវពិតប្រាកដ ក្រុមហ៊ុនធានារ៉ាប់រង អាចលុបចោលកិច្ចសន្យាធានារ៉ាប់រងរបស់ខ្លួនក្នុងរយៈពេលតែពីរ(២) ឆ្នាំប៉ុណ្ណោះ ហើយបង្វិលបុព្វលាភរ៉ាប់រងជូនទៅអ្នកស្នើសុំធានារ៉ាប់រងវិញ បន្ទាប់ពីកាត់កង់ជាមួយសាហ៊ុយសំរាប់រយៈពេលធានាកន្លងមក^{៤៩}។សន្យាធានារ៉ាប់រងរបស់ខ្លួនក្នុងរយៈពេលតែ ពីរ(២) ឆ្នាំប៉ុណ្ណោះ ហើយបង្វិលបុព្វលាភរ៉ាប់រងជូនទៅអ្នកស្នើសុំធានារ៉ាប់រងវិញ បន្ទាប់ពីបាន

^{៤៨}មាត្រា១៧ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ ២០១៤

^{៤៩}មាត្រា២៣ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង នៅថ្ងៃទី៣១ខែតុលា ឆ្នាំ ២០០១

កាត់កងជាមួយសាហ៊ុយសំរាប់រយៈពេលធានាកន្លងមក⁵⁰។

២.១.៣ សិទ្ធិទទួលបានប្រាក់បុព្វលាភ

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងបានប្រកាសពីអាយុមិនត្រឹមត្រូវពិតប្រាកដរបស់អ្នកដែលត្រូវបានធានារ៉ាប់រងដើម្បីបង់បុព្វលាភរ៉ាប់រងតិចជាងបុព្វលាភដែលត្រូវបង់នោះ ក្រុមហ៊ុនមានសិទ្ធិតម្រូវបង់បន្ថែម ឬ មានសិទ្ធិធ្វើសំណងខូចខាតសមស្រប តាមសមាមាត្របុព្វលាភរ៉ាប់រងដែលបានបង់ និងបុព្វលាភដែលត្រូវបង់⁵¹។ មានន័យថា អ្នកដែលត្រូវបានធានារ៉ាប់រង មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬ ធ្លាប់បានដឹង ឬ គួរតែបានដឹងពីការមិនពិតជាសាវ័ន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះក្រុមហ៊ុនបានដឹងដែលអាចបង្កឲ្យមានការផ្លាស់ប្តូរលើកម្មវត្ថុដែលត្រូវបានធានាក្រុមហ៊ុនមានសិទ្ធិក្នុងការគិតថ្លៃបុព្វលាភបន្ថែម ឬ បដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រង។

២.២. កាតព្វកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មានកាតព្វកិច្ចធ្វើសំណងចំពោះគ្រោះថ្នាក់ ឬ ហានិភ័យដែលបានកើតឡើងដោយបណ្តាលពីមូលហេតុចៃដន្យ គ្រោះធម្មជាតិ និង រាល់មូលហេតុដែលមិនមែនជាអំពើចេតនារបស់អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត⁵²។

ក្រុមហ៊ុនមានកាតព្វកិច្ចទទួលខុសត្រូវតែហានិភ័យដែលស្ថិតក្នុងកម្មវត្ថុនៃកិច្ចសន្យានោះ ដែលមានចែងក្នុងបណ្ណសន្យាធានារ៉ាប់រងអាយុជីវិតជាស្រេចដែលលក្ខខណ្ឌ ឬ ជាខសន្យាដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានកាតព្វកិច្ចត្រូវទទួលខុសត្រូវ ត្រឹមទំហំដែលបានព្រមព្រៀងរវាងគូភាគីទាំងសងខាង។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវធ្វើសំណងត្រឹមទំហំទឹកប្រាក់ធានារ៉ាប់រង និងស្ថិតក្នុងពេលវេលាបានកំណត់ជាក់ស្តែងប៉ុណ្ណោះ⁵³។ ហើយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមិនធ្វើសំណងហានិភ័យ ឬ គ្រោះថ្នាក់ទាំងឡាយណាដែលបណ្តាលមកពីកំហុសចេតនា ឬ ដោយបន្តិចប្រាសរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលបានផល⁵⁴។

ផ្នែកទី៣៖ ការបញ្ចប់នៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត

មូលហេតុដែលនាំឲ្យកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតត្រូវបានបញ្ចប់មានមូលហេតុច្រើនដូចជា៖ តាមការព្រមព្រៀងក្នុងកិច្ចសន្យា និង តាមគោលការណ៍របស់ក្រុមហ៊ុន។

⁵⁰ មាត្រា២៣ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង នៅថ្ងៃទី៣១ខែតុលា ឆ្នាំ ២០០១

⁵¹ មាត្រា២៤ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង នៅថ្ងៃទី៣១ខែតុលា ឆ្នាំ ២០០១

⁵² មាត្រា១៨ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ ២០១៤

⁵³ មាត្រា ៧ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង ចុះថ្ងៃទី២២ខែតុលា ឆ្នាំ ២០០១

⁵⁴ មាត្រា ១៨ វាក្យខណ្ឌទី២ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ ២០១៤

៣. ១. ការព្រមព្រៀងក្នុងកិច្ចសន្យា

ការព្រមព្រៀងជាហេតុមួយដែលអាចនាំឲ្យកិច្ចសន្យាធានារ៉ាប់រងអស់សុពលភាព និងមិនមានអានុភាព ចងកាត់នៃកិច្ចសន្យានេះតទៅបានទេ។ ហើយមូលហេតុដោយផ្អែកលើ ការព្រមព្រៀងមានដូចខាងក្រោមនេះ។

៣. ១.១. ការបញ្ចប់ដោយការទូទាត់សំណង

ការទូទាត់សំណងគឺជាការបង្ហាញឆន្ទៈទូទាត់ដោយភាគីម្ខាងទៅភាគីម្ខាងទៀតដោយមានការព្រមព្រៀង ឬ គ្មានការព្រមព្រៀងរបស់ភាគី។ ដោយឡែកការទូទាត់សំណងនៅក្នុង កិច្ចសន្យាធានារ៉ាប់រង គឺផ្អែកលើ ព្រមព្រៀងរបស់ភាគីដែលបានបង្កើតកិច្ចសន្យានេះ ដើម្បីធានាហានិភ័យដែលបានកើតដោយចៃដន្យ ចំពោះអ្នក ដែលត្រូវបានធានានោះ។ ដូច្នេះការទូទាត់សំណងក៏ជាមូលហេតុមួយដែលនាំកិច្ចសន្យានេះអស់សុពលភាពដែរ ដែលការទូទាត់នេះមានដូចជាករណីមរណភាព ឬ ពិការភាពជាអចិន្ត្រៃយ៍។

៣. ១.២. ការបញ្ចប់មុនកាលកំណត់

មាត្រា២២ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ ២០១៤ បានអនុញ្ញាតឲ្យភាគីនៃកិច្ចសន្យាធានារ៉ាប់រងអាយុ ជីវិតមានសិទ្ធិបញ្ចប់កិច្ចសន្យាមុនកាលកំណត់បាន។ លក្ខខណ្ឌ និងនីតិវិធីនៃការបញ្ចប់កិច្ចសន្យាមុនកាល កំណត់ត្រូវកំណត់ដោយអនុក្រឹត្យ ប៉ុន្តែមកទល់ពេលនេះ អនុក្រឹត្យមួយនេះមិនទាន់បានអនុម័តឡើយទេ។ ដូច្នេះ ភាគីអាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតមុនកាលកំណត់បានតាមការព្រមព្រៀងគ្នាដូចជាមានចែងក្នុង កិច្ចសន្យានោះតែម្តង។

៣. ១.៣. កាលបរិច្ឆេទដល់កាលកំណត់

យោងតាមវាក្យខណ្ឌទី១ មាត្រា១៤ នៃច្បាប់ធានារ៉ាប់រង ឆ្នាំ ២០១៤ បានចែងថា រយៈពេលនៃកិច្ច សន្យាធានារ៉ាប់រងអាយុជីវិតមានកំណត់ក្នុងបណ្ណសន្យាធានារ៉ាប់រងអាយុជីវិត។ រយៈពេលនៃកិច្ចសន្យាធានារ៉ាប់ រងអាយុជីវិត ឬ រយៈពេលដែលគិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យាធានារ៉ាប់រងអាយុជីវិតចាប់ផ្តើមមានសុពល ភាពរហូតដល់កាលបរិច្ឆេទដល់កាលកំណត់ នៃបណ្ណសន្យាធានារ៉ាប់រងអាយុជីវិតអស់សុពលភាព។ ដូច្នេះកិច្ច សន្យាធានារ៉ាប់រងអាយុជីវិតអស់សុពលភាពនៅកាលបរិច្ឆេទដល់កាលកំណត់ដែលចែងនៅក្នុងបណ្ណសន្យា ធានារ៉ាប់ រងអាយុជីវិត។

៣. ២. ការបញ្ចប់កំណត់ដោយក្រុមហ៊ុន

មូលហេតុដែលនាំឲ្យកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតត្រូវបានលុបចោលមានដូចជាការមិនអនុវត្ត កាតព្វកិច្ចរបស់អ្នកទិញធានារ៉ាប់រងអាយុជីវិតការលាក់លៀម ឬ ធ្វើប្រតិបត្តិខុស និងវិការៈក្នុងការបង្ហាញឆន្ទៈ។

៣.២.១. ការមិនអនុវត្តកាតព្វកិច្ចរបស់អ្នកដែលត្រូវបានធានា

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតពុំបានបង់បុព្វលាភធានារ៉ាប់រងអាយុជីវិតតាមកាល

កំណត់នោះសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតមិនព្យួរទុកឲ្យហួសរយៈពេល៣០(សាមសិប) ថ្ងៃ គិតពីកាលបរិច្ឆេទនៃការចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រងឡើយ។ ២០(ម្ភៃ) ថ្ងៃក្រោយពីការចុះកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងត្រូវជូនដំណឹងដោយលិខិតអនុសិទ្ធិ ឬ ដោយលិខិតដែលមានបញ្ជាក់ការទទួលច្បាស់លាស់ដល់ អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត ឲ្យយកបុព្វលាភធានារ៉ាប់រងបង់នៅកន្លែងដែលបានព្រមព្រៀងគ្នា។ ក្រោយពីជូនដំណឹងរួចហើយប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតនោះនៅតែមិនយកមកបុព្វលាភធានារ៉ាប់រងអាយុជីវិតក្នុងរយៈពេល១០(ដប់)ថ្ងៃនោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានសិទ្ធិលុបចោលកិច្ចសន្យា ^{៥៥} ។

៣.២.២. ការលាក់លៀម ឬ ប្រតិវេទន៍ខុស

កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតអាចត្រូវលុបចោលនៅពេលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានរកឃើញថាអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតមានការលាក់លៀម ឬ ប្រតិវេទន៍ខុសដោយចេតនាហើយបណ្តាលឲ្យមានការផ្លាស់ប្តូរកម្មវត្ថុនៃហានិភ័យ។ ការភ្លេចភ្លាំង ឬ ការធ្វើប្រតិវេទន៍មិនច្បាស់លាស់ដោយអចេតនារបស់អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត នឹង មិននាំទៅដល់ការលុបចោលនូវការធានារ៉ាប់រងនោះទេ។

៣.២.៣. វិការៈក្នុងការបង្ហាញឆន្ទៈ

ជាទូទៅកិច្ចសន្យាដែលត្រូវបានបង្កើតឡើងដោយការព្រមព្រៀងរបស់គូភាគីមានកម្មវត្ថុស្របច្បាប់ហើយធ្វើឡើងដោយសមត្ថភាព នោះកិច្ចសន្យានឹងមានអានុភាពអនុវត្ត។ ប៉ុន្តែនៅក្នុងករណីមួយចំនួនកិច្ចសន្យាដែលបំពេញលក្ខខណ្ឌខាងលើ នៅតែលុបចោលដោយសារមានវិការៈក្នុងការបង្ហាញឆន្ទៈតាមរូបភាពមួយចំនួន ដូចជា ការភាន់ច្រឡំ ការឆបោក ការគម្រោមកំហែង ព័ត៌មានមិនពិត ជាដើម(មាត្រា៣៤៥ នៃក្រមរដ្ឋប្បវេណី)។ សកម្មភាពដែលមានវិការៈទាំងនេះគេហៅថា សកម្មភាពដែលអាចលុបចោលបាន។ ដូច្នេះ ប្រសិនបើមានភាគីណាម្នាក់នៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតបានធ្វើការបង្ហាញឆន្ទៈដោយមានវិការៈនោះគេអាចធ្វើការលុបចោលកិច្ចសន្យានោះបានដោយយោងតាមបទបញ្ញត្តិស្តីពីវិការៈក្នុងការបង្ហាញឆន្ទៈដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។

^{៥៥}មាត្រា១៧ នៃច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ ២០១៤

ជំពូកទី៣

នីតិវិធីនៃការទូទាត់សំណង

គោលបំណងដ៏សំខាន់របស់ អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតក្នុងការសម្រេចចិត្តប្រើប្រាស់ផលិតផលរ៉ាប់រងអាយុជីវិតណាមួយដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុនាពេលអនាគត ក្នុងករណីមានហានិភ័យ ឬគ្រោះថ្នាក់ដោយចៃដន្យដែលមិនដឹងជាមុន ។

មានកត្តាច្រើនទៀតដែលជំរុញអ្នកត្រូវបានធានារ៉ាប់រងបានសម្រេចចិត្តជ្រើសរើសសេវាកម្មនេះក្នុងគោលបំណងដូចជា៖ ចង់ពង្រីកមុខរបរ ការអប់រំខ្ពស់ មានការងារធ្វើល្អ មានគេហដ្ឋានផ្ទាល់ខ្លួន និងមានរថយន្តទំនើបដែលសមត្ថភាពក្នុងការផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្លួនឲ្យបានល្អ ប៉ុន្តែជីវិតមនុស្សមានភាពរីកចម្រើន និងទុកព្រួយ មិនទៀងទាត់ដោយត្រូវប្រឈមនឹងបញ្ហាដែលមិនអាចរំពឹងទុកជាយថាហេតុ។ ពិសេសជាងនេះករណីដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតមានទទួលមរណភាព ឬ ពិការភាពជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ ឬ ហានិភ័យផ្សេងៗនោះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវមានកាតព្វកិច្ចទូទាត់សំណងទៅអ្នកត្រូវបានធានារ៉ាប់រងនោះ ដែលគេហៅថានីតិវិធីនៃការទូទាត់សំណង។

នីតិវិធីនៃការទូទាត់សំណង គឺជានីតិមួយដែលសំខាន់ និងខ្វះមិនបាននៅក្នុងដំណើរការនៃការធានារ៉ាប់រងអាយុជីវិត។ ការទូទាត់សំណងនេះ អាចនិយាយថាជាកិច្ចដ៏ចម្រុះរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងការទូទាត់ ឬ ប្រគល់ត្រឡប់មកវិញនូវបុព្វលាភដែលអ្នកត្រូវបានធានារ៉ាប់រងបានបង់តាម ការព្រមព្រៀងដែលមានចែងនៅក្នុងបណ្ណសន្យាធានារ៉ាប់រងតាមពេលដែលបានកំណត់ ឬ នៅពេលអ្នកដែលត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការជាអចិន្ត្រៃយ៍ក៏ជាមូលហេតុដែលអាចមានការទូទាត់សំណងដូចគ្នាដែរ។ ដូច្នេះតើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្នឹងមាននីតិវិធី ឬ ចំណាត់ការនៃការទូទាត់សំណងយ៉ាងដូចម្តេច ?

ដើម្បីងាយស្រួលក្នុងការបកស្រាយមន្ទិលនៃនីតិវិធីនៃការទូទាត់សំណងនេះ យើងនឹងបែងចែកជាពីរផ្នែកតូចៗគឺ នីតិវិធីនៃការទាមទារសំណង (១) និង នីតិវិធីនៃការសងសំណង(២) ។

ផ្នែកទី១៖ នីតិវិធីនៃការទាមទារសំណង

នីតិវិធីនៃការទាមទារសំណង គឺសំដៅដល់ការជូនដំណឹងជាលាយលក្ខណ៍អក្សររបស់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលទៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជាផ្លូវការនៅពេលមានគ្រោះថ្នាក់ ឬ ហានិភ័យណាមួយដែលបង្កឲ្យអ្នកដែលត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការជាអចិន្ត្រៃយ៍ ដើម្បីទទួលបានការទូទាត់សំណងជាសាច់ប្រាក់ដែលជាថ្នូរសម្រាប់ អ្នកដែលត្រូវបានធានារ៉ាប់រង ទទួលបានមកវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់តាមកិច្ចសន្យានោះ។ ហើយនៅក្នុងនីតិវិធីនៃការទាមទារសំណងនេះមានមានបីចំណុចតូចទៀតដូចតទៅទៀត។

១. ១. ការជូនដំណឹងពីការទាមទារសំណង

ការជូនដំណឹងពីការទាមទារសំណង គឺជាកត្តាដ៏ចាំបាច់មួយដែលមិនអាចខ្វះបាន ដើម្បីឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានទទួលព័ត៌មានអំពីគ្រោះថ្នាក់អកុសលដែលបានកើតឡើងចំពោះអ្នកដែលត្រូវបានធានារ៉ាប់រងនោះក្នុងករណីដែលមានគ្រោះថ្នាក់ ឬ មានហានិភ័យដោយចៃដន្យផ្សេងៗនឹងជាភាពងាយស្រួលដល់ក្រុមហ៊ុនដើម្បីចាត់ចំណាត់កាលផ្សេងៗក្នុងការទូទាត់សំណងឲ្យអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលដែលជាបុគ្គលនឹងត្រូវទទួលអត្ថប្រយោជន៍ពីការកិច្ចសន្យាធានារ៉ាប់រងអាយុជីវិតនោះ។

ការជូនដំណឹងនេះត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាមរយៈការបំពេញពាក្យស្នើសុំដែលត្រូវរៀបចំឲ្យអ្នកទាមទារសំណងត្រូវបំពេញពាក្យស្នើសុំនោះ តាមការណែនាំរបស់ក្រុមហ៊ុនឲ្យគ្រប់លក្ខខណ្ឌ និងព័ត៌មានផ្សេងៗដែលបានកំណត់ក្នុងពាក្យស្នើសុំនោះតែម្តង។ អ្នកទទួលផលមិនចាំបាច់រៀបចំពាក្យស្នើសុំដោយខ្លួនឯងនោះទេមានន័យថាអ្នកទទួលផល ឬ ម្ចាស់បណ្ណសន្យាធានារ៉ាប់រងគ្រាន់តែជូនដំណឹងភ្លាមទៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនហើយ ក្រុមហ៊ុននឹងផ្តល់ជូនពាក្យស្នើសុំនេះដោយមិនគិតថ្លៃឡើយ។ អ្នកទទួលផលប្រយោជន៍ ឬ ម្ចាស់បណ្ណសន្យាធានារ៉ាប់រងគ្រាន់តែបំពេញពាក្យស្នើសុំរួចហើយគឺត្រូវដាក់ពាក្យស្នើសុំនេះទៅឲ្យក្រុមហ៊ុនធុការផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗ និងធ្វើការត្រួតពិនិត្យឲ្យបានលម្អិតមុននឹងសម្រេចផ្តល់សំណងនោះ។ ហើយស្ថានភាពបែបនេះបានសន្មតថា ជាការទាមទារសំណងនឹងមានអនុភាពនឹងស្របតាមគោលការណ៍របស់ក្រុមហ៊ុនមួយស្តីពីនីតិវិធីនៃការទាមទារសំណងនាំឲ្យក្រុមហ៊ុនមានកាតព្វកិច្ចដូចដែលបានចែងក្នុងបណ្ណសន្យាធានារ៉ាប់រងដែលស្របតាមការព្រមព្រៀងរបស់ភាគី។

ការជូនដំណឹងអំពីការទាមទារសំណងមានពីរចំណុចតូចៗគឺ ករណីការជូនដំណឹងអំពីការ ទទួលមរណភាព និងករណីការជូនដំណឹងពីការពិការទាំងស្រុង និងជាអចិន្ត្រៃយ៍។

១. ១.១. ការជូនដំណឹងពីមរណភាព

បន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានារ៉ាប់រង ឬ ម្ចាស់បណ្ណសន្យាធានារ៉ាប់រង ឬ អ្នកទទួលប្រយោជន៍ចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃបន្ទាប់ពីកាល បរិច្ឆេទទទួលមរណភាព លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬ ពួកគេមិនបានដឹងថាមានបណ្ណសន្យាធានារ៉ាប់រងនេះ^{៥៦}។ ក្នុងករណីបែបនេះក្រុមហ៊ុនត្រូវតែទទួលការជូនដំណឹងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃបន្ទាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹងថាមានបណ្ណសន្យាធានារ៉ាប់រង។

^{៥៦}ប្រការ១៧ កថាខណ្ឌទី១នៃគោលការណ៍ទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វី

ម្ចាស់បណ្ណសន្យា ឬ អ្នកទទួលបានប្រយោជន៍ត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការមួយច្បាប់ ឬ ភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកដែលត្រូវបានធានារ៉ាប់រង និងបន្ទាប់ពីមានសំណើសុំដោយ មូលហេតុសមស្របពីក្រុមហ៊ុន អ្នកទទួលបានប្រយោជន៍ត្រូវផ្តល់ឯកសារបន្ថែមដោយចំណាយជាបន្ទុករបស់ អ្នកទទួលបានប្រយោជន៍⁵⁷។

អ្នកទទួលបានប្រយោជន៍ត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យអ្នកដែលត្រូវបាន ធានានៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលអនុវត្តណាមួយ។ ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ដូចបានចងក្លាប់កាតព្វកិច្ចដោយបណ្ណសន្យាធានារ៉ាប់រងនេះ នៅពេលដែលអ្នក ទទួលបានប្រយោជន៍ ឬ ភាគីរបស់អ្នកដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យា ធានារ៉ាប់រងនេះ។

១. ១.២. ការជូនដំណឹងពីការពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍

នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍ អ្នកដែលត្រូវបានធានា ឬ ភាគីនៃអ្នកដែលត្រូវបានធានាត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃបន្ទាប់ពី ពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬ នៅពេលថ្ងៃដែលគ្រោះថ្នាក់បានកើតឡើង និងដាក់ភស្តុតាង នៃការធ្វើវិភាគកោសល្យវិច័យរបស់គ្រូពេទ្យនិងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុនដែលការចំណាយ ទាំងនោះជាបន្ទុករបស់អ្នកដែលត្រូវបានធានារ៉ាប់រង⁵⁸។

ក្នុងករណីខកខានមិនបានជូនដំណឹងមកក្រុមហ៊ុនអ្នកដែលត្រូវបានធានារ៉ាប់រងត្រូវបង្ហាញភស្តុតាង សមហេតុផលណាមួយដែលអាចទទួលយកបានមកក្រុមហ៊ុនបញ្ជាក់ភាពអាក់ខាននោះឲ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុនមានសិទ្ធិស្នើសុំត្រួតពិនិត្យរាងកាយនៃអ្នកដែលត្រូវបានធានារ៉ាប់រងដែល ខ្លួនយល់ថាចាំបាច់ក្នុងអំឡុងពេលវាយតម្លៃលើការទាមទារសំណង⁵⁹។

១.១.៣. ការជូនដំណឹងបោះបង់បណ្ណសន្យាធានារ៉ាប់រង

ដើម្បីទទួលបានសំណងត្រឡប់មកវិញ ក្នុងករណីបោះបង់បណ្ណសន្យាធានារ៉ាប់រងនោះ សមាជិក ដែលត្រូវបានធានារ៉ាប់រងមានសិទ្ធិក្នុងការពិចារណាចុងក្រោយក្នុងរយៈពេល២១ថ្ងៃ ដើម្បីពិចារណាចុងក្រោយ ក្នុងរយៈពេល២១ថ្ងៃ ដើម្បីពិចារណាចុងក្រោយ ថាខ្លួនចង់បោះបង់វិញបនបត្រធានារ៉ាប់រង ឬ បន្តនោះ។

⁵⁷ប្រការ ១៧ កថាខណ្ឌទី២ នៃគោលការណ៍ទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ
⁵⁸ប្រការ ១៨ កថាខណ្ឌទី១នៃគោលការណ៍ទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ
⁵⁹ប្រការ១៨ កថាខណ្ឌទី១នៃគោលការណ៍ទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ

ករណីប្រគល់វិញនោះវិញ្ញាបនបត្រនេះនិងចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្តើម។ ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងវិញ បន្ទាប់ពីបានកាត់ចេញថ្លៃពិនិក្យសុខភាពជាក់ស្តែង និងបំណុលផ្សេងទៀតបានមានដែលសមាជិកបានជំពាក់ក្រុមហ៊ុន^{៦០}។ ក្នុងករណី ដែលអ្នកដែលត្រូវបានធានារ៉ាប់រងមានបំណងចង់បោះបង់បណ្ណសន្យានេះត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនផ្ទាល់ និងភ្ជាប់ជាមួយមូលហេតុសមស្របដែលក្រុមហ៊ុនអាចទទួលយកបាន។

១. ២. ឯកសារតម្រូវចំពោះការទាមទារសំណង

ឯកសារតម្រូវចំពោះការទាមទារសំណងដើម្បីដាក់ជូនដល់ក្រុមហ៊ុនធានារ៉ាប់រងជាឯកសារដែលមិនអាចខ្វះបានក្នុងនីតិវិធីនៃការទាមទារសំណងពីព្រោះវាកសុពលភាពតែមួយគត់ដែលអាចបញ្ជាក់ថាអ្នកដែលត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងបានចុះកិច្ចសន្យាព្រមព្រៀងគ្នាលើការធានារ៉ាប់រងក្នុងករណីមានគ្រោះថ្នាក់ ឬ ហានិភ័យកើតឡើងដែលបានចែងក្នុងបណ្ណសន្យាធានាតែម្តង។

១. ២.១ ឯកសារក្នុងករណីមរណភាពដោយសារជំងឺ និង គ្រោះថ្នាក់ដល់ជីវិត

ករណីមរណភាពដោយសារជំងឺ អ្នកដែលត្រូវផលប្រយោជន៍ ឬ ម្ចាស់បណ្ណសន្យាធានារ៉ាប់រង ត្រូវបំពេញពាក្យស្នើសុំទាមទារសំណងតាមចំណាត់ការ និងការរៀបចំរបស់ក្រុមហ៊ុនធានារ៉ាប់រង ព្រមទាំងភ្ជាប់មកជាមួយឯកសារសំខាន់ៗដូចជា៖

- 1) បំពេញពាក្យស្នើសុំទាមទារសំណងដោយកំណត់ដោយក្រុមហ៊ុន។
- 2) វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)។
- 3) ច្បាប់ថតចម្លងអត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលប្រយោជន៍ដែលមានបញ្ជាក់ពីភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយឯកសារច្បាប់ដើម។
- 4) ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារដើម។
- 5) លិខិតយល់ព្រមរបស់អ្នកទទួលផលប្រយោជន៍ ឬ មតកជនដែលបង្ហាញព័ត៌មានផ្ទាល់ខ្លួន។
- 6) របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី ។

ក្នុងករណីគ្រោះថ្នាក់ដល់ជីវិត ឬ ផ្សេងៗដែលត្រូវតម្រូវឲ្យមានឯកសារដូចខាងក្រោម៖

^{៦០} ប្រការ៧ នៃលក្ខខណ្ឌបន្ថែមនៃគោលការណ៍ទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ៊ុំ

- 1) ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នក ស៊ើបអង្កេត (នគរបាល) ដែលមានការបញ្ជាក់ត្រឹមត្រូវ។

- 2) ច្បាប់ថតចម្លងរបាយការណ៍ត្រួតពិនិត្យសាកសព ដែលត្រូវបញ្ជាក់ភាពត្រឹមត្រូវ⁶¹។

១.២.២ ឯកសារក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ ឬ ដោយសារជំងឺ។ ការពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍សំដៅដល់អ្នកត្រូវបានធានាបាត់បង់ទាំងស្រុងមិនអាចកម្រើកជាអចិន្ត្រៃយ៍ ឬ មិនអាចស្រោចស្រង់ឡើងវិញជាអចិន្ត្រៃយ៍មានដូចជា៖ ដៃទាំងពីរ ឬ ជើងទាំងពីរ ឬ ដៃម្ខាង ឬ ជើងម្ខាង ឬ ភ្នែកទាំងពីរ ឬ ភ្នែកម្ខាង ឬ ជើងម្ខាង ឬ ដៃម្ខាង និង ភ្នែកម្ខាង ក្នុងន័យនេះជាការបាត់បង់ទាំងស្រុង និង មិនអាចជាសះស្បើយបានជារៀងរហូតនូវអវៈយវៈដែលបានរៀបខាងលើនេះចាត់ទុកថាជាការពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

ក្នុងករណីអាចកម្រើកបានជាអចិន្ត្រៃយ៍ ត្រូវមានតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត ឬ ថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង១៨០ថ្ងៃនឹងមិនលើសពីរយៈពេល២៧០ថ្ងៃចាប់ពីពេលមានគ្រោះថ្នាក់ជាហេតុ ឬ ចាប់ពីកាលបរិច្ឆេទនៃការកម្រើកមិន បាននោះត្រូវបានបញ្ជាក់។

ក្នុងករណីបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬ ទាំងពីរ ឬ ជើងម្ខាង ឬ ជើងទាំងពីរ ឬ ភ្នែកម្ខាង ឬ ភ្នែកទាំងពីរ ការបញ្ជាក់បែបនេះ អាចធ្វើឡើងនៅក្នុងរយៈពេលណាក៏បាន ⁶² ។ ក្នុងករណីបែបនេះអ្នកដែលត្រូវផលប្រយោជន៍ ឬ ម្ចាស់បណ្ណសន្យាធានារ៉ាប់រង ឬ អ្នកដែលត្រូវបានធានារ៉ាប់រងត្រូវបំពេញពាក្យស្នើសុំទាមទារសំណងតាមចំណាត់ការ និងការរៀបចំរបស់ក្រុមហ៊ុនធានារ៉ាប់រងព្រមទាំងភ្ជាប់មកជាមួយឯកសារសំខាន់ដូចជា៖

- 1) ពាក្យស្នើសុំទាមទារករណីពិការទាំងស្រុង និងជាអចិន្ត្រៃយ៍
- 2) របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
- 3) វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
- 4) ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកដែលត្រូវបានធានារ៉ាប់រងដែលមានការបញ្ជាក់ត្រឹមត្រូវព្រមទាំងភ្ជាប់មកជាមួយឯកសារច្បាប់ដើម។

១.២.២ ឯកសារក្នុងករណីបោះបង់វិញ្ញាបនបត្រធានារ៉ាប់រង

ការបោះបង់វិញ្ញាបនបត្រ ជាការបណ្ណសន្យាធានារ៉ាប់រងហើយអ្នកដែលត្រូវបានធានារ៉ាប់រងមានសិទ្ធិ

⁶¹ ប្រការ ១៩ នៃគោលការណ៍ទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វ

⁶² ផ្នែកទី១ ស្តីពីនិយមន័យដែលកំណត់ដោយក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ

បោះបង់បណ្ណសន្យាបន្ទាប់ពីបានជូនដំណឹងដល់ក្រុមហ៊ុន។ ការបញ្ចប់បណ្ណសន្យានេះនឹងមានអានុភាពបន្ទាប់ពីក្រុមផ្តល់ការយល់ព្រមលើការស្នើសុំនោះ ជាលាយលក្ខណ៍អក្សរទើបអាចសន្មតថាបណ្ណសន្យានេះបានអស់ជាសុពលភាពជាស្ថាពរ ⁶³។ ហើយការបញ្ចប់នេះភ្ជាប់មកជាមួយឯកសារមួយចំនួនដើម្បីទទួលបានតម្លៃទឹកប្រាក់ដែលទទួលបានពីការបោះបង់សាច់ប្រាក់នោះដូចជា៖

- 1) ពាក្យស្នើសុំទាមទារករណីពិការទាំងស្រុង និងជាអចិន្ត្រៃយ៍
- 2) របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
- 3) វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
- 4) ច្បាប់ថតចម្លងអត្តសញ្ញាណបណ្ណរបស់អ្នកដែលត្រូវបានធានារ៉ាប់រងដែលមានការបញ្ជាក់ត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយឯកសារច្បាប់ដើម⁶⁴។

២. ដំណាក់កាលត្រួតពិនិត្យលើការទាមទារសំណង

នៅដំណាក់កាលនេះដំណាក់កាលដែលមួយគ្រប់អង្គភាពដែលបានផ្តល់សេវាធានារ៉ាប់រងអាយុជីវិតមិនអាចខកខានបានពីចំណុចដំណាក់ស៊ើបអង្កេតស្វែងរកភស្តុតាងដើម្បីបញ្ជាក់ថាអ្នកទទួលប្រយោជន៍ ឬម្ចាស់ធានារ៉ាប់រងមានចេតនា ឬ គ្មានចេតនាបង្កឲ្យអ្នកដែលត្រូវបានធានារ៉ាប់រងទទួលបានមរណភាពឬក៏យ៉ាងណា។

ក្នុងករណីមួយទៀត គឺដើម្បីស្វែងរកភស្តុតាងផ្ទាល់ទៅអ្នកដែលត្រូវបានធានាថាគាត់ពិតជាគ្មានចេតនាបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងទេ។ ដោយសារតែក្រុមហ៊ុនមានកាតព្វកិច្ចសងសំណងដល់អ្នកដែលត្រូវបានធានា ឬ អ្នកទទួលប្រយោជន៍ ឬ ម្ចាស់បណ្ណសន្យាធានារ៉ាប់រង ក្នុងករណីហានិភ័យគ្រោះថ្នាក់ដោយចៃដន្យដែលមានថាគ្រោះថ្នាក់ទៀតនេះកើតឡើងដោយយថាហេតុនិងគ្រោះថ្នាក់ទៀតនោះមានកំណត់ទុកជាមុនបណ្ណសន្យាធានាធានាហើយក្រុមហ៊ុនទទួលខុសត្រូវត្រឹមទឹកប្រាក់ដែលអ្នកដែលត្រូវបានធានាបានបងបុព្វលាភប៉ុណ្ណោះ។ នៅក្នុងផ្នែកនេះយើងនឹងធ្វើការបែងចែកជាពីរផ្នែកតូចៗគឺការត្រួតពិនិត្យលើស្នើសុំទាមទារសំណង និងការធ្វើការស៊ើបអង្កេតលើការទាមទារសំណងនោះ។

២.១ ការត្រួតពិនិត្យលើការទាមទារសំណង

បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីភាគីដែលមានអត្ថប្រយោជន៍ពីកិច្ចសន្យាធានារ៉ាប់រងនេះហើយព្រមទាំងមានភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយចំនួនដើម្បីបញ្ជាក់ថាអ្នកដែលត្រូវបានធានាបានទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យ និងធ្វើការកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានធានា។ ជាក់ស្តែងនៅក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វមានស្ថាប័នមួយដែលមានសមត្ថកិច្ចត្រួត

⁶³ ប្រការទី១៥ នៃគោលការណ៍ទូទៅរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ

⁶⁴ ប្រការ១៩ ចំណុច ក នៃគោលការណ៍ទូទៅរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ

ពិនិត្យលើពាក្យស្នើសុំសំណងនេះ(Department of Claim)ដែលជាអង្គភាពមួយចំណុះនៅក្នុងក្រុមហ៊ុនផ្ទាល់តែម្តង។

ស្ថាប័ន(Department of Claim)នេះនឹងធ្វើការត្រួតពិនិត្យយ៉ាងលំអិតទៅលើទិន្នន័យដែលបានទទួលមកពីទាមទារសំណងនោះ។ ចំណុចដែលមិនអាចអាក់ខានក្នុងការត្រួតពិនិត្យនេះ គឺការពិនិត្យទំហំនៃការទាមទារសុំណែនាំកសាវ ឬ ឯកសារដែលមានលក្ខណៈផ្ទុយគ្នានឹងការបញ្ជាក់នៅក្នុងបណ្ណសន្យាធានារ៉ាប់រងសុពលភាពនៃបណ្ណសន្យាធានារ៉ាប់រងការតម្រូវតាមផ្លូវច្បាប់ជាដើម។

២.២ ការឆ្លើយតបនឹងការទាមទារសំណង

ការឆ្លើយតបនឹងការទាមទារសំណងដំបូងពីភាគីក្រុមហ៊ុនទៅកាន់ភាគីអ្នកត្រូវបានធានា គឺជាការព្រមទទួលស្គាល់ ឬ បដិសេធ ឬ ភាគីក្រុមហ៊ុនមានការស្នើសុំឯកសារ ឬ ព័ត៌មានបន្ថែមទៀតពីភាគីអ្នកដែលត្រូវបានធានារ៉ាប់រង បន្ទាប់មកភាគីក្រុមហ៊ុនបានធ្វើការត្រួតពិនិត្យសុំណែនាំកសាវតាមរយៈក្រុមការងារទាក់ទងការទូទាត់សំណង(Department of Claim)នឹងធ្វើការបញ្ជូនឯកសារនេះទៅផ្នែកមួយទៀតនៃការទូទាត់សំណងនេះគឺនាយកប្រតិបត្តិនៃក្រុមហ៊ុនពិនិត្យរាល់សុំណែនាំកសាវនេះ។

ករណីក្រុមហ៊ុនត្រូវបង្ហាញភស្តុតាងដែលមានស្តង់ដារត្រឹមត្រូវដែលមានបញ្ជាក់ពីមូលហេតុនៃការបដិសេធលើការទាមទារសំណងក្នុងករណីណាមួយមិនប្រក្រតី។

២.៣ ការស៊ើបអង្កេតលើការទាមទារសំណង

នៅក្នុងគោលបំណងបញ្ជាក់អំពីភាពត្រឹមត្រូវនៃការទាមទារសំណងនោះ ក្រុមហ៊ុនមានក្រុមការងារមួយទៀតដែលនឹងចុះស៊ើបអង្កេតផ្ទាល់ទៅលើភស្តុតាង ព័ត៌មាន ឬ ឯកសារនានាពាក់ព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ មិនមានការក្លែងបន្លំពីភាគីណាមួយក្នុងគោលបំណងផលប្រយោជន៍ហិរញ្ញវត្ថុជាដើម។ ក្រុមហ៊ុនអាចធ្វើការស៊ើបអង្កេតច្រើនដំណាក់កាល ដែលមានប្រសិទ្ធភាពដោយពិនិត្យទៅលើរយៈពេល ទីកន្លែងកើតហេតុ ភ្លាមៗក្រោយពីការជូនដំណឹង ឬ ការស៊ើបអង្កេតអាចធ្វើឡើងមុនពេលចេញសេចក្តីសម្រេចលើការទាមទារសំណង ជៀសវាងមានចំណុចខ្វះចន្លោះមួយចំនួន។

២.៤ សេចក្តីសម្រេចនៃការទាមទារសំណង

បន្ទាប់ពីពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មាន និងឯកសារពាក់ព័ន្ធជាមួយព្រមទាំងបានអនុម័តយល់ព្រមពីភាពត្រឹមត្រូវពីនាយកប្រតិបត្តិនៃក្រុមហ៊ុននោះ នឹងធ្វើការចេញសេចក្តីសម្រេចលើការទាមទារសំណងដល់អ្នកដែលត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលប្រយោជន៍នូវទំហំទឹកប្រាក់ដែលត្រូវទូទាត់សងទៅកាន់អតិថិជនទៅតាមបណ្ណសន្យាធានារ៉ាប់រងដែលមានសុពលភាព។

ករណីខ្លះសេចក្តីសម្រេចរបស់ក្រុមហ៊ុន នឹងធ្វើការបដិសេធលើសំណើរទាមទារសំណងដោយក្រុមហ៊ុន នឹងបញ្ជាក់ពីមូលហេតុនៃការបដិសេធច្បាស់លាស់ណាមួយ ប្រសិនបើមានភាពមិនប្រក្រតីណាមួយបានកើត ឡើងរងចាំការផ្ទៀងផ្ទាត់ ស៊ើបអង្កេតជាថ្មីម្តងទៀត។

ផ្នែកទី២៖ នីតិវិធីនៃការសងសំណង

នៅក្នុងដំណាក់កាលនេះ ជាចំណាត់ការចុងក្រោយរបស់ភាគីក្រុមហ៊ុននឹងភាគីដែលត្រូវបានអ្នកធានា រ៉ាប់រងនឹងបញ្ចប់កាតព្វកិច្ចដែលបានចែងនៅក្នុងបណ្ណសន្យានោះ។ ការសងសំណង គឺអាស្រ័យទៅលើគោល ការណ៍របស់ក្រុមហ៊ុនរៀងខ្លួន ហើយការសងសំណងនេះទៀតសោត គឺជាការសងទៅលើហានិភ័យដែលកើត ឡើងដូចជាពិការភាព ជំងឺធ្ងន់ធ្ងរ ឬ មរណភាពបានកើតឡើង ហើយស្ថិតនៅក្រោមការធានា។ ការសងនឹងអាច ប្រព្រឹត្តទៅបានតាមគោលការណ៍មួយចំនួនដូចជាលក្ខខណ្ឌពេលចុះកិច្ចសន្យាទិញធានារ៉ាប់រងអាយុជីវិតកម្រិត នៃការបង់បុព្វលាភកម្រិតនៃទំហំដែលក្រុមហ៊ុនធានាការពារនិងការគោរពតាមកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត។

១. លក្ខខណ្ឌទូទាត់សំណង

នៅក្នុងចំណុចនេះ យើងចង់សំដៅនៅពេលដែលអ្នកមានបំណងចង់ប្រើប្រាស់សេវាកម្មធានារ៉ាប់រងនេះ បានដាក់ពាក្យស្នើសុំទៅក្រុមហ៊ុនដើម្បីទទួលបានអត្ថប្រយោជន៍ពីផលិតផលភាគីបានព្រមព្រៀងបាននោះ។ ជាក់ស្តែង នៅពេលដែលក្រុមហ៊ុនទទួលយល់ព្រមនឹងសំណើជាធម្មតាក្រុមហ៊ុនបានធ្វើការតេស្តអំពីសុខភាពក៏ដូចរៀបចំ បញ្ជីសំនួរមួយចំនួនទៅអ្នកដែលមានបំណងប្រើប្រាស់សេវានេះធ្វើការបំពេញតាមព័ត៌មានដែល ក្រុមហ៊ុនយល់ថា សំខាន់សម្រាប់ពួកគេក្នុងនាមជាអ្នកមានកាតព្វកិច្ចសងសំណងនៅពេលមានហានិភ័យនោះ។ ដើម្បីកាន់តែ ច្បាស់អំពីលក្ខខណ្ឌទូទាត់សំណងនេះយើងនឹងលើកការធានារ៉ាប់រងលើមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលជាការធានារ៉ាប់រងលើផលិតផលដែលមានរយៈពេលសុពលភាព១៥ឆ្នាំ ហើយការបង់បុព្វ លាភធានារ៉ាប់រង ១០ ឆ្នាំ តែមួយលើប៉ុណ្ណោះ ។

១. ១ ការសងសំណងលើករណីមរណភាព

ករណីដែលសមាជិកដែលត្រូវបានធានាទទួលមរណភាព ហើយក្រុមហ៊ុនបានទទួលកស្តុតាងគ្រប់គ្រាន់ បញ្ជាក់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានារ៉ាប់រងដោយមានមូលហេតុសមស្របអាចទទួលយកបាន ដោយយោងតាមទម្រង់ និងវិធីសាស្ត្រដែលកំណត់ដោយក្រុមហ៊ុនដោយផ្ទាល់តែម្តង។ ក្រុមហ៊ុននឹងសង ឬ ទូទាត់ប្រាក់សំណងទៅឲ្យអ្នកទទួលប្រយោជន៍ទីមួយដែលស្នើនឹងចំនួនទឹកប្រាក់ដែលត្រូវបានធានានៃខែដែល សមាជិកត្រូវបានធានាបានទទួលមរណភាព ដោយយោងទៅតាមចំនួនដែលមានបញ្ជាក់នៅក្នុងតារាងចំនួន ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភរ៉ាប់រង។ ចំនួនសំណងនឹងមិនលើសពីចំនួនបំណុលដែល សមាជិកត្រូវបានធានាជំពាក់អ្នកទទួលផលប្រយោជន៍ទីមួយនៅពេលនោះឡើយ។ ក្រុមហ៊ុនត្រូវទូទាត់ចំនួនទឹក

ប្រាក់ដែលនៅសល់ពេលនោះ (បើមាន) ឲ្យទៅអ្នកទទួលផលទីពីរដែលមានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា តាមចំណែកដូចបានបញ្ជាក់ទៅឲ្យក្រុមហ៊ុន ឬ ក្នុងចំនួនស្មើគ្នាក្នុងករណីមិនបានបញ្ជាក់ពីអត្រាចំណែក ឬ លើកលែងមានការផ្លាស់ប្តូរអ្នកទទួលប្រយោជន៍ទីពីរ ហើយសមាជិកដែលត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដែលក្រុមហ៊ុននៅពេលផ្លាស់ប្តូរនេះ។

១. ២ ការសងសំណងលើករណីពិការភាពជាអចិន្ត្រៃយ៍

ក្នុងករណីដែលសមាជិកត្រូវបានធានាឆ្លាក់ខ្លួនពិការទាំងស្រុង និងអចិន្ត្រៃយ៍ដោយសារការបាត់បង់ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ ឬ មានការចង្អុលបង្ហាញផ្នែកវេជ្ជសាស្ត្រច្បាស់លាស់ថាសមាជិកដែលត្រូវបានធានាឆ្លាក់ខ្លួនពិការអចិន្ត្រៃយ៍ ក្រុមហ៊ុនត្រូវទូទាត់សំណងដែលត្រូវបង់ទៅឲ្យអ្នកទទួលផលប្រយោជន៍ទីមួយស្មើនឹងចំនួនទឹកប្រាក់ ដែលត្រូវបានធានានៃខែ ដែលសមាជិកដែលត្រូវបានធានាឆ្លាក់ខ្លួនពិការទាំងស្រុង និងអចិន្ត្រៃយ៍ដោយយោងតាមតារាងចំនួនទឹកប្រាក់ដែលត្រូវបានធានាដែលបន្ថយដោយ ចំនួនទឹកប្រាក់នោះមិនលើសពីចំនួនបំណុលនៅសល់ដែលសមាជិកដែលត្រូវបានជំពាក់នៅពេលនោះឡើយ (បើមាន)។ ប៉ុន្តែក្រុមហ៊ុនត្រូវបង់ចំនួនទឹកប្រាក់ដែលត្រូវបានធានាដែលនៅសល់ ពេលនោះ(បើមាន)ទៅឲ្យសមាជិកដែលត្រូវបានធានាហើយវិញ្ញាបនបត្រធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានាត្រូវបញ្ចប់ភ្លាម។

សម្រាប់ការទូទាត់សំណងខាងលើ បើមានបំណុលមិនទាន់សង ក្រុមហ៊ុននឹងកាត់បំណុលមិនទាន់សងនោះពីចំនួនទឹកប្រាក់ដែលមានសិទ្ធិទទួល ដោយយោងតាមបណ្ណសន្យារ៉ាប់រង។

២. ករណីលើកលែងក្នុងការមិនទូទាត់សំណង

ទោះបីជាក្រុមហ៊ុនធានារ៉ាប់រង មានកាតព្វកិច្ចសងសំណងទៅកាន់ម្ចាស់បណ្ណធានារ៉ាប់រងក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ក្រុមហ៊ុនត្រូវតែសងគ្រប់ករណីនោះទេ។ ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយហ្វីបានចែងយ៉ាងច្បាស់អំពីករណីលើកលែងក្នុងមិនសងសំណងដល់ម្ចាស់បណ្ណធានារ៉ាប់រងដែលមានដូចតទៅ។

២.១.ករណីលើកលែងសម្រាប់ប្រាក់សំណងករណីមរណភាព

សំណងករណីមរណភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោមទោះជាផ្ទាល់ក្តី ឬមិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ:

- ក. ការធ្វើអត្តឃាត ឬការប៉នប៉ងធ្វើអត្តឃាត បង្កឬស្ថិតនៅក្នុងស្ថានភាពមិនថា មានស្មារតីប្រក្រតី ឬមិនប្រក្រតីនោះឡើយ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការបន្តសុពលភាព បណ្ណសន្យារ៉ាប់រងឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
- ខ. ការប្រព្រឹត្ត ឬ ប៉នប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ

គ. ការមានផ្ទៃពោះ ឬ ការសម្រាលកូន ឬ បញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ និង ការសម្រាលកូន ឬ

ឃ. ការសេពគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ បញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការសេពគ្រឿងញៀន។

ង. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកំរិត ឬ ការបើកបរយានជំនិះក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា។

ការទាមទារសំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកដែលត្រូវបាន ធានាបណ្តាលមកពីករណីលើកលែងទាំងនេះ ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តីក្នុងករណីពី ក ទៅ ង នោះក្រុមហ៊ុន នឹងប្រគល់ជូនវិញទៅឱ្យទាយាទរបស់អ្នកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្តែងសរុបដែលបានបង្កើត ប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។

ក្នុងការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្តសន្យា រ៉ាប់រងនេះ។

២.២. ការលើកលែងសម្រាប់អត្ថប្រយោជន៍បន្ថែមករណីមរណភាពដោយសារ គ្រោះថ្នាក់ដោយចៃដន្យ

ការលើកលែងសម្រាប់អត្ថប្រយោជន៍បន្ថែម ករណីមរណភាពដោយសារគ្រោះថ្នាក់ដោយចៃដន្យនឹង អនុវត្តចំពោះគ្រប់ផលិតផលធានារ៉ាប់រងណាដែលមានបញ្ជាក់ពីការលើកលែងសម្រាប់ប្រាក់សំណងករណី មរណភាពដោយសារគ្រោះថ្នាក់ចៃដន្យដែលស្ថិតនៅក្រោមការការពារនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។

ការទូទាត់អត្ថប្រយោជន៍បន្ថែមករណីមរណភាពដោយសារគ្រោះថ្នាក់ដោយចៃដន្យដែលទទួលបានមកពី ករណីណាមួយដូចខាងក្រោមនេះទោះជាផ្ទាល់ក្តី ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖

ក. ការធ្វើអត្តឃាត ឬការប៉ងប៉ងធ្វើអត្តឃាត បង្កបូសលើខ្លួនឯងមិនថា មានស្មារតីប្រក្រតី ឬ មិន ប្រក្រតីនោះឡើយ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទ បណ្តសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទ នៃការបន្តសុពលភាព បណ្តសន្យារ៉ាប់រងឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ

ខ. ការប្រព្រឹត្ត ឬ ប៉ងប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬ អ្នកទទួលបានផលប្រយោជន៍ណាម្នាក់ ឬ

គ. ការសេពគ្រឿងញៀន ឬថ្នាំសប្បាយ ឬ បញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការសេពគ្រឿងញៀន

ឃ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកំរិត ឬ ការបើកបរយានជំនិះក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា

ង. ចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់ ឬ សកម្មភាពគ្រោះថ្នាក់ រួមមានជាអាទិ៍ (ប៉ុន្តែមិនកំណត់ត្រឹមតែចំណុចរៀបរាប់ទាំងនេះទេ) ការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ការប្រណាំងយកល្បឿនលឿន សកម្មភាពកីឡាអាជីពផ្សេងៗ ឬ

ច. ការចូលរួមក្នុងសកម្មភាពអាកាសចរណ៍នានា លើកលែងតែជាអ្នកដំណើរបង់ប្រាក់តាមយន្តហោះ ពហុម៉ាស៊ីនដែលមានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគធ្វើដំណើរព្រមទាំងអាជ្ញាបណ្ណត្រឹមត្រូវ ឬ

ឆ. សង្គ្រាម ឬ អំពើហិង្សា រួមមានដូចជា ការលុកលុយ សកម្មភាពឈ្លានពានរបស់បរទេសអំពើរបស់សត្រូវ (ទោះបីមាន ឬគ្មានការប្រកាសសង្គ្រាមក៏ដោយ) សង្គ្រាមស៊ីវិល អំពើបះបោរ បដិវត្តន៍ កុបកម្ម ការជ្រៀតជ្រែករបស់អាជ្ញាធរយោធា ឬ ការជណ្តើមអំណាច ឬ

ជ. រាល់ការខាំ ឬ ទិច ដោយសត្វល្អិតរួមទាំងមូសខាំ និងឃ្មុំទិច។

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍បន្ថែមករណីមរណភាពដោយសារគ្រោះថ្នាក់ដោយចៃដន្យ ដែលបណ្តាលមកពីការណ៍លើកលែង ពី ក ដល់ ជ ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី។

សេចក្តីសន្និដ្ឋាន

ក្រោយពីបានបកស្រាយប្រធានបទស្តីពីការធានារ៉ាប់រងអាយុជីវិតរួចមកយើងឃើញថាការធានារ៉ាប់រងអាយុជីវិតមួយអាចកើតឡើងបានលុះត្រាតែអ្នកស្នើសុំទិញផលិតផលធានារ៉ាប់រងដាក់ពាក្យស្នើសុំទៅក្រុមហ៊ុននិងបានស្វែងយល់ច្បាស់លាស់អំពីអត្ថប្រយោជន៍ដែលក្រុមហ៊ុននឹងផ្តល់ឲ្យអ្នកដែលត្រូវបានធានារ៉ាប់រងនៅពេលចុះកិច្ចសន្យាធានារ៉ាប់រងនេះ។ ការធានារ៉ាប់រងលើអាយុជីវិតមានមូលដ្ឋានជាច្រើនដែលទាមទារឲ្យអ្នកដែលមានបំណងចង់ប្រើប្រាស់ផលិតផលនេះ គម្លីស្វែងយល់ និងសិក្សាអំពីអត្ថន័យនៃអំពីខ្លឹមសារ និង លក្ខខណ្ឌផ្សេងៗនៅក្នុងកិច្ចសន្យាធានារ៉ាប់រងថា តើវានឹងមានអនុភាព និងករណីកិច្ចអ្វីខ្លះដល់អ្នកដែលត្រូវបានធានារ៉ាប់រង។ ជាពិសេសជាងនេះអ្នកដែលត្រូវបានធានារ៉ាប់រង ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់អំពីផលិតផលរបស់ក្រុមហ៊ុននិងដៃគូសហការរបស់ក្រុមហ៊ុនជាមួយប្រទេសណាខ្លះហើយ ក្រុមហ៊ុនធានាអាយុជីវិតនោះមានមូលធន តំកលនៅក្នុងធនាគារដែរ ឬ ទេ ដើម្បីការពារហានិភ័យអកុសលទៅលើអតិថិជនរបស់ខ្លួន។

ដូចដែលយើងបានដឹងរួចមកហើយ ការធានារ៉ាប់រងអាយុជីវិតគឺជាជឿនចាំបាច់មួយសម្រាប់ខ្លួនឯងក៏ដូចជាមនុស្សជាទីស្រឡាញ់របស់យើងផងដែរ។ វាមិនត្រឹមតែមានសារៈប្រយោជន៍នៅពេលដែលយើងកំពុងមានបញ្ហាសេដ្ឋកិច្ច ឬ ស្ថិតនៅស្ថានភាពណាមួយដែលយើងមិនអាចដឹងមុន។ ដើម្បីឲ្យភាគីនៃកិច្ចសន្យានេះអាចទទួលបាននៅអត្ថប្រយោជន៍តាមគោលការណ៍ដែលបានកំណត់ទុកជាមុនដោយក្រុមហ៊ុននោះ អ្នកដែលត្រូវបានធានារ៉ាប់រងដោយកិច្ចសន្យានេះ ត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ។ អត្ថប្រយោជន៍នៃកិច្ចសន្យាធានារ៉ាប់រងនឹងផ្តល់សំណងនៅពេលដែលអ្នកដែលត្រូវបានទទួលមរណភាព ពិការភាពជាអចិន្ត្រៃយ៍ និងកិច្ចសន្យាអស់សុពលភាពមានន័យថាកិច្ចសន្យាបានកាលបរិច្ឆេទកំណត់។ កិច្ចការដែលសំខាន់បំផុតសម្រាប់អ្នកដែលមានបំណងចង់ប្រើប្រាស់សេវាកម្មនេះគឺចាំបាច់ស្វែងយល់ និង ប្រមូលទិន្នន័យសំខាន់ៗទាក់ទងក្រុមហ៊ុនដែលយើងគិតចង់ប្រើប្រាស់នោះ ដើម្បីឲ្យយើងទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលយើងបានបង់ទៅឲ្យក្រុមហ៊ុនជារៀងរាល់ខែ ហើយត្រឡប់មកវិញនៅពេលដែលកិច្ចសន្យាបានបញ្ចប់ មិនថាស្ថិតនៅក្នុងលក្ខខណ្ឌបែបណាក្តី។ មិនតែប៉ុណ្ណោះការចុះសន្យាធានារ៉ាប់រង ឬ យើងអាចហៅយ៉ាងសាមញ្ញថា ការទិញធានារ៉ាប់រងមិនមានការប្រឈមមុខខាងផ្នែកហានិភ័យនោះឡើយ។ ពីព្រោះប្រទេសកម្ពុជាគឺជា ប្រទេសដែលមានច្បាប់ ហើយច្បាប់ទាក់ទងទៅនឹងការធានារ៉ាប់រង គឺត្រូវបានក្រុមហ៊ុនធានារ៉ាប់រងអនុវត្តស្ទើរតែទាំងស្រុង ជាពិសេសគឺការកំណត់ដើមទុន និងប្រាក់ដក់ជាដើមរបស់ក្រុមហ៊ុននីមួយៗ មុននឹងធ្វើអាជីវកម្មធានារ៉ាប់រងនេះ។ លើកលែងតែក្រុមហ៊ុនលក់ផលិតផលលើសកម្មវិធីហួសហេតុដែលអាចបណ្តោយឲ្យ ការធានារ៉ាប់រងសំណងមានចំនួនច្រើនជាង ទ្រព្យសម្បត្តិក្រុមហ៊ុនដែលអាចឲ្យក្រុមហ៊ុនប្រឈមមុខទៅនឹងភាពក្ស័យធន ឬ ធ្លាក់ក្នុងអសោធន៍។

ឯកសារយោង

ច្បាប់

- ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧
- ច្បាប់ស្តីពីការធានារ៉ាប់រង ឆ្នាំ ចុះថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៥

អនុក្រឹត្យ

- អនុក្រឹត្យស្តីពីការធានារ៉ាប់រង ឆ្នាំ ២០០១

ប្រកាស

- ប្រកាស ស្តីពី អាជីវកម្មធានារ៉ាប់រងអាយុជីវិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦០៨ ប្រកាសឱ្យប្រើ ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០០៨

សៀវភៅ

- សេចក្តីកំណត់មាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី
- សេចក្តីពន្យល់ក្រមរដ្ឋប្បវេណី ២០១៣
- គោលការណ៍របស់ទូទៅរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ
- គោលការណ៍ និង លក្ខខណ្ឌរបស់ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ

វចនានុក្រម

- វចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពលើកទី ៥ ឆ្នាំ ១៩៥៧

អត្ថបទពាក់ព័ន្ធ

- ដំណើរការនៃការទាមទារ និងករណីលើកលែងរបស់ ក្រុមហ៊ុន សុវណ្ណភូមិ
- បណ្ណសន្យារ៉ាប់រង របស់ក្រុមហ៊ុន សុវណ្ណភូមិឡាយ
- MoneyMatters “សារៈសំខាន់នៃការធានារ៉ាប់រងចំពោះសង្គមជាតិ” ឆ្នាំ ២០១៦
- <https://accountlearning.com/importance-advantages-insurance-society/>
- Kullabs “គុណសម្បត្តិ និងគុណវិបត្តិនៃការធានារ៉ាប់រង”
<https://www.kullabs.com/classes/subjects/units/lessons/notes/note-detail/1298>

ឧបសម្ព័ន្ធ



ព្រះរាជក្រម

នស/រកម/១២០៧/០១១០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
 សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
 ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
 ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ប្រកាសឱ្យប្រើ

ក្រមរដ្ឋប្បវេណី ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៧ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៣ និងដែលព្រឹទ្ធសភាបានយល់ស្រប តាមទម្រង់ និងគតិនៃក្រមនេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៧ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី ៤ នីតិកាល ទី២ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅនេះ ៖



ក្រមរដ្ឋប្បវេណី

គន្ថី ១
បទប្បញ្ញត្តិទូទៅ
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១._ ច្បាប់ទូទៅនៃនីតិករជន

ក្រមនេះ បញ្ញត្តិអំពីគោលការណ៍ទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែក រដ្ឋប្បវេណី ។ បញ្ញត្តិនៃក្រមរដ្ឋប្បវេណីនេះ ត្រូវយកមកអនុវត្ត ចំពោះទំនាក់ទំនងទ្រព្យ សម្បត្តិ និង ទំនាក់ទំនងញាតិ លើកលែងតែមានកំណត់ផ្សេង នៅក្នុងច្បាប់ពិសេស ។

មាត្រា ២._ គោលការណ៍ជាមូលដ្ឋាន

ក្រមនេះ កំណត់អំពីគោលការណ៍នៃការធានាសេចក្តីថ្លៃថ្នូររបស់បុគ្គល ភាពស្មើគ្នា របស់បុរស នារី និង សិទ្ធិលើទ្រព្យសម្បត្តិ ដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ។

មាត្រា ៣._ គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន

ក្រមនេះ គោរពនូវសេរីភាពនៃឆន្ទៈរបស់បុគ្គល និង បញ្ញត្តិអំពីទំនាក់ទំនងគតិយុត្ត ប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល ។ នីតិបុគ្គល សាធារណៈ ដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរ ត្រូវចាត់ទុកថាជាបុគ្គលឯកជន ។

មាត្រា ៤._ ការហាមឃាត់មិនឱ្យប្រើប្រាស់សិទ្ធិដោយបំពាន

ទោះបីជាសិទ្ធិក៏ដោយ ក៏ពុំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយបំពានឡើយ ។ នៅ ក្នុងករណីដែលបានប្រើប្រាស់សិទ្ធិ ដោយបំពានហួសពីទំហំនៃការការពារ ដែលត្រូវបាន បញ្ញត្តិទុក មិនអាចទទួលស្គាល់អានុភាពនៃការប្រើសិទ្ធិនោះឡើយ ។

មាត្រា ៥._ គោលការណ៍នៃភាពសុចរិត និង ភាពស្មោះត្រង់

ការប្រើសិទ្ធិ និង ការអនុវត្តករណីយកិច្ច ត្រូវធ្វើឡើងដោយសុចរិត ផ្អែកតាមភាព ស្មោះត្រង់ ។

គន្ថី ២

បុគ្គល

ជំពូកទី ១

រូបវន្តបុគ្គល

ផ្នែកទី ១

សមត្ថភាពទទួលសិទ្ធិ

មាត្រា ៦._ គោលការណ៍សមភាពនៃសមត្ថភាពទទួលសិទ្ធិ

រូបវន្តបុគ្គលគ្រប់រូប មានលក្ខណសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិ និង កាតព្វកិច្ចបាន ។

មាត្រា ៧._ ការកម្រិតក្នុងការទទួលសិទ្ធិចំពោះជនបរទេស

ជនជាតិបរទេស មិនអាចទទួលបាន ឬ កាន់កាប់នូវសិទ្ធិមួយចំនួនដែលត្រូវបានកំណត់ឡើយ ក្នុងករណីដែលមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ជាតិ ឬ សន្ធិសញ្ញា ឬ អនុសញ្ញាអន្តរជាតិ ។

មាត្រា ៨._ ពេលចាប់ផ្តើម និង បញ្ចប់សមត្ថភាពទទួលសិទ្ធិ

រូបវន្តបុគ្គលម្នាក់ៗ មានសមត្ថភាពទទួលសិទ្ធិនៅពេលចាប់កំណើត ហើយបាត់បង់អស់នូវសមត្ថភាពទទួលសិទ្ធិនេះ នៅពេលទទួលមរណភាព ។

មាត្រា ៩._ ទារកនៅក្នុងគភ៌

១-ទារកដែលនៅក្នុងគភ៌នាពេលមានអំពើអនីត្យានុកូល បើទារកនេះមានកំណើតនៅពេលក្រោយ អាចទាមទារនូវសំណងនៃការខូចខាតដែលបានកើតឡើងពេលដែលខ្លួននៅក្នុងគភ៌ ដោយអំពើអនីត្យានុកូលនោះបាន ។

២-ទារកដែលនៅក្នុងគភ៌នាពេលដែលចាប់ផ្តើមសន្តតិកម្ម បើទារកនោះមាន

នៃទីស្នាក់ការកណ្តាលនៃនីតិបុគ្គលនោះ ។

៨-បើអំឡុងពេល ២ (ពីរ) ឆ្នាំកន្លងហួស ក្រោយពីការចុះបញ្ជីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៧ ខាងលើនេះ ការទទួលខុសត្រូវដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៧ នោះ ត្រូវរលត់ ចំពោះម្ចាស់បំណុលរបស់នីតិបុគ្គលដែលមិនបានទាមទារ ឬ មិនបានជូនដំណឹងជាមុនអំពីការទាមទារ ក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ ក្រោយពីការចុះបញ្ជីនោះ ។

៩-សមាជិកត្រូវទទួលបន្ទុកនូវសោហ៊ុយចំណាយរបស់នីតិបុគ្គល ដោយអនុលោមតាមការកំណត់នៅក្នុងលក្ខន្តិកៈ ។

មាត្រា ១០៤._ ការបាត់បង់សមាជិកភាព

១-សមាជិកអាចលាឈប់នៅពេលណាក៏បាន លើកលែងតែមានការកំណត់នៅក្នុងលក្ខន្តិកៈ ។

២-ទោះជាមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ ក៏សមាជិកអាចលាឈប់នៅពេលណាក៏បានដែរ បើមានហេតុដែលពុំអាចជៀសវាងបាន ។

៣-ក្រៅពីករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ សមាជិកត្រូវបាត់បង់សមាជិកភាព ដោយហេតុដូចខាងក្រោមនេះ ៖

- ក-ហេតុដែលបានកំណត់នៅក្នុងលក្ខន្តិកៈបានកើតឡើង ។
- ខ-មតិយល់ស្របពីសមាជិកទាំងអស់ ។
- គ-ការលុបឈ្មោះ ។
- ឃ-មរណភាព ។
- ង-ធនក្ស័យ ។
- ច-ការទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ ។

មាត្រា ១០៥._ ការលុបឈ្មោះ

ការលុបឈ្មោះសមាជិក អាចធ្វើដោយមតិឯកច្ឆន្ទរបស់សមាជិកឯទៀតបាន លុះត្រាតែមានមូលហេតុត្រឹមត្រូវ ។ ប៉ុន្តែ ការលុបឈ្មោះមិនមានអានុភាពឡើយ បើមិនបានជូនដំណឹងអំពីហេតុនោះដល់សមាជិកដែលត្រូវបានលុបឈ្មោះនោះទេ ។

ដោយចាត់ចែងនៅមុនពេលទទួលមរណភាព ទ្រព្យសម្បត្តិដែលបានធ្វើវិភាគទាននោះ នឹងក្លាយទៅជាទ្រព្យសម្បត្តិរបស់នីតិបុគ្គល ចាប់ពីពេលដែលការចុះបញ្ជីដែលបានកំណត់ នៅក្នុងមាត្រា ៤៩ (ការចុះបញ្ជីនៃការបង្កើត និង ពេលវេលាកំណើតនៃនីតិបុគ្គល) នៃ ក្រមនេះ ត្រូវបានធ្វើឡើង ។

២-នៅក្នុងករណីដែលមានវិភាគទានទ្រព្យសម្បត្តិដើម្បីបង្កើតនីតិបុគ្គលមូលនិធិ ដោយមតកសាសន៍ ទ្រព្យសម្បត្តិដែលបានធ្វើវិភាគទាននោះ ត្រូវចាត់ទុកថា ក្លាយជា ទ្រព្យសម្បត្តិរបស់នីតិបុគ្គល ចាប់ពីពេលដែលមតកសាសន៍នោះបង្កើតអានុភាព ។

មាត្រា ១១៥._ ចំណុចដែលត្រូវចុះបញ្ជី និង អំឡុងពេលចុះបញ្ជី

១-ក្រៅពីចំណុចដែលបានកំណត់នៅក្នុងមាត្រា ៥០ (ចំណុចដែលត្រូវចុះបញ្ជី) នៃក្រមនេះ នីតិបុគ្គលមូលនិធិត្រូវចុះបញ្ជីនូវគ្រប់ចំណុចដូចកំណត់ខាងក្រោមនេះ ៖

ក-តម្លៃសរុបនៃទ្រព្យសម្បត្តិជាមូលដ្ឋាន ។

ខ-វិធីផ្សព្វផ្សាយជាសាធារណៈ ។

គ-ថ្ងៃដែលបានទទួលសេចក្តីអនុញ្ញាតអំពីស្ថាប័នដែលមានសមត្ថកិច្ចត្រួត

ពិនិត្យ ។

២-ការចុះបញ្ជីបង្កើតនីតិបុគ្គលមូលនិធិ ត្រូវធ្វើឡើងនៅទីតាំងនៃទីស្នាក់ការកណ្តាល ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃដែលបានទទួលសេចក្តីអនុញ្ញាតពីស្ថាប័ន ដែលមានសមត្ថកិច្ចត្រួតពិនិត្យ ។

៣-នៅទីតាំងនៃទីស្នាក់ការសាខា ការចុះបញ្ជីត្រូវធ្វើឡើង ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃដែលបានចុះបញ្ជីតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ។

មាត្រា ១១៦._ ការធ្វើ និង ការយល់ព្រមលើឯកសារគណនា ជាអាទិ៍

១-រាល់ឆ្នាំអនុវត្តកិច្ចការ អភិបាលត្រូវធ្វើឯកសារដែលបានកំណត់ដូចខាងក្រោម នេះ និង ឯកសារលំអិតភ្ជាប់ជាមួយដែលសរសេរអំពីហេតុសំខាន់ដើម្បីពន្យល់បន្ថែមទៅ លើការសរសេរនៅក្នុងឯកសារនោះ ៖

ក-តារាងតុល្យការ ។

ដោយច្បាប់ ។

មាត្រា ៣១០._ និយមន័យនៃការបង្ហាញឆន្ទៈ

១-ការបង្ហាញឆន្ទៈរបស់ភាគីដែលមានបំណងបង្កើតអានុភាពគតិយុត្ត ហៅថា ការបង្ហាញឆន្ទៈ ។

២-ការបង្ហាញឆន្ទៈ ត្រូវមានអានុភាព ចាប់ពីពេលដែលការជូនដំណឹងអំពីការបង្ហាញឆន្ទៈនោះ បានទៅដល់ភាគីម្ខាងទៀត ។

មាត្រា ៣១១._ និយមន័យនៃកិច្ចសន្យា

កិច្ចសន្យាគឺជាកិច្ចការដែលបុគ្គលពីរនាក់ ឬ ច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើតកែប្រែ ឬ រំលត់នូវកាតព្វកិច្ច ។

មាត្រា ៣១២._ និយមន័យនៃសកម្មភាពឯកតោភាគី

១-សកម្មភាពឯកតោភាគី គឺជាសកម្មភាពដែលបង្កើត កែប្រែ ឬ រំលត់នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីម្ខាង ឬ ដោយអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬ តាមបញ្ញត្តិនៃច្បាប់ ។

២-បញ្ញត្តិនៃផ្នែកទី ២ (វិការៈក្នុងការបង្ហាញឆន្ទៈ និង សុពលភាពនៃកិច្ចសន្យា) និង ផ្នែកទី ៤ (ការតំណាង) នៃជំពូកទី ២ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះសកម្មភាពឯកតោភាគី ។

ផ្នែកទី ២

ប្រភេទ និង បែបបរិវារនៃកាតព្វកិច្ច

មាត្រា ៣១៣._ ប្រភេទនៃកាតព្វកិច្ច

ក្រៅពីគោលបំណងផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លើវត្ថុ ឬ ប្រាក់ កាតព្វកិច្ចអាចមានគោលបំណងធ្វើ ឬ មិនធ្វើសកម្មភាពណាមួយ ។

ជំពូកទី ២
ការបង្ហាញឆន្ទៈ និង កិច្ចសន្យា

ផ្នែកទី ១
ការបង្កើតកិច្ចសន្យា

មាត្រា ៣៣៦._ ការបង្កើតកិច្ចសន្យាដោយសំណើ និង ស្នើការ

១-កិច្ចសន្យាមានអានុភាពដោយសារសំណើ និង ស្នើការត្រូវគ្នា ។

២-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ ក៏កិច្ចសន្យាដែលភាគីម្ខាងទទួលបានករណីយកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិលើអចលនវត្ថុ ឬ ករណីយកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុ នឹងមានអានុភាព លុះត្រាតែបានធ្វើលិខិតយថាភូត ។

មាត្រា ៣៣៧._ និយមន័យនៃសំណើ និង ស្នើការ

១-សំណើគឺជាការសុំបង្កើតកិច្ចសន្យាដែលធ្វើឡើងដោយមានឆន្ទៈភ្ជាប់ខ្លួនជាមួយនឹងចំណងគតិយុត្តក្នុងករណីដែលមានស្នើការរបស់ភាគីម្ខាងទៀតចំពោះសំណើនេះ ។

២-សំណើត្រូវមានអានុភាពនៅពេលដែលសំណើនោះបានដល់ភាគីម្ខាងទៀត ។ ប៉ុន្តែ ប្រសិនបើដំណឹងអំពីការដកសំណើវិញ ដល់ភាគីម្ខាងទៀត នៅពេលព្រមគ្នានឹងពេលសំណើដល់ ឬ មុនពេលសំណើដល់ នោះអានុភាពសំណើមិនត្រូវកើតឡើយ ។

៣-ស្នើការគឺជាការបង្ហាញឆន្ទៈដែលអ្នកទទួលសំណើយល់ព្រមចំពោះសំណើនោះ ។

៤-ស្នើការត្រូវមានអានុភាពនៅពេលដែលស្នើការនោះបានដល់អ្នកស្នើ ។ ប៉ុន្តែ ប្រសិនបើដំណឹងអំពីការដកស្នើការវិញ ដល់អ្នកស្នើ នៅពេលព្រមគ្នានឹងពេលស្នើការដល់ ឬ មុនពេលស្នើការដល់ នោះអានុភាពនៃស្នើការ មិនត្រូវកើតឡើយ ។

មាត្រា ៣៣៨._ សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្នើការ និង ការដកសំណើនោះ

១-សំណើអាចធ្វើឡើងបានដោយកំណត់អំឡុងពេលសម្រាប់ស្នើការ ។ អំឡុងពេល

ឬ តាមវិធីផ្សេងទៀត អាចដកបានតែតាមវិធីដូចគ្នានឹងសំណើនោះ ។

ផ្នែកទី ២

វិការៈក្នុងការបង្ហាញឆន្ទៈ និង សុពលភាពនៃកិច្ចសន្យា

មាត្រា ៣៤៥._ ការបង្ហាញឆន្ទៈដែលមានវិការៈ

អ្នកដែលបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ តាមបញ្ញត្តិនៃផ្នែកទី ២ (វិការៈក្នុងការបង្ហាញឆន្ទៈ និង សុពលភាពនៃកិច្ចសន្យា) នេះ និង ផ្នែកទី ៣ (មោឃភាព និង ការលុបចោល) ក្នុងករណីដូចខាងក្រោមនេះ ៖

ក-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភាន់ច្រឡំ ។

ខ-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆក់ ឬ ការគំរាមកំហែង ឬ ការបង្ហាញការមិនពិតរបស់ភាគីម្ខាងទៀត ។

គ-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លើតឱកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ ។

មាត្រា ៣៤៦._ ការភាន់ច្រឡំ

១-ក្នុងករណីដែលភាគីមានការភាន់ច្រឡំអំពីចំណុចសំខាន់ៗនៃកិច្ចសន្យា បើភាគីម្ខាងទៀតបានស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងអំពីការភាន់ច្រឡំនេះ ភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

២-ក្នុងករណីដែលភាគីម្ខាងនៃកិច្ចសន្យា មានការភាន់ច្រឡំអំពីចំណុចនៃកិច្ចសន្យាដែលខ្លួនយល់ឃើញថាសំខាន់ ឬ ចំណុចដែលខ្លួនយល់ឃើញថាសំខាន់ក្នុងការបង្កើតកិច្ចសន្យា បើភាគីម្ខាងទៀតបានស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងអំពីភាពសំខាន់នៃចំណុចនេះ និង ការភាន់ច្រឡំរបស់អ្នកបង្ហាញឆន្ទៈនោះ ភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

៣-ក្នុងករណីដែលភាគីទាំងសងខាងមានការភាន់ច្រឡំអំពីចំណុចសំខាន់ៗនៃកិច្ចសន្យា ឬ ចំណុចនៃកិច្ចសន្យាដែលភាគីទាំងសងខាងយល់ឃើញថាសំខាន់ ឬ ចំណុចដែលភាគីទាំងសងខាងយល់ឃើញថាសំខាន់ក្នុងការបង្កើតកិច្ចសន្យា ទោះបីជាភាគីម្ខាងមិនមានលទ្ធភាពអាចដឹងអំពីការភាន់ច្រឡំរបស់ភាគីម្ខាងទៀតក៏ដោយ ក៏ភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបានដែរ ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

៤-ការលុបចោលនូវកិច្ចសន្យាដោយការភាន់ច្រឡំ ក្រៅពីភាគីម្ខាងទៀត អាចអះអាងចំពោះតតិយជនបាន ។ ប៉ុន្តែ ប្រសិនបើតតិយជនជាជនសុចរិត ហើយគ្មានកំហុសអំពីការភាន់ច្រឡំ មិនអាចអះអាងនូវការលុបចោលចំពោះតតិយជននោះបានឡើយ ។

មាត្រា ៣៤៧._ ការឆបោក

១-បុគ្គលដែលបានធ្វើការបង្ហាញឆន្ទៈ ដោយសារការឆបោករបស់ភាគីម្ខាងទៀត អាចលុបចោលនូវកិច្ចសន្យា ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

២-ក្នុងករណីដែលការបង្ហាញឆន្ទៈបានធ្វើឡើងដោយសារការឆបោករបស់តតិយជន អ្នកបង្ហាញឆន្ទៈអាចលុបចោលនូវកិច្ចសន្យា ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ លុះត្រាតែក្នុងករណីដែលភាគីម្ខាងទៀតនៃការបង្ហាញឆន្ទៈនោះ បានដឹង ឬ អាចដឹងអំពីការឆបោកនោះ ។

៣-ការលុបចោលនូវកិច្ចសន្យាដោយការឆបោក ក្រៅពីភាគីម្ខាងទៀត អាចអះអាងចំពោះតតិយជនបាន ។ ប៉ុន្តែ ប្រសិនបើតតិយជនជាជនសុចរិត ហើយគ្មានកំហុសអំពីការឆបោក មិនអាចអះអាងនូវអានុភាពនៃការលុបចោលចំពោះតតិយជននោះបានឡើយ ។

មាត្រា ៣៤៨._ ព័ត៌មានមិនពិត

១-នៅពេលធ្វើកិច្ចសន្យា បើហេតុដែលបានបង្ហាញដោយភាគីម្ខាងនោះខុសពីការពិត ហើយភាគីម្ខាងទៀតបានបង្ហាញឆន្ទៈដោយជឿជាក់ថា ហេតុទាំងនោះជាការពិត ប៉ុន្តែ ប្រសិនបើភាគីនោះដឹងថា ហេតុនោះមិនមែនជាការពិត ខ្លួននឹងមិនបង្ហាញឆន្ទៈទេ ភាគីនោះអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមាន

វិការៈ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនរារាំងភាគីដែលបានបង្ហាញឆន្ទៈក្នុងការទាមទារសំណងនៃការខូចខាតពីបុគ្គលដែលបានបង្ហាញការណ៍មិនពិតនោះទេ ក្នុងករណីដែលបុគ្គលនេះមានកំហុស ។

៣-ការលុបចោលនូវកិច្ចសន្យាដោយព័ត៌មានមិនពិត ក្រៅពីភាគីម្ខាងទៀត អាចអះអាងចំពោះតតិយជនបាន ។ ប៉ុន្តែ ប្រសិនបើតតិយជនជាជនសុចរិត ហើយគ្មានកំហុសអំពីព័ត៌មានមិនពិត មិនអាចអះអាងនូវអានុភាពនៃការលុបចោល ចំពោះតតិយជននោះបានឡើយ ។

មាត្រា ៣៤៩._ ការរំលោភបំពានលើស្ថានភាព

១-នៅពេលធ្វើកិច្ចសន្យា បើភាគីម្ខាងនៃកិច្ចសន្យាបានប្រើឋានៈខ្លួនដែលមានអាទិភាពជាភាគីម្ខាងទៀត ខាងផ្នែកសេដ្ឋកិច្ច ឬ ផ្នែកសង្គម ឬ បានប្រើស្ថានភាពផ្សេងទៀតដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតបបានទេ ភាគីម្ខាងទៀតនោះអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

២-ការលុបចោលនូវកិច្ចសន្យាដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនអាចអះអាងចំពោះតតិយជនដែលជាជនសុចរិត ហើយគ្មានកំហុសអំពីការរំលោភបំពានលើស្ថានភាពបានឡើយ ។

មាត្រា ៣៥០._ ការគម្រាមកំហែង

បុគ្គលដែលបានបង្ហាញឆន្ទៈដោយសារមានការគម្រាមកំហែងពីសំណាក់ភាគីម្ខាងទៀត ឬ ពីសំណាក់តតិយជន អាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

មាត្រា ៣៥១._ អំពើកេងយកចំណេញហួសហេតុ

ក្នុងករណីដែលភាគីម្ខាងបានធ្វើកិច្ចសន្យា ដោយធ្លៀតឱកាសដែលភាគីម្ខាងទៀតកំពុងជួបប្រទះការលំបាកខាងផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ ឬ ការខ្វះការពិសោធន៍ ហើយ

បានកេងយកចំណេញយ៉ាងសន្លឹកសន្លាប់ពីកិច្ចសន្យានោះ ភាគីម្ខាងទៀតនោះអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

មាត្រា ៣៥២._ បែបនីយផ្លូវចិត្ត

ប្រសិនបើកិច្ចសន្យាត្រូវបានបង្កើតឡើង ដោយការបង្ហាញឆន្ទៈដែលភាគីដឹងខ្លួនថាខុសឆន្ទៈពិតរបស់ខ្លួន កិច្ចសន្យានោះមិនត្រូវរារាំងនូវអានុភាពឡើយ ។ ប៉ុន្តែ ក្នុងករណីដែលភាគីម្ខាងទៀតដឹងថាការបង្ហាញឆន្ទៈនោះ ខុសនឹងឆន្ទៈពិតរបស់អ្នកបង្ហាញឆន្ទៈដែរ អ្នកបង្ហាញឆន្ទៈនោះអាចបដិសេធការអនុវត្តកិច្ចសន្យាបាន ។

មាត្រា ៣៥៣._ ការបង្ហាញឆន្ទៈមិនពិត

១-កិច្ចសន្យា ដោយផ្អែកលើការបង្ហាញឆន្ទៈមិនពិតដែលត្រូវបានធ្វើឡើង ដោយមានការយុបយិតជាមួយនឹងភាគីម្ខាងទៀត ត្រូវចាត់ទុកជាមោឃៈ ។

២-មោឃភាពនៃកិច្ចសន្យាដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ មិនអាចអះអាងចំពោះតតិយជនដែលមានទំនាក់ទំនងផលប្រយោជន៍ ដោយយកកិច្ចសន្យាដែលផ្អែកលើការបង្ហាញឆន្ទៈមិនពិតជាមូលដ្ឋានបានឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលតតិយជននោះជាជនទុច្ចរិត ឬ មិនបានដឹងអំពីការបង្ហាញឆន្ទៈមិនពិតដោយមានកំហុសធ្ងន់ធ្ងរ ។

មាត្រា ៣៥៤._ ភាពខុសច្បាប់ ឬ ភាពផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ ក្នុងអត្ថន័យនៃកិច្ចសន្យា

១-ទោះបីជាភាគីនៃកិច្ចសន្យាបានធ្វើការបង្ហាញឆន្ទៈដោយគ្មានវិការៈក៏ដោយ ក៏កិច្ចសន្យាត្រូវបានចាត់ទុកជាមោឃៈ ក្នុងករណីខាងក្រោមនេះ ៖

ក-អត្ថន័យនៃកិច្ចសន្យានោះផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ ។

ខ-អត្ថន័យនៃកិច្ចសន្យានោះផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ ។

២-ប្រសិនបើអត្ថន័យនៃកិច្ចសន្យាមានផ្នែកណាមួយដែលផ្ទុយនឹងបញ្ញត្តិដែល

អនុវត្តដោយបង្ខំ ឬ ផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ ហើយទោះបីជាទុកផ្នែកផ្សេងទៀត ក៏មិនធ្វើឱ្យខូចសេចក្តីសង្ឃឹមសមហេតុសមផលរបស់គូភាគីទេ នោះមានតែចំណុចដែលផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬ ផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អតែប៉ុណ្ណោះទេ ដែលត្រូវទុកជាមោឃៈ ។

មាត្រា ៣៥៥._ អលទ្ធភាពតាំងពីដំបូង

១- ទោះបីជាអត្ថន័យនៃកិច្ចសន្យាមិនអាចសម្រេចបានតាំងពីពេលដែលបង្កើតកិច្ចសន្យានោះក៏ដោយ ក៏កិច្ចសន្យានោះមិនត្រូវបានចាត់ទុកជាមោឃៈដោយយកមូលហេតុនៃអលទ្ធភាពនោះដែរ ។ ប៉ុន្តែ បញ្ញត្តិនេះមិនរារាំងភាគីក្នុងការលុបចោលនូវកិច្ចសន្យាដោយយកមូលហេតុនៃការភាន់ច្រឡំឡើយ ក្នុងករណីដែលលក្ខខណ្ឌនៃការភាន់ច្រឡំត្រូវបានបំពេញ ។

២- ក្នុងករណីដែលភាគីដែលគួរតែអាចដឹងថា អត្ថន័យនៃកិច្ចសន្យាមិនអាចសម្រេចបានតាំងពីដំបូងបាន នាំឱ្យមានការខូចខាតដល់ភាគីម្ខាងទៀតដោយសារការបង្កើតកិច្ចសន្យាភាគីនោះត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដល់ភាគីម្ខាងទៀត ដោយផ្អែកលើបញ្ញត្តិនៃមាត្រា ៣៩៨ (លក្ខខណ្ឌនៃការទទួលខុសត្រូវក្នុងការសងសំណងនៃការខូចខាត) នៃក្រមនេះ ។

ផ្នែកទី ៣
មោឃភាព និង ការលុបចោល

មាត្រា ៣៥៦._ និយមន័យនៃសកម្មភាព

ពាក្យ “សកម្មភាព” ក្នុងផ្នែកទី ៣ (មោឃភាព និង ការលុបចោល) នេះ សំដៅទៅលើកិច្ចសន្យា ឬ សកម្មភាពឯកតោភាគី ។

គន្ថីទី ៩

អវសានប្បញ្ញត្តិ

ជំពូកទី១

អវសានប្បញ្ញត្តិ

មាត្រា ១៣០៥.- កាលបរិច្ឆេទនៃការអនុវត្ត ជាអាទិ៍

១-ក្រមនេះ ត្រូវអនុវត្ត ចាប់តាំងពីថ្ងៃដែលកំណត់ផ្សេងដោយច្បាប់ ។

២-ចំពោះវិធានការអន្តរកាលដែលទាក់ទងនឹងការអនុវត្តក្រមនេះ នឹងចំណុចចាំបាច់ ផ្សេងទៀតដែលទាក់ទងនឹងការអនុវត្តក្រមនេះ ត្រូវកំណត់ផ្សេងដោយច្បាប់ ។

រាជធានីភ្នំពេញថ្ងៃទី ០៨ ខែ ៥ ឆ្នាំ ២០០៧

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ

សម្តេចអគ្គមហាសេនាបតីតេជោ ជា ស៊ីម

ពល.០៧១២.២២២

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ
សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ

នាយករដ្ឋមន្ត្រី

ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ហត្ថលេខា

អង្គ វិទ្យាសាស្ត្រ

លេខ: ៤៧ ៤ ច.ល

ដើម្បីបង្គាប់ចែក

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៥ ឆ្នាំ ២០០៧

អគ្គលេខាធិការអនុរដ្ឋលេខាធិការ



យន្ត ជិនកេន



ព្រះរាជក្រម

នស/រកម/០៨១៤/០២១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស គម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រមលេខនស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ ស្តីពីការធានារ៉ាប់រង ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នាសម័យប្រជុំលើកទី៥ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



ច្បាប់ ស្តីពី ការដាស់តឿន



12/11

ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

មាត្រា ១._

ច្បាប់នេះមានគោលបំណងធានានូវ៖

- ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រង
- ផលប្រយោជន៍សាធារណៈ និងទំនុកចិត្តដល់សេវាធានារ៉ាប់រង
- សង្គតិភាពជាមួយនឹងគោលការណ៍គ្រឹះធានារ៉ាប់រងអន្តរជាតិ
- ផលប្រយោជន៍របស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលជាអ្នកត្រូវបានធានារ៉ាប់រង ។

មាត្រា ២._

ច្បាប់នេះមានគោលដៅ៖

- ពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មធានារ៉ាប់រង
- កំណត់អំពីការគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការធ្វើអាជីវកម្មធានារ៉ាប់រង
- ជំរុញការប្រកួតប្រជែង ភាពស្មោះត្រង់ និងតម្លាភាពក្នុងវិស័យធានារ៉ាប់រង ។

មាត្រា ៣._

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះសកម្មភាពធានារ៉ាប់រងទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិដោយឡែកដូចមានចែងក្នុងជំពូកទី ១២ នៃច្បាប់នេះ ។


មាត្រា ៤._

វាក្យសព្ទដែលប្រើនៅក្នុងច្បាប់នេះ មានន័យមន័យដូចតទៅ៖

- **ការធានារ៉ាប់រង** សំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រងដែលក្នុងនោះ អ្នកត្រូវបានធានារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឲ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើសំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ រឺបួស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះ ឈានដល់កាលកំណត់ណាមួយដែលកាត់ទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង ។

- **ការធានារ៉ាប់រងជាភាគពូជ** សំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រង ដែលអ្នកត្រូវបានធានារ៉ាប់រង ត្រូវបំពេញជាភាគពូជតាមការកំណត់នៃច្បាប់ និងបទប្បញ្ញត្តិស្តីពីការធានារ៉ាប់រងក្នុងកម្ពុជា រួមមានការបង្កើនបម្រើ និងការការពារផលប្រយោជន៍សាធារណៈ ។

- **កិច្ចសន្យាធានារ៉ាប់រង** សំដៅដល់កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងរវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង ដែលតាមរយៈនោះ ក្រុមហ៊ុនធានារ៉ាប់រងព្រម



Handwritten signature or mark.

- អ្នកជម្រះបញ្ជី សំដៅដល់រូបវន្តបុគ្គលដែលត្រូវបានតែងតាំងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតុលាការ ដើម្បីធ្វើការដោះស្រាយទូទាត់បំណុលនៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវជម្រះបញ្ជី ។
- អ្នកត្រួតពិនិត្យធានារ៉ាប់រង សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទិញបណ្ណសន្យារ៉ាប់រង ក្នុងករណីមួយចំនួនអាចជាម្ចាស់បណ្ណសន្យារ៉ាប់រងផង និងអាចជាអ្នកត្រូវបានធានារ៉ាប់រងផង ។
- អ្នកទទួលផល សំដៅដល់ភតិយជននៃកិច្ចសន្យា ដែលត្រូវបានកំណត់ថាមានសិទ្ធិស្របច្បាប់ក្នុងការទទួលបានផលប្រយោជន៍ពីកិច្ចសន្យាទាំងឡាយណាដែលទាក់ទង នឹងការធានារ៉ាប់រងលើអាយុជីវិតតែប៉ុណ្ណោះ ។
- អ្នកស្នើសុំធានារ៉ាប់រង សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលអាចនឹងក្លាយជាអ្នកត្រូវបានធានារ៉ាប់រងនាពេលអនាគត ដែលបំពេញនិងចុះហត្ថលេខាលើទម្រង់បែបបទជាលាយលក្ខណ៍អក្សរបស់ក្រុមហ៊ុនធានារ៉ាប់រងអំពីស្ថានភាពផ្ទាល់របស់បុគ្គលនោះ ។
- យានយន្ត សំដៅដល់យានដែលធ្វើចរាចរណ៍ដោយម៉ាស៊ីនលើផ្លូវគោក និងផ្លូវទឹក ។

ជំពូកទី ២
ស្ថាប័នមានសមត្ថកិច្ច

មាត្រា ៥.-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមត្ថកិច្ចក្នុងការចេញបទប្បញ្ញត្តិ គ្រប់គ្រងនិងត្រួតពិនិត្យការធ្វើអាជីវកម្មធានារ៉ាប់រង ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

មាត្រា ៦.-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមត្ថកិច្ចបង្កើតនិងគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ដើម្បីជំរុញការអភិវឌ្ឍ ការទ្រទ្រង់ និងការលើកកម្ពស់ការផ្សព្វផ្សាយអំពីសារប្រយោជន៍នៃការធានារ៉ាប់រងដល់សាធារណជន ។

ជំពូកទី ៣
កិច្ចសន្យាធានារ៉ាប់រង
ផ្នែកទី ១
បែបបទទូទៅ

ការធានារ៉ាប់រងដែលមានអត្ថប្រយោជន៍ដល់រូបវន្តបុគ្គល ឬនីតិបុគ្គលជាអ្នកត្រូវបានធានារ៉ាប់រង ដែលបានបញ្ជាក់ក្នុងបទប្បញ្ញត្តិ ទាំងឡាយ ទោះបីជាប្រភេទធានារ៉ាប់រងអាយុជីវិតក្តី ឬជាប្រភេទធានារ៉ាប់រងទូទៅ



Handwritten signature or mark.

ក្តី ត្រូវតែដាក់ចុះកិច្ចសន្យាធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលមានអាជ្ញាបណ្ណឲ្យធ្វើប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៨._

កិច្ចសន្យាធានារ៉ាប់រង ត្រូវចែងឲ្យបានច្បាស់លាស់អំពីទំនាក់ទំនងរវាងសិទ្ធិនិងកាតព្វកិច្ចរបស់ អ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ។ កិច្ចសន្យាធានារ៉ាប់រងត្រូវរៀបចំដោយយកកាសា ខ្មែរជាគោល និងត្រូវមានចុះហត្ថលេខា និង/ឬផ្ដិតមេដៃរបស់ភាគីទាំងសងខាង ។

មាត្រា ៩._

ក្នុងការធ្វើកិច្ចសន្យាធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងត្រូវគោរព តាមគោលការណ៍ស្មោះត្រង់ ដែលមានផលប្រយោជន៍ទៅវិញទៅមក មានការស្រុះស្រួលគ្នាដោយឆ្លង តាមការចរចា និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈឡើយ ។

មាត្រា ១០._

ក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ចពន្យល់អ្នកត្រូវបានធានារ៉ាប់រងឲ្យបានយល់ច្បាស់អំពី លក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង និងខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងដែលភ្ជាប់ជាមួយ នឹងវិញ្ញាបនបត្រ ធានារ៉ាប់រង និង/ឬឯកសារពាក់ព័ន្ធផ្សេងៗ ។

មាត្រា ១១._

នៅពេលដែលរូបវន្តបុគ្គល ឬនីតិបុគ្គលធ្វើសំណើសុំការធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រង យល់ព្រមទទួលសំណើ ព្រមទាំងមានការឯកភាពគ្នារវាងភាគីទាំងពីរលើលក្ខខណ្ឌផ្សេងៗ នៃកិច្ចសន្យា ហើយនោះ កិច្ចសន្យាធានារ៉ាប់រងអាចចាត់ទុកថាបានឯកភាពលើខ្លឹមសាររួចហើយ ។

បន្ទាប់ពីបានចុះកិច្ចសន្យារួចមក ក្រុមហ៊ុនធានារ៉ាប់រងត្រូវចេញបណ្ណសន្យារ៉ាប់រងដែលភ្ជាប់ មកជាមួយនូវវិញ្ញាបនបត្រធានារ៉ាប់រង ឬចេញកំណត់សំអាង និង/ឬឯកសារពាក់ព័ន្ធផ្សេងៗទៀតទៅ ឲ្យអ្នកស្នើសុំធានារ៉ាប់រង ។ បណ្ណសន្យារ៉ាប់រងដែលភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រធានារ៉ាប់រង និង/ឬ ឯកសារពាក់ព័ន្ធផ្សេងៗទៀត ត្រូវមានចែងនិងកំណត់ខ្លឹមសារសំខាន់ជាទូទៅដែលបានព្រមព្រៀងជាមុន រវាងភាគីទាំងពីរ ។

មាត្រា ១២._

វិញ្ញាបនបត្រធានារ៉ាប់រងត្រូវបញ្ជាក់អំពី៖

- គោត្តនាម និងនាម និងអាសយដ្ឋានរបស់ភាគីនៃកិច្ចសន្យា
- បុគ្គល ឬវត្ថុដែលត្រូវបានធានារ៉ាប់រង
- ប្រភេទហានិភ័យដែលត្រូវបានធានារ៉ាប់រង
- ពេលវេលាចាប់ផ្ដើមនិងទីកន្លែងនៃហានិភ័យដែលត្រូវបានធានារ៉ាប់រង



20/11/14

- ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
- បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ និងរបៀបបង់បុព្វលាភធានារ៉ាប់រង
- របៀបនិងលក្ខខណ្ឌមួយចំនួននៃសេចក្តីប្រកាសគ្រោះថ្នាក់
- រយៈពេលនៃកិច្ចសន្យា និងរយៈពេលនៃការធានារ៉ាប់រង
- លក្ខខណ្ឌទាំងឡាយដែលកំណត់មោឃភាព និងការបាត់បង់សិទ្ធិព្រមទាំងលក្ខខណ្ឌ

ដែលអនុញ្ញាតឲ្យគូភាគីនីមួយៗបញ្ឈប់កិច្ចសន្យាបានមុនកាលកំណត់ ។

ក្រៅពីចំណុចដែលមានកំណត់ខាងលើ គូភាគីអាចដាក់បន្ថែមនូវចំណុចផ្សេងៗទៀតបានដោយមានការព្រមព្រៀងគ្នាជាមុន ។

មាត្រា ១៣._

មានតែបណ្ណសន្យារ៉ាប់រង ឬកំណត់សំអាងទេដែលកត់ត្រាការធានាទៅវិញទៅមករវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង ។

សំណើសុំបន្ត ឬកែប្រែ ឬដាក់ឲ្យអនុវត្តឡើងវិញនូវកិច្ចសន្យាធានារ៉ាប់រងមួយដែលបានព្យួរទុកត្រូវបានចាត់ថាជាលក្ខណៈប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងមិនបដិសេធនូវសំណើនោះក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ។

មាត្រា ១៤._

រយៈពេលនៃកិច្ចសន្យាធានារ៉ាប់រងមានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រង ។ រាល់ការបន្ថែម ឬកែប្រែលើបណ្ណសន្យារ៉ាប់រងដើម ត្រូវធ្វើឡើងដោយកិច្ចសន្យាបន្ថែម និងត្រូវមានចុះហត្ថលេខារបស់ភាគីទាំងសងខាង ។

មាត្រា ១៥._

អ្នកត្រូវបានធានារ៉ាប់រង ត្រូវមានផលប្រយោជន៍ពីការធានារ៉ាប់រងដែលស្ថិតក្នុងកម្មវត្ថុដែលត្រូវបានធានារ៉ាប់រង ។

ផលប្រយោជន៍ពីការធានារ៉ាប់រង គឺជាការធ្វើសំណងដែលផ្អែកលើកម្មវត្ថុដែលត្រូវបានធានារ៉ាប់រង ។

កម្មវត្ថុដែលត្រូវបានធានារ៉ាប់រងមានទៅលើទ្រព្យសម្បត្តិ រូបរាងកាយ និងអាយុជីវិត ។

មាត្រា ១៦._

បន្ទាប់ពីបានធ្វើកិច្ចសន្យាធានារ៉ាប់រងរួចហើយ អ្នកត្រូវបានធានារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យា ។

ការធានារ៉ាប់រងមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទដែលអ្នកត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងដែលមានកំណត់ក្នុងកិច្ចសន្យា ។



មាត្រា ១៧._

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងពុំបានបង់បុព្វលាភធានារ៉ាប់រងណាមួយតាមកាលកំណត់ នោះ សុពលភាពនៃកិច្ចសន្យាធានារ៉ាប់រងមិនអាចល្អប្រសើរឡើយស្របតាមរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីកាលបរិច្ឆេទនៃការចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រងឡើយ ។ ២០ (ម្ភៃ) ថ្ងៃក្រោយពីការ ចុះកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងត្រូវជូនដំណឹងដោយលិខិតអនុសិដ្ឋ ឬដោយលិខិតដែល មានបញ្ជាក់ការទទួលបានច្បាស់លាស់ដល់អ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រងឲ្យយកបុព្វលាភ ធានារ៉ាប់រងមកបង់នៅទីកន្លែងដែលបានព្រមព្រៀងគ្នា ។ ក្រោយពីបានទទួលដំណឹងរួចហើយ ប្រសិន បើអ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រងនៅតែមិនមកបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេល ១០ (ដប់) ថ្ងៃ នោះក្រុមហ៊ុនធានារ៉ាប់រងមានសិទ្ធិលុបកិច្ចសន្យាចោល ។

មាត្រា ១៨._

ការបាត់បង់ ឬការខូចខាតទាំងឡាយបណ្តាលមកពីហានិភ័យដែលមានចែងក្នុងបណ្ណសន្យា រ៉ាប់រង ត្រូវស្ថិតនៅក្នុងបន្ទុកធ្វើសំណងរបស់ក្រុមហ៊ុនធានារ៉ាប់រង ។ ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រងមិនធ្វើ សំណងចំពោះការបាត់បង់ ឬការខូចខាតទាំងឡាយដែលបណ្តាលមកពីកំហុសដោយចេតនា ឬដោយ បន្លំបោកប្រាស់របស់អ្នកត្រូវបានធានារ៉ាប់រងឡើយ ។

ក្រុមហ៊ុនធានារ៉ាប់រងធានាផងដែរ ចំពោះការបាត់បង់និងការខូចខាតដែលបង្កឡើងដោយបុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នកត្រូវបានធានារ៉ាប់រង ទោះជាប្រភេទនិងភាព ធ្ងន់ធ្ងរនៃកំហុសទាំងនោះបែបណាក៏ដោយ ។

មាត្រា ១៩._

កិច្ចសន្យាធានារ៉ាប់រងមួយអាចត្រូវបានលុបចោល នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានរក ឃើញថាអ្នកត្រូវបានធានារ៉ាប់រងមានការលាក់លៀម ឬធ្វើប្រតិវេទន៍ខុសដោយចេតនា ហើយបណ្តាលឲ្យ មានការផ្លាស់ប្តូរកម្មវត្ថុនៃហានិភ័យ ។

ការភ្លេចភ្លាំង ឬការធ្វើប្រតិវេទន៍មិនច្បាស់លាស់ដោយអចេតនារបស់អ្នកត្រូវបានធានារ៉ាប់រង នឹងមិននាំទៅដល់ការលុបចោលនូវការធានារ៉ាប់រងទេ ។

មាត្រា ២០._

ប្រសិនបើគ្រោះថ្នាក់បានបង្កើតឡើងដោយចេតនាគេបន្តបង់របស់អ្នកត្រូវបានធានារ៉ាប់រង ហើយ ក្រុមហ៊ុនធានារ៉ាប់រងបានរកឃើញកសាងច្បាស់លាស់នៃអំពើនោះ ក្រុមហ៊ុនធានារ៉ាប់រងមានសិទ្ធិប្តឹង មកក្រុមប្រឹក្សាដើម្បីបដិសេធការទទួលខុសត្រូវក្នុងករណីដែលមិនទាន់បានធ្វើសំណង ឬដើម្បីទាស់សំណង មកក្រុមប្រឹក្សាដើម្បីបានធ្វើសំណងរួចហើយ ។



Handwritten signature or mark.

ត្រូវផ្តល់ ផលប្រយោជន៍ទៅឲ្យក្រុមគ្រួសាររបស់អ្នកស្លាប់ ឬទៅឲ្យអ្នកទទួលផលណាម្នាក់ដែលមានសិទ្ធិទទួល នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាព ។

ការធានារ៉ាប់រងទាយដ្ឋាន ជាការធានារ៉ាប់រងអាយុជីវិតដែលផលប្រយោជន៍បានមកពីការធានារ៉ាប់រងអាចត្រូវផ្តល់ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនោះនៅសំរានមានជីវិតក្នុងអំឡុងពេលដែលត្រូវបានធានាដូចបានកំណត់ក្នុងកិច្ចសន្យា ។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានស្លាប់មុនកាលបរិច្ឆេទដែលបានកំណត់ក្នុងកិច្ចសន្យានោះ ផលប្រយោជន៍ត្រូវផ្តល់ទៅឲ្យអ្នកទទួលផលវិញ ។

ការធានារ៉ាប់រងធនលាភ ជាកិច្ចសន្យាធានារ៉ាប់រងដែលផ្តល់ប្រាក់ចំណូលដល់អ្នកត្រូវបានធានារ៉ាប់រងសម្រាប់អាយុកាលចូលនិវត្តន៍ ។

មាត្រា ២៧._

ចំពោះការធានារ៉ាប់រងអាយុជីវិត ក្រោយពីបានធ្វើសំណងរួចហើយ ក្រុមហ៊ុនធានារ៉ាប់រងមិនអាចទាមទារការផ្ទេរសិទ្ធិពីភាគីជាប់កិច្ចសន្យា ឬពីអ្នកទទួលផលដើម្បីប្តឹងតទល់នឹងតតិយជនឡើយ ។

មាត្រា ២៨._

បុគ្គលម្នាក់ៗអាចស្នើសុំការធានារ៉ាប់រងអាយុជីវិតរបស់ខ្លួន ឬរបស់តតិយជន កាលបើតតិយជននោះបានយល់ព្រមជាលាយលក្ខណ៍អក្សរបញ្ជាក់ច្បាស់ពីទឹកប្រាក់ត្រូវបានធានារ៉ាប់រង ។

ការធានារ៉ាប់រងអាយុជីវិត ត្រូវបានហាមឃាត់ចំពោះ៖

- ១ - ជនដែលមានវិបត្តិផ្នែកបញ្ញាស្មារតី ។
- ២ - ជនដែលកំពុងព្យាបាលជំងឺរីកលចិត្ត ។

មាត្រា ២៩._

ក្រៅពីនិទ្ទេសចាំបាច់ក្នុងកិច្ចសន្យាធានារ៉ាប់រង បណ្ណសន្យារ៉ាប់រងអាយុជីវិតត្រូវបញ្ជាក់ដូចខាងក្រោម៖

- ១ - គោត្តនាម នាម និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកដែលត្រូវចុះកិច្ចសន្យា ។
- ២ - គោត្តនាម និងនាមរបស់អ្នកទទួលផល ប្រសិនបើមាន ។
- ៣ - ហេតុការណ៍ ឬការកំណត់ដែលត្រូវប្រគល់ឲ្យវិញនូវទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ។
- ៤ - លក្ខខណ្ឌនៃការបន្ទុបន្ថយ ប្រសិនបើមានកំណត់ក្នុងកិច្ចសន្យា ។

មាត្រា ៣០._

អ្នកត្រូវបានធានារ៉ាប់រងមិនអាចទទួលផលប្រយោជន៍ពីការធានារ៉ាប់រងអាយុជីវិតបានទេ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងធ្វើអត្តឃាត ។



neon

ផ្នែកទី ៣
ការផ្តល់អាជ្ញាបណ្ណធានារ៉ាប់រង

មាត្រា ៤៧._

គ្រឹះស្ថានធានារ៉ាប់រងដែលធ្វើអាជីវកម្មធានារ៉ាប់រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមាន អាជ្ញាបណ្ណធានារ៉ាប់រងដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសិទ្ធិក្នុងការសម្រេចឬបដិសេធសំណើសុំអាជ្ញាបណ្ណធានារ៉ាប់រងក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំដែលមានសំណុំលិខិតគ្រប់គ្រាន់ ។

មាត្រា ៤៨._

នីតិវិធីនិងលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណធានារ៉ាប់រង ត្រូវកំណត់ដោយអនុក្រឹត្យ ។

ផ្នែកទី ៤
របាយការណ៍ហិរញ្ញវត្ថុ

មាត្រា ៤៩._

ក្នុងអំឡុងពេល ៣ (បី) ខែ ក្រោយពេលបញ្ចប់ឆ្នាំហិរញ្ញវត្ថុ ឬក្នុងអំឡុងពេលបន្ថែមណាមួយ ដែលបានទទួលការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រងត្រូវផ្តល់មកក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានត្រួតពិនិត្យរួចហើយដោយសវនករ ប្រតិស្រុត ។ របាយការណ៍នោះត្រូវស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ តាមច្បាប់និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំខាងលើ នៅក្នុងទម្រង់សង្ខេបមួយតាមការតម្រូវរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

មាត្រា ៥០._

គ្រឹះស្ថានធានារ៉ាប់រង ត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុនិងឯកសារផ្សេងៗតាមការតម្រូវរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ជំពូកទី ៧
អធិការកិច្ចធានារ៉ាប់រង

មាត្រា ៥១._

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសិទ្ធិចាត់តាំងមន្ត្រីអធិការកិច្ចធានារ៉ាប់រង ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់នេះ ។



Handwritten signature or mark.

ក្នុងរយៈពេល ០៦(ប្រាំមួយ)ខែ គិតចាប់ពីកាលបរិច្ឆេទអនុវត្តច្បាប់នេះ ក្រុមហ៊ុនធានារ៉ាប់រង ទាំងឡាយដែលបាន និងកំពុងប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញ ដើមទុនអប្បបរមាឲ្យបានគ្រប់ចំនួន ដូចមានចែងក្នុងមាត្រា ៤៤ នៃច្បាប់នេះ។

ជំពូកទី១៤
អវសានប្បញ្ញត្តិ

មាត្រា ១១៣ .-

ច្បាប់ស្តីពីការធានារ៉ាប់រងដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០០០ ត្រូវបាត់បង់អានុភាពអនុវត្តចាប់ពីថ្ងៃដែលច្បាប់នេះត្រូវបានអនុវត្ត លើកលែងតែករណីដែលមានចែងក្នុងមាត្រា ១១២ នៃជំពូកទី ១៣ ស្តីពីអន្តរប្បញ្ញត្តិនៃច្បាប់នេះ។

បទដ្ឋានគតិយុត្តក្រោមច្បាប់ទាក់ទង នឹងច្បាប់ស្តីពីការធានារ៉ាប់រងដែលប្រកាសឲ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០០ ត្រូវបន្តអានុភាពអនុវត្ត រហូតមានបទដ្ឋានថ្មីមកជំនួស លើកលែងតែបទប្បញ្ញត្តិណាដែលផ្ទុយ នឹងស្មារតីនៃច្បាប់នេះ។

ច្បាប់នេះត្រូវអនុវត្តក្រោយរយៈពេល ០៦(ប្រាំមួយ) ខែ បន្ទាប់ពីច្បាប់នេះចូលជាធរមាន។

មាត្រា ១១៤ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយ នឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៤

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី


៣៣-១៤០៨-១០៤៨

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី
ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ហត្ថលេខា
ហួន កំនូមុនីកែវ

លេខៈ ១០៤៣ ស.ណ
សំណៅដែលមានអត្ថបទជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៤
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៩ រក បក

អនុក្រឹត្យ

ស្តីពី

ការធានារ៉ាប់រង

* * * * *

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១១៩៨/៧២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ១៩៩៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី២១ខែកញ្ញាឆ្នាំ២០០១

ជំពូកទី២

កិច្ចសន្យាធានារ៉ាប់រង

ផ្នែកទី ១

បែបបទទូទៅ

មាត្រា ៥ .-

ភាគីនៃកិច្ចសន្យាធានារ៉ាប់រងរួមមាន :

១- អ្នកធានារ៉ាប់រង

២- អ្នកត្រូវបានធានារ៉ាប់រង

-អ្នកធានារ៉ាប់រងសំដៅលើក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង និងជើងសាធានារ៉ាប់រង ។

-អ្នកត្រូវបានធានារ៉ាប់រងសំដៅលើបុគ្គលជាអ្នកជាប់កិច្ចសន្យាជាមួយអ្នកធានារ៉ាប់រង ។

មាត្រា ៦ .-

អ្នកត្រូវបានធានារ៉ាប់រងមានកាតព្វកិច្ច :

១- បង់បុព្វលាភរ៉ាប់រងជូនក្រុមហ៊ុនធានារ៉ាប់រងគ្រប់ចំនួនតាមការព្រមព្រៀងគ្នា ។

២- ជូនដំណឹងដល់ក្រុមហ៊ុនធានារ៉ាប់រងឱ្យបានឆាប់រហ័សបំផុត ពេលមានហានិភ័យកើតឡើង ។

៣- សហការផ្តល់ព័ត៌មាននិងឯកសារដែលពាក់ព័ន្ធដល់ហានិភ័យ តាមសំណូមពររបស់ក្រុមហ៊ុនធានារ៉ាប់រង ។

មាត្រា ៧ .-

ក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ច :

ផ្នែកទី ៣

ការធានារ៉ាប់រងបុគ្គល

មាត្រា ២៣ .-

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងបានប្រកាសអាយុមិនត្រឹមត្រូវពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងអាចលុបចោលកិច្ចសន្យាធានារ៉ាប់រងរបស់ខ្លួន នៅក្នុងរយៈពេលតែពីរ(២) ឆ្នាំប៉ុណ្ណោះ ហើយបង្វិលបុព្វលាភរ៉ាប់រងជូនទៅអ្នកស្នើសុំធានារ៉ាប់រងវិញ បន្ទាប់ពីការកាត់កងជាមួយ សោហ៊ុយសំរាប់រយៈពេលធានារ៉ាប់រងកន្លងមក ។

មាត្រា ២៤ .-

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងបានប្រកាសអាយុមិនត្រឹមត្រូវពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រង ដើម្បីបង់បុព្វលាភរ៉ាប់រងតិចជាងបុព្វលាភរ៉ាប់រងដែលត្រូវបង់នោះ ក្រុមហ៊ុនធានារ៉ាប់រងមានសិទ្ធិតម្រូវឱ្យបង់បន្ថែម ឬមានសិទ្ធិធ្វើសំណងការខូចខាតសមស្រប តាមសមាមាត្រនៃបុព្វលាភរ៉ាប់រងដែលបានបង់និងបុព្វលាភរ៉ាប់រងដែលត្រូវបង់ ។

មាត្រា ២៥ .-

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងបានប្រកាសអាយុរបស់អ្នកត្រូវបានធានារ៉ាប់រងមិនត្រឹមត្រូវពិតប្រាកដ ហើយបានបង់បុព្វលាភរ៉ាប់រងច្រើនជាងទឹកប្រាក់ដែលត្រូវបង់ ក្រុមហ៊ុនធានារ៉ាប់រងនឹងបង្វិលទឹកប្រាក់ដែលបានបង់លើសនោះ ជូនអ្នកស្នើសុំធានារ៉ាប់រងវិញ។

មាត្រា ២៦ .-

កិច្ចសន្យាធានារ៉ាប់រងលើករណីមរណភាពត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីសំណាក់អ្នកត្រូវបានធានារ៉ាប់រង ចំពោះទឹកប្រាក់ធានារ៉ាប់រង បើពុំនោះទេនឹងត្រូវចាត់



ទុកជាមោឃៈ ។ ប៉ុន្តែ ការធានារ៉ាប់រងអាយុជីវិតដែលត្រូវបានរៀបចំឡើងដោយឪពុក-ម្តាយសម្រាប់កូន ជាអតិថិជននៅក្នុងបន្ទុក មិនស្ថិតក្រោមលក្ខខ័ណ្ឌខាងលើនេះឡើយ ។

មាត្រា ២៧ .-

បន្ទាប់ពីកិច្ចសន្យាត្រូវបានចុះហត្ថលេខារួចហើយ អ្នកស្នើសុំធានារ៉ាប់រងអាចបង់បុព្វលាភ រ៉ាប់រងទាំងអស់តែមួយលើកឬច្រើនលើកបាន ជូនក្រុមហ៊ុនធានារ៉ាប់រង តាមការព្រមព្រៀងគ្នា ។

ក្នុងករណីដែលកិច្ចសន្យាបានចែងលក្ខខ័ណ្ឌឱ្យបង់បុព្វលាភរ៉ាប់រងច្រើនលើកនោះ អ្នកស្នើសុំ ធានារ៉ាប់រងត្រូវបង់លើកដំបូង នៅពេលដែលកិច្ចសន្យានោះចូលជាធរមាន ហើយនឹងត្រូវបង់លើកក្រោយៗ ទៀតត្រឹមត្រូវទៅតាមពេលវេលាដែលបានកំណត់ ។

មាត្រា ២៨ .-

អ្នកទទួលផលនៃការធានារ៉ាប់រងអាយុជីវិតត្រូវបានកំណត់ឈ្មោះជាមុន ដោយអ្នកត្រូវ បានធានារ៉ាប់រងឬអ្នកស្នើសុំធានារ៉ាប់រង ។

អ្នកស្នើសុំធានារ៉ាប់រងត្រូវមានការយល់ព្រមជាមុនពីអ្នកត្រូវបានធានារ៉ាប់រង នៅពេល ដែលអ្នកសុំធានារ៉ាប់រងនោះជាអ្នកកំណត់ឈ្មោះអ្នកទទួលផល ។

មាត្រា ២៩ .-

អ្នកត្រូវបានធានារ៉ាប់រងឬអ្នកស្នើសុំធានារ៉ាប់រងអាចកំណត់ឈ្មោះអ្នកទទួលផលតែម្នាក់ ឬច្រើនអ្នកបាន ។

ប្រសិនបើអ្នកទទួលផលមានច្រើននាក់នោះ អ្នកត្រូវបានធានារ៉ាប់រងឬអ្នកស្នើសុំធានារ៉ាប់ រងត្រូវកំណត់ឱ្យច្បាស់លាស់នូវលំដាប់នៃផលប្រយោជន៍និងចំណែកនៃផលប្រយោជន៍របស់ម្នាក់ៗ ។

ប្រសិនបើចំណែកនៃផលប្រយោជន៍មិនត្រូវបានកំណត់ជាលំដាប់លំដោយទេនោះ អ្នកទទួល ផលទាំងអស់នឹងត្រូវទទួលដោយស្មើភាពគ្នា ។

រដ្ឋបាលស្រុកត្រូវតែរៀបចំផែនការស្រាវជ្រាវប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា ដោយមិនអាច
រំលោភបំពានដល់សិទ្ធិរបស់ពលរដ្ឋបានឡើយ ។

ជំពូកទី ៨

បទប្បញ្ញត្តិ

មាត្រា ១០៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រី
រដ្ឋលេខាធិការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលអនុវត្តអនុក្រឹត្យ
នេះ តាមភារកិច្ចរៀងៗខ្លួន ។

មាត្រា ១០៤ .-

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ១០៥ .-

អនុក្រឹត្យនេះមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។



កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋាន រដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១០៣
- កាលប្បវត្តិ - ឯកសារ